



ធនាគារ ហេង ហ្វីង (ខេមបូឌា) ប.ក
恒丰银行
HENG FENG (CAMBODIA) BANK PLC.

របាយការណ៍

ប្រចាំឆ្នាំ ២០២៤

របាយការណ៍ប្រចាំឆ្នាំ២០២៤


ធនាគារ អេស អ៊ិន (ខេមបូឌា) ម.ក

- ទីស្នាក់ការកណ្តាល
ដីឡូត៍លេខ៣៤២ មហាវិថីព្រះមុនីវង្ស កែងផ្លូវលេខ២៨៨
ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
- សាខាកោះពេជ្រ
ដីឡូត៍លេខ២២ ផ្លូវរដ្ឋសភាជាតិ សង្កាត់ទន្លេបាសាក់
ខណ្ឌចំការមន រាជធានីភ្នំពេញ
- សាខាខេត្តព្រះសីហនុ
ផ្លូវឯករាជ្យ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
- បញ្ចុះបញ្ជីប្រាក់ខេត្តព្រះសីហនុ
សណ្ឋាគារ ស៊ីហ្វី រីសេត ជាន់ផ្ទាល់ដី វិថី២៨ ភូមិ១ សង្កាត់៣
ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ



✉ infor@hfcommercialbank.com
🌐 www.hfcommercialbank.com

☎ ០២៣ ៩៣ ៦៦៦៦



មាតិកា

១ អំពីធនាគារ ហេង ហ្វីង (ខេមបូឌា) ម.ក

- ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល ២
- ចំណាប់អារម្មណ៍របស់នាយកប្រតិបត្តិស្តីទី ៤
- ១.១ ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃស្នូលរបស់យើង ៦
- ១.២ រចនាសម្ព័ន្ធម្ចាស់ភាគហ៊ុន ៧

២ អភិបាលកិច្ចសាជីវកម្ម

- ២.១ រចនាសម្ព័ន្ធអភិបាលកិច្ចសាជីវកម្ម ១០
- ២.២ ក្រុមប្រឹក្សាភិបាល ១២
- ២.៣ គណៈគ្រប់គ្រង ១៨
- ២.៤ ការគ្រប់គ្រងហានិភ័យ ២៤
- ២.៥ ប្រតិបត្តិតាម និងនីតិកម្ម ២៤
- ២.៦ សវនកម្មផ្ទៃក្នុង ២៦





៣ សមិទ្ធិផលសម្រេចបាន

៣.១ សមិទ្ធិផលសម្រេចបាន	៣០
៣.២ ផលិតផល និងសេវាកម្ម	៣២
៣.៣ ការបន្តអភិវឌ្ឍឥតឈប់ឈរ (ផែនការក្នុងឆ្នាំ២០២៥)	៣៦

៤ ព្រឹត្តិការណ៍ និងសកម្មភាពផ្សេងៗ

៤.១ ការទទួលខុសត្រូវសង្គម	៤០
៤.២ ព្រឹត្តិការណ៍របស់យើង	៤៤

៥ របាយការណ៍ហិរញ្ញវត្ថុ



អំពីធនាគារ ហេង ហ្វឺង (ខេមបូឌា) ម.ក



ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល

សូមគោរព ភាគទុនិក អតិថិជន និងភាគីពាក់ព័ន្ធជាទីមេត្រី!

ខ្ញុំបាទមានកិត្តិយស ក្នុងការបង្ហាញរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ ហោង ហ្វីង (ខេមបូឌា) ម.ក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ឆ្នាំនេះគឺជាឆ្នាំដ៏សំខាន់មួយទៀតនៅក្នុងដំណើររបស់យើងក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុដ៏គួរឱ្យទុកចិត្តមួយ នៅក្នុងប្រទេសកម្ពុជា ដែលបង្ហាញពីការប្តេជ្ញាចិត្តឥតឯកាធរបស់យើងក្នុងការបង្កើតតម្លៃសម្រាប់ភាគទុនិក ក៏ដូចជាគាំទ្រ ដល់អតិថិជន និងរួមចំណែកដល់វិបុលភាពសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។

ឆ្នាំនៃការរីកចម្រើនគួរជាទីកត់សម្គាល់

នៅឆ្នាំ២០២៤ ធនាគារ ហោង ហ្វីង (ខេមបូឌា) ម.ក សម្រេចបានលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំ ដោយទទួលបាន ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំចំនួន ៦,៦៣លានដុល្លារអាមេរិក កើនឡើងគួរឱ្យកត់សម្គាល់ពី ២,១៩លានដុល្លារអាមេរិកក្នុង ឆ្នាំ២០២៣។ កំណើននេះឆ្លុះបញ្ចាំងពីស្ថិរភាពនៃប្រតិបត្តិការស្នូលរបស់ធនាគាររបស់យើង និងសមត្ថភាពរបស់យើងក្នុងការ ឆ្លើយតបទៅនឹងបរិយាកាសទីផ្សារដែលមានការប្រែប្រួលឥតឈប់ឈរ។ ទ្រព្យសម្បត្តិសរុបរបស់យើងបានកើនឡើងគួរឱ្យ កត់សម្គាល់ដល់ ៣៨២,១៦លានដុល្លារអាមេរិក កើនឡើងពី ២៦៣,១០លានដុល្លារអាមេរិកកាលពីឆ្នាំមុន។

ចំណូលការប្រាក់ដុលបានកើនឡើងដល់១៥,៥៨លានដុល្លារអាមេរិក ដោយសារចំណូលការប្រាក់កើនឡើងដល់ ២១,៩៩លានដុល្លារអាមេរិក ដែលបង្ហាញពីប្រសិទ្ធភាពនៃយុទ្ធសាស្ត្រផ្តល់កម្ចីរបស់យើង និងសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុ ដ៏រឹងមាំ។ ទោះបីជាប្រឈមនឹងបញ្ហាប្រឈមនៃការខាតបង់ពីការថយចុះឥណទានចំនួន ១,៦៣លានដុល្លារអាមេរិកក៏ដោយ យើងនៅតែបន្តផ្តោតលើគុណភាពទ្រព្យបញ្ចាំ ដើម្បីធានាថាប្រាក់បម្រុងគឺមានបរិមាណគ្រប់គ្រាន់សម្រាប់គ្រប់គ្រងបំណុល អាក្រក់ និងបំណុលដែលមានបញ្ហា និងអនុវត្តក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹងរបស់ក្រុមប្រឹក្សាភិបាល។

ការពង្រឹងមូលដ្ឋានគ្រឹះ

នៅឆ្នាំ២០២៤ យើងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍អភិបាលកិច្ចល្អ និងអនុវត្តតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ (CIFRS) របស់កម្ពុជាយ៉ាងតឹងរឹង។ ដើមទុនសរុបរបស់យើងមានចំនួន ៨៦,៩៥លានដុល្លារអាមេរិក ដែលរួមមានដើមទុន ម្ចាស់ភាគហ៊ុនសរុបចំនួន ៨០លានដុល្លារអាមេរិក និងប្រាក់ចំណេញមិនបានចែកចាយចំនួន ៦,៨១លានដុល្លារអាមេរិក។ មូលដ្ឋានដើមទុនដ៏រឹងមាំនេះមិនត្រឹមតែបង្កើនសមត្ថភាពទប់ទល់នឹងហានិភ័យរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាថា យើងបំពេញតាមតម្រូវការបទប្បញ្ញត្តិដែលកំណត់ដោយធនាគារជាតិនៃកម្ពុជាផងដែរ។

យុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យដ៏រឹងមាំរបស់យើងជួយឱ្យយើងរក្សាបាននូវការអភិវឌ្ឍប្រកបដោយស្ថិរភាពក្នុងស្ថានភាពមិន ប្រាកដប្រជាដ៏ទៃផ្សារ។ រហូតដល់ដំណាច់ឆ្នាំ សន្ទនីយភាពធនាគារនៅបន្តរក្សាភាពរឹងមាំ ជាមួយនិងសាច់ប្រាក់ សាច់ប្រាក់ សមមូលសរុបចំនួន ១២៣,២៨លានដុល្លារអាមេរិក ដែលធានាដល់សមត្ថភាពរបស់យើងក្នុងការបំពេញកាតព្វកិច្ចធានា និង ចាប់យកឱកាសកំណើនផ្សេងៗ។ ក្នុងពេលជាមួយគ្នានេះ យើងក៏បានពង្រីកសមត្ថភាពប្រតិបត្តិការរបស់យើង តាមរយៈការ វិនិយោគលើអចលនទ្រព្យ សម្ភារៈផ្សេងៗ និងទ្រព្យអរូបី ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការផ្តល់សេវាកម្ម និងសមត្ថភាព បច្ចេកវិទ្យារបស់យើងផងដែរ។

ការប្តេជ្ញាចិត្តចំពោះភាគីពាក់ព័ន្ធ

ក្នុងនាមជាធនាគារដែលមានមូលដ្ឋានគ្រឹះរឹងមាំនៅក្នុងប្រទេសកម្ពុជា យើងមានមោទនភាពក្នុងការបម្រើអតិថិជនលើគ្រប់វិស័យ រួមមានវិស័យសំណង់ អចលនទ្រព្យ សណ្ឋាគារ ពាណិជ្ជកម្មលក់ដុំ និងវិស័យជាច្រើនទៀត។ ផលប៉ុន្តែកម្ចីរបស់យើងឆ្លុះបញ្ចាំងពីភាពចម្រុះនេះ ជាមួយនិងការគ្របដណ្តប់យ៉ាងទូលំទូលាយលើវិស័យសំខាន់ៗដែលជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ យើងបន្តប្តេជ្ញាចិត្តក្នុងការជំរុញការផ្តល់បរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជាការគាំទ្រដល់គោលដៅអភិវឌ្ឍរបស់បុគ្គល និងសហគ្រាសតាមរយៈដំណោះស្រាយហិរញ្ញវត្ថុដែលសមស្រប។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនដែលតែងតែបន្តគាំទ្រយើងខ្ញុំរហូតមក ជាមួយនឹងទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការរបស់អ្នក។ ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរចំពោះបុគ្គលិកទាំងអស់របស់យើង ស្មារតីឧស្សាហិព្យាយាម និងវិជ្ជាជីវៈរបស់អ្នក ជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់យើង។ ចំពោះភាគទុនិករបស់យើង ខ្ញុំសូមបញ្ជាក់ជាឱឡារិកថា យើងនឹងបន្តបង្កើតប្រាក់ចំណូលប្រកបដោយចីរភាពសម្រាប់អ្នកដូចដែលយើងសម្រេចបានសមិទ្ធផលនៅក្នុងឆ្នាំនេះ។

ទស្សនវិស័យអនាគត

យើងមានសុទិដ្ឋិនិយមចំពោះឱកាសអភិវឌ្ឍន៍ក្នុងឆ្នាំ២០២៥ខាងមុខ។ សេដ្ឋកិច្ចកម្ពុជាបានបន្តបង្ហាញពីភាពធន់ និងសក្តានុពលរបស់ខ្លួន ហើយធនាគារ ហោង ហ្វីង (ខេមបូឌា) ម.ក ក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ យើងនឹងផ្តោតលើការពង្រីកអាជីវកម្ម ពង្រឹងសេវាកម្មឌីជីថល និងប្រកាន់ខ្ជាប់នូវស្តង់ដារខ្ពស់បំផុតនៃគុណភាពសេវាកម្ម និងគោលការណ៍សុចរិតភាព។ ចំណុចសំខាន់ៗនៃយុទ្ធសាស្ត្ររបស់យើងរួមមានការបន្តពង្រឹងសមត្ថភាពដើមទុន បង្កើនប្រសិទ្ធភាពប្រព័ន្ធគ្រប់គ្រងហានិភ័យ និងស្វែងរកវិធីសាស្ត្រប្រកបដោយនវានុវត្តន៍ ដើម្បីបំពេញតម្រូវការរបស់អតិថិជនដែលមានការវិវត្តឥតឈប់ឈរ។

តាំងនាមធានាក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងការជឿទុកចិត្តរបស់អ្នកទាំងអស់គ្នា។ យើងនឹងបន្តធ្វើការរួមគ្នាដើម្បីកសាងអនាគតប្រកបដោយភាពរឹងមាំ និងវិបុលភាពសម្រាប់ធនាគារ ហោង ហ្វីង (ខេមបូឌា) ម.ក និងសហគមន៍ទាំងមូល។



លោក អៀង ហេង
ប្រធានក្រុមប្រឹក្សាភិបាល



ចំណាប់អារម្មណ៍របស់នាយកប្រតិបត្តិស្តីទី

លោក ហាក់ សីលា

នាយកប្រតិបត្តិស្តីទី

សូមគោរព ភាគទុនិក អតិថិជន ដៃគូ និងសហការីជាទីស្រឡាញ់រាប់អាន!

ខ្ញុំបាទមានកិត្តិយសក្នុងការបង្ហាញរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ ហោង ហ្វីង (ខេមបូឌា) ម.ក គិតត្រឹមនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤។ ឆ្នាំនេះគឺជាឆ្នាំនៃវឌ្ឍនភាព គួរឱ្យកត់សម្គាល់ ដោយយើងបានពង្រឹងដំហែររបស់យើងនៅក្នុងប្រទេសកម្ពុជា ជា ស្ថាប័នហិរញ្ញវត្ថុដែលមានភាពស្វាហាប់ និងផ្ដោតលើអតិថិជនជាចម្បង។ សមិទ្ធផល របស់យើងឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ក្រុមការងាររបស់យើង ការជឿទុកចិត្ត របស់អតិថិជន និងយុទ្ធសាស្ត្រជាចក្ខុវិស័យដែលបន្តជំរុញយើងឆ្ពោះទៅមុខ។

ឆ្នាំនៃទទួលបានជ័យជំនះ

ក្នុងឆ្នាំ២០២៤ យើងបានសម្រេចលទ្ធផលហិរញ្ញវត្ថុដ៏ល្អប្រសើរ ដោយមាន ប្រាក់ចំណេញប្រចាំឆ្នាំចំនួន ៦,៦៣លានដុល្លារអាមេរិក ដែលជាការកើនឡើងគួរ ជាទីកត់សម្គាល់ពី ២,១៩លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣។ កំណើននេះ អាចសម្រេចបាន ដោយមានការរួមចំណែកពីការកើនឡើងខ្លាំងនៃចំណូល ការប្រាក់ដុល ១៥,៥៨លានដុល្លារអាមេរិក ដែលជំរុញដោយចំណូល ការប្រាក់ចំនួន ២១,៩៩លានដុល្លារអាមេរិក ដែលជាសក្ខីភាពយ៉ាង ប្រកួតប្រញាប់ពីភាពជោគជ័យរបស់យើងក្នុងការបង្កើនសកម្មភាពផ្តល់ ឥណទាន។ ទ្រព្យសកម្មសរុបបានកើនឡើងដល់ ៣៨២,១៦លានដុល្លារ អាមេរិក កើនឡើងពី ២៦៣,១០លានដុល្លារអាមេរិក ដែលជំរុញដោយការ កើនឡើងនៃឥណទាន ១៧,៦% សម្រេចបានឥណទានដុលសរុបចំនួន ១២០,០៨លានដុល្លារអាមេរិក។

ប្រាក់បញ្ញើអតិថិជនបានកើនឡើងគួរឱ្យកត់សម្គាល់ដល់២៩០,៦៤លាន ដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អតិថិជននិងម្ចាស់អាជីវ កម្មមកលើយើង និងចាត់ទុកយើងជាដៃគូហិរញ្ញវត្ថុរបស់ពួកគេ។ សាច់ប្រាក់ និងសមមូលសាច់ប្រាក់បានកើនឡើងដល់ ១២៣,២៨លានដុល្លារអាមេរិកនៅ ចុងឆ្នាំ ដែលធានាបាននូវសន្តិសុខភាពដ៏រឹងមាំក្នុងការគាំទ្រប្រតិបត្តិការ និងការ អភិវឌ្ឍក្នុងពេលអនាគតរបស់យើង។ តួលេខទាំងនេះបង្ហាញពីសមត្ថភាពរបស់ យើងក្នុងការរក្សាតុល្យភាពរវាងការពង្រីកអាជីវកម្ម និងហានិភ័យហិរញ្ញវត្ថុដោយ រក្សាបាននូវសន្តិសុខភាពដ៏រឹងមាំចំនួន ៨៦,៩៥លានដុល្លារអាមេរិក។



ឧត្តមភាពប្រតិបត្តិការ និងការផ្ដោតលើអតិថិជន

ឆ្នាំប្រតិបត្តិការ ២០២៤ គឺជាឆ្នាំនៃការពង្រីក និងអភិវឌ្ឍសមត្ថភាពរបស់យើង។ យើងបានពង្រីកផលប៉ុន្តែឥណទានរបស់យើងលើវិស័យសំខាន់ៗដូចជា វិស័យសំណង់ អចលនទ្រព្យ សណ្ឋាគារ និងពាណិជ្ជកម្មលក់ដុំ ដោយសម្របការផ្តល់ជូនរបស់យើងជាមួយនឹងអាទិភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ យើងនៅតែបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងហានិភ័យឥណទានដើម្បីការពារគុណភាពទ្រព្យសម្បត្តិរបស់យើង ដោយមានការបម្រុងទុកទុនសម្រាប់ការខាតបង់ឥណទានដែលរំពឹងទុកថានឹងកើនឡើងដល់ ១,៦៣លានដុល្លារអាមេរិក។ ការអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) និងការត្រួតពិនិត្យផ្ទៃក្នុងយ៉ាងតឹងរ៉ឹងរបស់យើង ធនាគារបាននូវតម្លាភាព និងគណនេយ្យភាពក្នុងរាល់ប្រតិបត្តិការរបស់យើង។

យើងក៏បានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរបស់យើងផងដែរ ដោយមានការកែលម្អលើអចលនទ្រព្យ សម្ភារៈផ្សេងៗ និងទ្រព្យអរូបីសរុបចំនួន ៤,២៩លានដុល្លារអាមេរិក។ ការវិនិយោគទាំងនេះបានពង្រឹងប្រសិទ្ធភាពប្រតិបត្តិការរបស់យើង និងជួយអោយយើងអាចផ្តល់សេវាកម្មកាន់តែប្រសើរតាមរយៈការកែលម្អបច្ចេកវិទ្យា និងប្រព័ន្ធនានា។ ការប្តេជ្ញាចិត្តរបស់ក្រុមការងារយើងចំពោះឧត្តមភាព គឺបានបង្ហាញយ៉ាងច្បាស់តាមគ្រប់សកម្មភាពរបស់យើង ហើយយើងបានខិតខំធ្វើការយ៉ាងយកចិត្តទុកដាក់ដើម្បីបំពេញតម្រូវការដែលតែងតែមានការវិវត្តរបស់អតិថិជន។

ភាពធន់ជាយុទ្ធសាស្ត្រ

ការធ្វើអាជីវកម្មក្នុងវិស័យហិរញ្ញវត្ថុគឺមានភាពស៊ាំបំផុត ទាមទារភាពរហ័សរហ័ទន់ និងការចេះព្យាករណ៍ទុកជាមុន។ ក្នុងឆ្នាំ២០២៤ យើងរក្សាបានផលប៉ុន្តែឥណទាននិយមភាពដ៏រឹងមាំ និងការងារតុល្យការជាមួយមូលធនគ្រប់គ្រាន់ ដោយមានដើមទុនសរុប (ថ្នាក់ទី ១ + ថ្នាក់ទី ២) ចំនួន ៨៧,៥០លានដុល្លារអាមេរិក។ ភាពធន់នេះបានអនុញ្ញាតឱ្យយើងចាប់យកឱកាស ជាមួយនឹងការអនុលោមតាមស្តង់ដារបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។ សក្ខីភាពនៃវិធីសាស្ត្រដ៏ស្រួលស្រាយក្នុងការគ្រប់គ្រងហានិភ័យរបស់យើង បានបង្ហាញតាមរយៈការវិភាគលម្អិតលើការប្រែប្រួល និងការត្រួតពិនិត្យសន្ទនីយភាពដ៏រឹងមាំ ដែលធនាគារបាននូវស្ថិរភាពក្នុងអំឡុងពេលមានការប្រែប្រួលទីផ្សារ។

អំណរគុណ និងចក្ខុវិស័យអនាគត

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនគ្រប់រូបចំពោះភាពស្មោះត្រង់របស់ពួកគាត់ ដែលជាកត្តាលើកកម្ពស់យើងឡើងខ្ពស់ទៅកាន់គោលបំណងរបស់យើងជារៀងរាល់ថ្ងៃ។ សូមអរគុណចំពោះចំពោះភាគទុនិករបស់យើង ចំពោះការបន្តជឿជាក់លើបេសកកម្មរបស់យើង។ សូមអរគុណចំពោះបុគ្គលិករបស់យើង ការប្តេជ្ញាចិត្ត និងវិជ្ជាជីវៈរបស់អ្នកទាំងអស់គ្នា ដែលបានធ្វើឱ្យឆ្នាំ២០២៤ ក្លាយជាឆ្នាំនៃភាពជោគជ័យ ហើយខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះអ្វីដែលយើងបានសម្រេចរួមគ្នា។

ក្រឡេកមើលទៅឆ្នាំ២០២៥ ខាងមុខ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តសន្ទុះដ៏ខ្លាំងក្លានេះ។ ការផ្ដោតរបស់យើង នឹងផ្ដោតទៅលើការពង្រឹងទំនាក់ទំនងជាមួយអតិថិជន ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើនលទ្ធភាពទទួលបានសេវាកម្ម និងការពង្រីកវត្តមានរបស់យើងនៅក្នុងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជា។ យើងមានគោលបំណងធ្វើឱ្យអតិថិជនប្រកបដោយទំនួលខុសត្រូវ ហើយធនាគារការអភិវឌ្ឍរបស់យើងមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ភាគីពាក់ព័ន្ធរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ដ៏ធំដែលយើងផ្តល់សេវាកម្មផងដែរ។

ធនាគារ ហោង ហ្វីង (ខេមបូឌា) ម.ក មិនត្រឹមតែជាធនាគារប៉ុណ្ណោះទេ តែជាដៃគូក្នុងការរីកចម្រើនរបស់អ្នក។ ក្នុងពេលដែលយើងកំពុងធ្វើដំណើរឆ្ពោះទៅមុខ ខ្ញុំមានទំនុកចិត្តថាការប្តេជ្ញាចិត្តរួមគ្នារបស់យើងនឹងជំរុញឱ្យយើងឈានដល់ការសម្រេចជោគជ័យថ្មីៗបន្ថែមទៀត។

ដោយក្តីដឹងគុណ និងសុខដ្ឋានិយម

១.១ ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃស្នូលរបស់យើង



ចក្ខុវិស័យ

ដើម្បីក្លាយជាធនាគារអន្តរជាតិដែលផ្តល់សេវាធនាគារនិងសន្តិសុខព័ត៌មានកម្រិតខ្ពស់បំផុតជូនដល់អតិថិជនទាំងអស់នៅក្នុងសហគមន៍។

បេសកកម្ម

ផ្តល់នូវសេវាធនាគារជូនដល់ប្រជាជនកម្ពុជា ម្ចាស់អាជីវកម្មក្នុងស្រុក និងអន្តរជាតិ ដើម្បីសម្រេចក្តីសុបិនរបស់ពួកគាត់។ យើងនៅទីនេះ ដើម្បីធ្វើជាគំរូសេវាធនាគារស្តង់ដារ តាមរយៈការបង្កើតបទពិសោធន៍សេវាធនាគារដែលមាន ផលិតផល និងសេវាកម្មដ៏ល្អបំផុតសម្រាប់អតិថិជននៅក្នុងយុគសម័យឌីជីថលនេះ។



គុណតម្លៃស្នូលរបស់យើង

- ភាពចម្រុះ និងភាពរឹងមាំរួម
- ទំនួលខុសត្រូវសង្គម
- យកចិត្តទុកដាក់ចំពោះអតិថិជនស្មើគ្នា

១.២ រចនាសម្ព័ន្ធម្ចាស់ភាគហ៊ុន

រចនាសម្ព័ន្ធភាគហ៊ុន អាចវិភាគបានដូចខាងក្រោម៖

ល.រ	ឈ្មោះ	ចំនួនភាគហ៊ុន	ដុល្លារអាមេរិក	ការកាន់កាប់ភាគហ៊ុន%
១	វង្ស ហេង	៤៨.០០០	៤៨.០០០.០០០	៦០%
២	សែ អង្គលីន	៣២.០០០	៣២.០០០.០០០	៤០%
	សរុប៖	៨០.០០០	៨០.០០០.០០០	១០០%

* តម្លៃចារិកក្នុងមួយភាគហ៊ុន៖ ១.០០០ដុល្លារអាមេរិក






អភិបាលកិច្ចសាជីវកម្ម



២.១ ចេតនាសម្ពន្ធអភិបាលកិច្ចសាជីវកម្ម





គណៈគ្រប់គ្រងរបស់យើង

២.២ ក្រុមប្រឹក្សាភិបាល

• លោក វង្ស ហេង	ប្រធានក្រុមប្រឹក្សាភិបាល
• លោក សៃ អង្គលីន	អភិបាល
• លោក អ៊ែក ប៉ង	អភិបាល
• លោក វង្ស ដារ៉ា	អភិបាលឯករាជ្យ
• លោក ជឹម គង់ហ៊ុយ	អភិបាលឯករាជ្យ

គណៈកម្មាធិការហានិភ័យ (‘BRC’)

គណៈកម្មាធិការហានិភ័យជាក្រុមប្រឹក្សាភិបាល ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាភិបាល នៃធនាគារ ហេង ហ្វីង (ខេមបូឌា) ម.ក ដើម្បីជួយក្រុមប្រឹក្សាភិបាលក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការទទួលខុសត្រូវរបស់ខ្លួនសម្រាប់ការគ្រប់គ្រងហានិភ័យ និងត្រួតពិនិត្យជាប្រចាំនូវសមត្ថភាពរបស់អ្នកគ្រប់គ្រងក្នុងការវាយតម្លៃ និងគ្រប់គ្រងហានិភ័យរបស់ធនាគារ។

សមាជិកគណៈកម្មាធិការហានិភ័យ៖

• លោក វង្ស ដារ៉ា	ប្រធាន
• លោក សៃ អង្គលីន	សមាជិក
• លោក អ៊ែក ប៉ង	សមាជិក

គណៈកម្មាធិការអាចស្នើឱ្យសមាជិករបស់អ្នកគ្រប់គ្រង និង/ឬ ទីប្រឹក្សាជំនាញខាងក្រៅចូលរួមកិច្ចប្រជុំទាំងអស់ ឬផ្នែកណាមួយ ដើម្បីផ្តល់ព័ត៌មានបន្ថែម និងការពន្យល់បន្ថែម ប្រសិនបើមានការចាំបាច់។

គណៈកម្មាធិការសវនកម្ម (‘BAC’)

គណៈកម្មាធិការសវនកម្មត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាភិបាលនៃ ធនាគារ ហេង ហ្វីង (ខេមបូឌា) ម.ក ដើម្បីត្រួតពិនិត្យ និងកែតម្រូវឱ្យមានសុក្រិតភាពនៃរបាយការណ៍ហិរញ្ញវត្ថុ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ធានាបាននូវឯករាជ្យភាពនៃសវនកម្មផ្ទៃក្នុង និងសហការជាមួយនិងសវនកម្មឯករាជ្យ។

សមាជិកគណៈកម្មាធិការសវនកម្ម៖

• លោក ជឹម គង់ហ៊ុយ	ប្រធាន
• លោក សៃ អង្គលីន	សមាជិក
• លោក វង្ស ដារ៉ា	សមាជិក

គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ ('RNC')

គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ ជាគណៈកម្មាធិការជំនួយដល់ប្រធានក្រុមប្រឹក្សាភិបាលក្នុងការត្រួតពិនិត្យកិច្ចការដែលពាក់ព័ន្ធនឹងការតែងតាំង និងផ្តល់តម្លៃការ របស់នាយក និងអ្នកគ្រប់គ្រងជាន់ខ្ពស់ រួមមាន៖

- ការអនុវត្តគោលនយោបាយផ្តល់តម្លៃការ ដើម្បីឱ្យស្របទៅនឹងគោលដៅរយៈពេលវែងនិងតម្លៃរួម នៃធនាគារ ហេង ហ្វីង (ខេមបូឌា) ម.ក ។
- ផ្តល់អនុសាសន៍អំពីនីតិវិធីក្នុងការជ្រើសរើស និងជំនួសសមាជិកក្រុមប្រឹក្សាភិបាល និងបុគ្គលិកក្នុងក្រុមប្រឹក្សាភិបាល ដែលមានសមត្ថភាពក្លាយជាសមាជិកនៃគណៈកម្មាធិការ។
- ត្រួតពិនិត្យការតែងតាំង និងការគ្រប់គ្រង ការធ្វើផែនការបន្តបន្ទាប់របស់សមាជិកក្រុមប្រឹក្សាភិបាល អ្នកគ្រប់គ្រងជាន់ខ្ពស់ និងបុគ្គលិកសំខាន់ៗ។ គាំទ្រគោលនយោបាយផ្តល់តម្លៃការ និងក្របខ័ណ្ឌការងារសម្រាប់បុគ្គលិកទាំងអស់ និងអ្នកគ្រប់គ្រងជាន់ខ្ពស់។

សមាជិកគណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ៖

- | | |
|------------------|--------|
| • លោក វង្ស ដារ៉ា | ប្រធាន |
| • លោក វង្ស ហេង | សមាជិក |
| • លោក អ៊ីក ប៉ង | សមាជិក |

គណៈកម្មាធិការគ្រប់គ្រង ('MC')

ធនាគារ ហេង ហ្វីង (ខេមបូឌា) ម.ក មានគណៈកម្មាធិការគ្រប់គ្រងចំនួន៦ ដើម្បីជួយដល់នាយកប្រតិបត្តិ ក្នុងការផ្តោតលើការត្រួតពិនិត្យបញ្ហាជាក់លាក់ ឃ្លាំមើល និងតាមដាន និងការអនុវត្តប្រតិបត្តិការរបស់ធនាគារទាំងមូល ព្រមទាំងបំពេញតួនាទី និងការទទួលខុសត្រូវរបស់ពួកគាត់ដែលត្រូវបានចាត់តាំង។ គណៈកម្មាធិការនេះត្រូវរាយការណ៍ទៅនាយកប្រតិបត្តិអំពីការសម្រេចចិត្ត ការតាមដាននៃការអនុវត្តរបស់ធនាគារ និងធ្វើការណែនាំចាំបាច់ណាមួយ លើបញ្ហាទូទៅដែលបានកើតឡើងនៅក្នុងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ។

គណៈកម្មាធិការគ្រប់គ្រងដែលមានស្រាប់មានដូចខាងក្រោម៖

- គណៈកម្មាធិការប្រតិបត្តិ ('EXCO')
- គណៈកម្មាធិការទ្រព្យសកម្ម និងបំណុល ('ALCO')
- គណៈកម្មាធិការឥណទាន ('CC')
- គណៈកម្មាធិការធនធានមនុស្ស ('HRC')
- គណៈកម្មាធិការដឹកនាំព័ត៌មានវិទ្យា ('ITSC')
- គណៈកម្មាធិការសេវាកម្ម និងដោះស្រាយបណ្តឹងអតិថិជន ('CCC')

គណៈកម្មាធិការប្រតិបត្តិ (‘EXCO’)

គណៈកម្មាធិការនេះមាន នាយកប្រតិបត្តិ និងប្រធាននាយកដ្ឋាន។ បុគ្គលសំខាន់ៗផ្សេងទៀតក៏អាចត្រូវបានអញ្ជើញតាមការចាំបាច់។ គណៈកម្មាធិការនេះ ដឹកនាំដោយនាយកប្រតិបត្តិ និងគាំទ្រនាយកប្រតិបត្តិក្នុងការត្រួតពិនិត្យ និងតាមដានប្រតិបត្តិការទាំងមូលរបស់ធនាគារ ការអនុវត្ត និងវឌ្ឍនភាពនៃសកម្មភាពប្រចាំថ្ងៃនៅទូទាំងនាយកដ្ឋានទាំងអស់ ក៏ដូចជាការសម្រេចចិត្តលើបញ្ហាទូទៅដែលកើតឡើងពីប្រតិបត្តិការប្រចាំថ្ងៃ។

សមាជិកគណៈកម្មាធិការប្រតិបត្តិ៖

• នាយកប្រតិបត្តិ	ប្រធាន
• ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ	សមាជិក
• ប្រធាននាយកដ្ឋានគ្រប់គ្រងគណនេយ្យ	សមាជិក
• ប្រធាននាយកដ្ឋានប្រតិបត្តិការ	សមាជិក
• ប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល	សមាជិក
• ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា	សមាជិក
• ប្រធាននាយកដ្ឋានអាជីវកម្ម	សមាជិក

កិច្ចប្រជុំត្រូវធ្វើឡើងតាមពេលវេលាសមស្រប ដោយមានរយៈពេលយ៉ាងតិចមួយដងក្នុងមួយខែ។ ប្រធានគណៈកម្មាធិការអាចកោះប្រជុំបន្ថែម ប្រសិនបើយល់ថាចាំបាច់។

គណៈកម្មាធិការទ្រព្យសកម្ម និងបំណុល (‘ALCO’)

គោលបំណងនៃគណៈកម្មាធិការនេះគឺដើម្បីត្រួតពិនិត្យសមាសធាតុទាំងអស់នៃការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល ដូចជាសាច់ប្រាក់ អត្រាប្រាក់កម្ចី អត្រាប្រាក់បញ្ញើ ការប៉ះពាល់ដោយសារការរំកិលផ្ទៃក្នុងប្រភេទប្រាក់បញ្ញើដែលបានផ្តល់ឱ្យ និងអតិថិជនជាក់លាក់ ដែនកំណត់លើកាលកំណត់អតិបរមា និងអប្បបរមាសម្រាប់ទ្រព្យសកម្ម និងបំណុល និងភាពប្រែប្រួលនៃអត្រាការប្រាក់។ ផលប្រយោជន៍របស់ធនាគារ និងដើម្បីធានាថាធាតុទាំងអស់នៃទ្រព្យសកម្ម និងបំណុលត្រូវបានបញ្ចេញ និងគ្រប់គ្រងយ៉ាងត្រឹមត្រូវ និងតម្លាភាព។

សមាជិកគណៈកម្មាធិការទ្រព្យសកម្ម និងបំណុល៖

• ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ	ប្រធាន
• នាយកប្រតិបត្តិ	ប្រធានជំនួស
• ប្រធាននាយកដ្ឋានគ្រប់គ្រងគណនេយ្យ	សមាជិក
• ប្រធាននាយកដ្ឋានអាជីវកម្ម	សមាជិក
• ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ	សមាជិក

កិច្ចប្រជុំត្រូវធ្វើឡើងតាមពេលវេលាសមស្រប ដោយយ៉ាងតិចណាស់ម្តងក្នុងមួយខែ។ ប្រធានគណៈកម្មាធិការទ្រព្យសកម្ម និងបំណុល អាចកោះប្រជុំបន្ថែម ប្រសិនបើយល់ថាចាំបាច់។

គណៈកម្មាធិការឥណទាន ('CC')

គណៈកម្មាធិការឥណទាន ត្រូវបានបង្កើតឡើងដើម្បីធានាឱ្យមានការអនុលោមតាមការគ្រប់គ្រងកម្មវិធី និងការគ្រប់គ្រងផលប៉ះពាល់ធនាគារ។ គោលបំណងនៃគណៈកម្មាធិការឥណទាន គឺដើម្បី៖

- អនុម័តគោលការណ៍ណែនាំឥណទាន ដែលត្រូវបានអនុញ្ញាតក្រោមក្របខណ្ឌអភិបាលកិច្ច កំរិត និងលក្ខខណ្ឌឥណទានដែលផ្តល់ជូនអតិថិជន ឬក្រុមនៃអតិថិជនដែលពាក់ព័ន្ធ ស្របតាមសិទ្ធិអំណាចដែលផ្តល់ដោយគណៈកម្មាធិការក្រុមប្រឹក្សាភិបាល។
- ទទួលខុសត្រូវចំពោះការអនុវត្ត និងការត្រួតពិនិត្យក្របខណ្ឌគ្រប់គ្រងហានិភ័យឥណទាន និងគោលនយោបាយទាក់ទងនឹងអាជីវកម្មរបស់ធនាគារទាំងមូល។
- ធានាបាននូវការអនុលោមតាមក្របខណ្ឌអភិបាលកិច្ច និងការត្រួតពិនិត្យកម្មវិធីឥណទាន។

សមាជិកគណៈកម្មាធិការឥណទាន ៖

- | | |
|---------------------------------|--------|
| • ប្រធាននាយកដ្ឋានគ្រប់គ្រងឥណទាន | ប្រធាន |
| • នាយកប្រតិបត្តិ | សមាជិក |
| • ប្រធាននាយកដ្ឋានអាជីវកម្ម | សមាជិក |

កិច្ចប្រជុំនឹងត្រូវធ្វើឡើង តាមពេលវេលាសមស្របយ៉ាងតិចណាស់ម្តងក្នុងមួយខែ។ ប្រធានគណៈកម្មាធិការឥណទាន អាចកោះប្រជុំបន្ថែម ប្រសិនបើយល់ថាចាំបាច់។

គណៈកម្មាធិការធនធានមនុស្ស ('HRC')

គោលបំណងរបស់គណៈកម្មាធិការធនធានមនុស្ស គឺដើម្បីធានាថាដំណើរការធ្វើសេចក្តីសម្រេចនៃការតែងតាំង/ជ្រើសរើស បុគ្គលិកផ្ទៃក្នុង ការតម្លើងឋានៈ ការដាក់ទណ្ឌកម្ម ការផ្លាស់ប្តូរមុខតំណែង ឬតួនាទី និងការតម្លើងប្រាក់បៀវត្សរ៍នៅកម្រិតបុគ្គលិកមានតម្លាភាព និងយុត្តិធម៌។

រាល់ការវិនិច្ឆ័យរបស់សមាជិកគណៈកម្មាធិការគួរតែប្រុងប្រយ័ត្ន ដើម្បីជៀសវាងជម្លោះផលប្រយោជន៍ ដែលកើតចេញពីការសម្រេចចិត្តរបស់ពួកគេ និង/ឬបដិសេធមិនចូលរួមក្នុងការសម្រេចចិត្តណាមួយដែលជាជម្លោះផលប្រយោជន៍ ទោះជាពិតប្រាកដ សក្តានុពល ឬជាក់ស្តែងដែលអាចកើតឡើង។

សមាជិកគណៈកម្មាធិការធនធានមនុស្ស៖

- | | |
|---|-------------|
| • ប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល | ប្រធាន |
| • នាយកប្រតិបត្តិ | ប្រធានជំនួស |
| • ប្រតិភូបុគ្គលិក | សមាជិក |

កិច្ចប្រជុំនឹងត្រូវបានធ្វើឡើងជាប្រចាំខែ ឬតាមការចាំបាច់ណាមួយរបស់ការកោះប្រជុំរបស់ប្រធានគណៈកម្មាធិការ។ ប្រធាននាយកដ្ឋាន ត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំ ដោយផ្អែកលើរបៀបវារៈ។ ប្រធានគណៈកម្មាធិការ អាចកោះប្រជុំបន្ថែម ប្រសិនបើយល់ថាចាំបាច់។

គណៈកម្មាធិការដឹកនាំព័ត៌មានវិទ្យា (‘ITSC’)

គោលបំណងរបស់គណៈកម្មាធិការដឹកនាំព័ត៌មានវិទ្យាគឺដើម្បីជួយដល់អ្នកគ្រប់គ្រងដែលជាប់ពាក់ព័ន្ធគ្រប់គ្រង ក្នុងការអនុវត្តយុទ្ធសាស្ត្រព័ត៌មានវិទ្យាដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល ដែលផ្តោតលើការវិនិយោគដែលអនុញ្ញាតដោយព័ត៌មានវិទ្យា បានពិនិត្យមើលស្ថានភាពគម្រោងការ តាមដានការកែលម្អកម្រិតសេវានិងការផ្តល់គម្រោង។

សមាជិកគណៈកម្មាធិការត្រូវតែអនុវត្តកាតព្វកិច្ចក្នុងការវាយតម្លៃ និងអនុម័តបញ្ជីអ្នកផ្គត់ផ្គង់សំខាន់ៗ ផ្តល់នូវទិសដៅដែលទាក់ទងទៅនឹងបទដ្ឋាន និងការអនុវត្តបច្ចេកវិទ្យា ធានាលើការអនុលោមតាមតម្រូវការបទប្បញ្ញត្តិ និងច្បាប់។ គណៈកម្មាធិការដឹកនាំព័ត៌មានវិទ្យាក៏ជួយក្រុមប្រឹក្សាភិបាលក្នុងការគ្រប់គ្រង ហានិភ័យ និងក្របខណ្ឌត្រួតពិនិត្យ ការតាមដានដំណើរការគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានសំខាន់ៗ។

សមាជិកគណៈកម្មាធិការដឹកនាំព័ត៌មានវិទ្យា៖

- | | |
|---|-------------|
| • ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា | ប្រធាន |
| • នាយកប្រតិបត្តិ | ប្រធានជំនួស |
| • ប្រធាននាយកដ្ឋានអាជីវកម្ម | សមាជិក |
| • ប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល | សមាជិក |
| • ប្រធាននាយកដ្ឋានប្រតិបត្តិកម្ម និងនីតិកម្ម | សមាជិក |

ការប្រជុំរបស់គណៈកម្មាធិការដឹកនាំព័ត៌មានវិទ្យា ត្រូវធ្វើឡើងជាញឹកញាប់តាមតម្រូវការ ហើយការប្រជុំត្រូវធ្វើឡើងនៅពេលដែលមានការស្នើសុំពីប្រធានគណៈកម្មាធិការដឹកនាំព័ត៌មានវិទ្យា ឬសំណើណាមួយពីសមាជិកទាំងប្រាំ។ កិច្ចប្រជុំរបស់គណៈកម្មាធិការដឹកនាំព័ត៌មានវិទ្យានឹងត្រូវធ្វើឡើងប្រចាំត្រីមាស និង/ឬកិច្ចប្រជុំមូលដ្ឋានបើសិនចាំបាច់។

គណៈកម្មាធិការសេវាកម្ម និងដោះស្រាយបណ្តឹងអតិថិជន (‘ccc’)

គោលបំណងនៃការបង្កើតមានគណៈកម្មាធិការសេវាកម្ម និងដោះស្រាយបណ្តឹងអតិថិជននេះឡើង គឺជាការបង្កើតនៅយន្តការក្នុងការដោះស្រាយនូវបណ្តឹងជូនអតិថិជនជាលក្ខណៈស្តង់ដារ ដើម្បីពង្រឹង និងផ្តល់ឲ្យអតិថិជននូវសេវាកម្មដែលល្អប្រសើរជាទីទុកចិត្ត។ ការរក្សាគុណតម្លៃរបស់ធនាគារ និងគាំទ្រភាពជោគជ័យប្រកបដោយនិរន្តរភាពយូរអង្វែងរបស់ខ្លួន។

សមាជិកគណៈកម្មាធិការសេវាកម្ម និងដោះស្រាយបណ្តឹងអតិថិជន៖

- | | |
|---|-------------|
| • ប្រធាននាយកដ្ឋានប្រតិបត្តិកម្ម និងនីតិកម្ម | ប្រធាន |
| • នាយកប្រតិបត្តិ | ប្រធានជំនួស |
| • ប្រធាននាយកដ្ឋានអាជីវកម្ម | សមាជិក |
| • ប្រធាននាយកដ្ឋានប្រតិបត្តិការ | សមាជិក |
| • ប្រធានការិយាល័យទំនាក់ទំនងអតិថិជន | សមាជិក |

ការប្រជុំនៃគណៈកម្មាធិការសេវាកម្ម និងដោះស្រាយបណ្តឹងអតិថិជន ត្រូវធ្វើឡើងឱ្យបានញឹកញាប់តាមតម្រូវការ ហើយការប្រជុំត្រូវធ្វើឡើងនៅពេលណាក៏បាន ប្រសិនបើមានការស្នើសុំពីប្រធានគណៈកម្មាធិការ ឬគ្រប់ពេលវេលាតាមសំណើសមាជិកណាម្នាក់។ កិច្ចប្រជុំសាមញ្ញរបស់គណៈកម្មាធិការសេវាកម្ម និងដោះស្រាយបណ្តឹងអតិថិជន ត្រូវធ្វើឡើងជាប្រចាំត្រីមាស និង/ឬ កិច្ចប្រជុំមូលដ្ឋានតាមភាពចាំបាច់។



២.៣ គណៈគ្រប់គ្រង



លោក ហាក់ សីលា
នាយកប្រតិបត្តិស្តីទី



លោក សីលា មានបទពិសោធន៍យ៉ាងទូលំទូលាយជាងមួយទសវត្សរ៍ក្នុងវិស័យធនាគារ ជាមួយនឹងកំណត់ត្រានៃភាពជាអ្នកដឹកនាំ ការអភិវឌ្ឍន៍អាជីវកម្ម និងឧត្តមភាពប្រតិបត្តិការនៅ ធនាគារ សាខម (ខេមបូឌា) ភីអិលស៊ី និងធនាគារ ABA ។

ចាប់តាំងពីខែតុលា ឆ្នាំ២០២០ ក្នុងនាមជាអគ្គនាយករងនៅការិយាល័យកណ្តាលរបស់ធនាគារ សាខម (ខេមបូឌា) ភីអិលស៊ី លោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំទិសដៅយុទ្ធសាស្ត្រនៃប្រតិបត្តិការសាខា ជំរុញការអភិវឌ្ឍន៍អាជីវកម្ម និងបង្កើនទំនាក់ទំនងខាងក្រៅដើម្បីពង្រឹងវត្តមានរបស់ធនាគារនៅលើទីផ្សារ។

ជំនាញការផ្នែកធនាគាររបស់លោក សីលា ត្រូវបានកសាងជាមួយនឹងសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្ម និងសញ្ញាបត្របរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក៏ដូចជាការបណ្តុះបណ្តាលជំនាញខាងការគ្រប់គ្រង ភាពជាអ្នកដឹកនាំ និងសេវាកម្មអតិថិជន។ ការរួមចំណែករបស់លោកមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការជំរុញឧត្តមភាពប្រតិបត្តិការ ភាពពេញចិត្តរបស់អតិថិជន និងកំណើនអាជីវកម្មនៅក្នុងវិស័យធនាគារនៃព្រះរាជាណាចក្រកម្ពុជា។



លោក ឈន ម៉ង់ឌី
ប្រធាននាយកដ្ឋាន អាជីវកម្ម



លោក ម៉ង់ឌី មានបទពិសោធន៍ផ្នែកលក់ប្រហែល ២១ឆ្នាំ រួមទាំង FMCG ទូរគមនាគមន៍ និងវិស័យធនាគារ។

គាត់បានចូលរួមយ៉ាងទូលំទូលាយនៅក្នុងវិស័យ ហិរញ្ញវត្ថុ ជាពិសេសនៅក្នុងវិស័យធនាគារពាណិជ្ជ រួម បញ្ចូលទាំង ស្ថាប័នធនាគារអន្តរជាតិ និងក្នុងស្រុក ក្នុង រយៈពេលមួយរយៈក្បួចចុងក្រោយ។

មុនពេលចូលបម្រើការងារនៅធនាគារ ហោង ហ្វីង (ខេមបូឌា) ម.ក លោក ម៉ង់ឌី បានធ្វើការអស់រយៈពេល ១២ឆ្នាំសំរាប់បទពិសោធន៍ ធនាគារ ដោយចាប់ផ្តើមពី តួនាទីជាអ្នកគ្រប់គ្រងធម្មតា ដល់តួនាទីគ្រប់គ្រងជាន់ ខ្ពស់។ គាត់បានចាប់ផ្តើមអាជីពធនាគារដំបូងរបស់គាត់ នៅអតីតធនាគារ ANZ Royal ជាអ្នកគ្រប់គ្រងទំនាក់ទំនង និងមានឱកាសបន្ត បម្រើតាមស្ថាប័នធនាគារល្បីៗ ឈ្មោះ មួយចំនួននៅក្នុងប្រទេសកម្ពុជា ក្នុងតួនាទីជាអ្នកគ្រប់ គ្រងរួមបញ្ចូលទាំងធនាគារកាណាឌីយ៉ា ជានាយកផ្នែក ធនាគារប្រតិបត្តិការសកល។

លោក ម៉ង់ឌី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រង ពាណិជ្ជកម្ម ឯកទេសគ្រប់គ្រងទូទៅ ពីសាកលវិទ្យាល័យ ហ្វៀលប្រាយ។ គាត់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលវិជ្ជា ជីវៈជាច្រើន រួមទាំងវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ កម្មវិធីណែនាំនៅបរទេសក្នុងប្រទេសចិន និងសិក្ខាសាលា វគ្គខ្លីផ្សេងទៀត ដែលជាផ្នែកមួយនៃការលើកកម្ពស់សមត្ថ ភាពផ្ទាល់ខ្លួន និងវិជ្ជាជីវៈ។



លោក ស៊ុយ ពេជ្រ
ប្រធាននាយកដ្ឋាន គ្រប់គ្រងឥណទាន



លោក ស៊ុយ ពេជ្រ មានបទពិសោធន៍ផ្នែកឥណទាន ជាង ១៤ឆ្នាំក្នុងវិស័យធនាគារ។

លោកមានបទពិសោធន៍ជាង ១២ឆ្នាំ ជានាយក នាយកដ្ឋានគ្រប់គ្រងឥណទាន ទទួលខុសត្រូវក្នុងការ វាយតម្លៃឥណទានសហគ្រាស និងឥណទានរាយ ការ អភិវឌ្ឍគម្រោងកម្ចី គោលនយោបាយឥណទាន ការ គ្រប់គ្រងគុណភាពទ្រព្យសកម្ម និងកម្មវិធីបណ្តុះបណ្តាល ឥណទាន។ លោកក៏មានបទពិសោធន៍ជាសាស្ត្រា ចារ្យបង្រៀននិស្សិតបរិញ្ញាបត្រឆ្នាំទី៤ វគ្គគណនេយ្យ កម្រិតខ្ពស់ និងគណនេយ្យអន្តរជាតិ រយៈពេល២ឆ្នាំ នៅ សាកលវិទ្យាល័យ វេស ស្ទិន ផងដែរ។

លោក ស៊ុយ ពេជ្រ មានប្រវត្តិការសិក្សាជីវិតមាំ ដោយ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិត ផ្នែកធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យភូមិន្ទនីតិ សាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។



លោក សាម សត្យា

ប្រធាននាយកដ្ឋាន ហិរញ្ញវត្ថុ



លោក សត្យា មានបទពិសោធន៍ ១៦ឆ្នាំក្នុងវិស័យធនាគារ។ លោក សត្យា មានប្រវត្តិរឹងមាំក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ ជាពិសេសក្នុងការបង្កើត និងគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់ធនាគារថ្មីៗ។

គាត់មានចំណេះដឹងអំពីប្រព័ន្ធធនាគារស្នូលដូចជា Flexcube, Oracle, និង HSG Fintech (CBS), ប្រព័ន្ធ RBS និងប្រព័ន្ធ Smart Bank ដែលមានសារៈសំខាន់ក្នុងប្រតិបត្តិការធនាគារបច្ចុប្បន្ន។ គាត់មានជំនាញច្បាស់លាស់ ទាំងផ្នែកបច្ចេកទេស និងយុទ្ធសាស្ត្រនៃប្រតិបត្តិការធនាគារ ហិរញ្ញវត្ថុ និងរតនាគារ តាមរយៈការដឹកនាំបង្កើតគោលនយោបាយ និងការអនុវត្តប្រព័ន្ធស្នូល។ លើសពីនេះ គាត់មានបទពិសោធន៍ច្រើន ក្នុងការគ្រប់គ្រង និងអនុវត្តស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ (តម្រោង IFRS) រួមទាំងស្តង់ដារ IFRS និង ECL។ ជំនាញក្នុងការរាយការណ៍របាយការណ៍សាជីវកម្ម ការវិភាគហិរញ្ញវត្ថុ និងការធានាការអនុលោមតាមស្តង់ដារគណនេយ្យដូចជា IFRS និងការប្រកាន់ខ្ជាប់នូវស្តង់ដារបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា (NBC)។

លោក សត្យា ក៏មានចំណេះដឹងស្តីពីផ្នែកផលធនាគារ និងទីផ្សារប្រកួតប្រជែង និងចំណេះដឹងនៃការវិភាគទីផ្សារហិរញ្ញវត្ថុ ការគ្រប់គ្រងការអត្រាប្តូរប្រាក់បរទេស សាច់ប្រាក់ងាយស្រួល ប្រតិបត្តិការអន្តរធនាគារ និងការរកមូលនិធិប្រតិបត្តិការធនាគារ។

លោក សត្យា បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (MBA) និងកំពុងបន្តការសិក្សា ACCA នៅសាលា Camed Business School។



លោកស្រី លី សុគន្ធា

ប្រធាននាយកដ្ឋាន ធនធានមនុស្ស និងរដ្ឋបាល



លោកស្រី សុគន្ធា មានបទពិសោធន៍ជាង ១៤ឆ្នាំក្នុងវិស័យធនាគារ ដោយបង្ហាញពីសាវតាររឹងមាំនៃធនធានមនុស្ស និងតួនាទីរដ្ឋបាល។

លោកស្រីបានចូលបម្រើការងារជាមួយធនាគារ ហេង ហ្វីង នៅឆ្នាំ២០២៤ ម្តងទៀតជាប្រធាននាយកដ្ឋាន ធនធានមនុស្ស និងរដ្ឋបាលដែលមើលការខុសត្រូវផ្នែកធនធានមនុស្ស រដ្ឋបាល លទ្ធកម្ម និងតំហែទាំ។

មុនពេលចូលបម្រើការងារជាមួយធនាគារ ហេង ហ្វីង លោកស្រីធ្លាប់មានតួនាទីជាអនុប្រធាននាយកដ្ឋាន ធនធានមនុស្ស ប្រធានផ្នែករដ្ឋបាលជាន់ខ្ពស់ បុគ្គលិកជាន់ខ្ពស់ផ្នែកទំនាក់ទំនងសាធារណៈ និងជាអ្នកឯកទេសផ្នែកទំនាក់ទំនងអតិថិជននៅធនាគារសាខាម៉ុង។ លោកស្រីមានជំនាញក្នុងការចរចាគោលការណ៍ធនធានមនុស្ស ប្រឹក្សាយោបល់លើផ្នែកធនធានមនុស្ស ទំនាក់ទំនង រដ្ឋបាល និងច្បាប់ការងារកម្ពុជា។

លោកស្រីមានជំនាញវិជ្ជាជីវៈជាមួយបរិញ្ញាបត្រផ្នែកគ្រប់គ្រង និងបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។



លោកស្រី ប៊ូ ប៊ូនីរតនា
អនុប្រធាននាយកដ្ឋាន ប្រតិបត្តិការ



លោកស្រី ប៊ូនីរតនា មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យធនាគារជាង ១៦ឆ្នាំក្នុងវិស័យធនាគារ។ ជំនាញរបស់លោកស្រីមានវិសាលភាពលើប្រតិបត្តិការធនាគារ ការគ្រប់គ្រងសាខា និងការអនុវត្តគម្រោង។

មុនពេលចូលបម្រើការងារនៅធនាគារ ហោង ហ្វីង (ខេមបូឌា) ម.ក លោកស្រី ប៊ូនីរតនា បានចំណាយពេលជាង ១០ឆ្នាំ ធ្វើការនៅក្នុងធនាគារពាណិជ្ជដូចជា ធនាគារអេស៊ីលីដា ភីអិលស៊ី និងធនាគារ ហោង ហ្វី ដែលអ្នកស្រីបានបង្កើតជំនាញយ៉ាងស៊ីជម្រៅក្នុងប្រតិបត្តិការធនាគារ ការពង្រឹងដំណើរការ និងការផ្តល់សេវាអតិថិជន។

ដោយមានការទទួលស្គាល់ចំពោះភាពជាអ្នកដឹកនាំដ៏រឹងមាំ ការយល់ដឹងអំពីប្រតិបត្តិការ និងការប្តេជ្ញាចិត្តចំពោះការបង្កើតថ្មី លោកស្រី ប៊ូនីរតនា ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការប្តេជ្ញាចិត្តរបស់ធនាគារ ហោង ហ្វីង (ខេមបូឌា) ម.ក ក្នុងការផ្តល់នូវដំណោះស្រាយធនាគារប្រកបដោយប្រសិទ្ធភាព និងផ្តោតលើអតិថិជន។

លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកអក្សរសាស្ត្រខ្មែរ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយបានបញ្ចប់ការបណ្តុះបណ្តាលផ្នែកប្រតិបត្តិផ្នែកទំនាក់ទំនង និងបណ្តុះបណ្តាលគ្រូបង្គោលនៅវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ។



លោក កង់ រ៉ាតនៈ
ប្រធាននាយកដ្ឋាន បច្ចេកវិទ្យាព័ត៌មាន



លោក រ៉ាតនៈ មានបទពិសោធន៍ជាង ១៦ឆ្នាំក្នុងផ្នែកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានសម្រាប់វិស័យហិរញ្ញវត្ថុ និងសេវាធនាគារ។

មុនពេលចូលបម្រើការងារនៅ ធនាគារ ហោង ហ្វីង (ខេមបូឌា) ម.ក លោកធ្លាប់បម្រើការងារអស់រយៈពេល ១៣ឆ្នាំជូនធនាគារ ក្នុងស្រុកដ៏ធំមួយ ដោយចាប់ផ្តើមពីបុគ្គលិកផ្នែកអភិវឌ្ឍន៍ប្រព័ន្ធ ប្រធានផ្នែកគ្រប់គ្រងទំនាក់ទំនងបណ្តាញ និងសន្តិសុខព័ត៌មាន និងប្រធានផ្នែកសន្តិសុខបច្ចេកទេសព័ត៌មានវិទ្យា រយៈពេល២ឆ្នាំ។ លោកក៏បានចូលបម្រើការងារក្នុងមុខតំណែងជាប្រធាននាយកដ្ឋានគ្រប់គ្រងផ្នែកសន្តិសុខបច្ចេកទេសព័ត៌មានវិទ្យា អោយធនាគារមួយដែលជាបុត្រសម្ព័ន្ធរបស់ធនាគារបរទេសដែលមានទីស្នាក់ការកណ្តាលនៅប្រទេសកូរ៉េខាងត្បូង។

លោក រ៉ាតនៈបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងបច្ចេកទេសព័ត៌មានវិទ្យា និងអនុបណ្ឌិតផ្នែករដ្ឋបាលធុរកិច្ចផ្នែកគ្រប់គ្រង។ លោកធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើន រួមទាំងការត្រួតពិនិត្យបច្ចេកទេសព័ត៌មាន និងវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈសន្តិសុខព័ត៌មានវិទ្យាពីប្រទេសម៉ាឡេស៊ី និងជាអ្នកដឹកនាំការអនុវត្ត ISO/IEC ២៧០០១។



លោក អ៊ែង អ៊ែត

ប្រធាននាយកដ្ឋាន ប្រតិបត្តិកម្ម និងនីតិកម្ម



លោក អ៊ែង អ៊ែត មានបទពិសោធន៍ជាង ២០ឆ្នាំក្នុងមុខតំណែងជាច្រើន ដូចជាផ្នែកឥណទាន គណនេយ្យ សវនកម្មផ្ទៃក្នុង ប្រតិបត្តិកម្ម និងនីតិកម្ម។

លោកមានបទពិសោធន៍ ជាង១០ឆ្នាំក្នុងតំណែងជានាយក នាយកដ្ឋានប្រតិបត្តិកម្ម និងនីតិកម្ម នៅធនាគារបរទេស ដែលជាធនាគារបុត្រសម្ព័ន្ធរបស់ South Korea Financial Group។ លោកមានជំនាញខាងផ្នែកអភិបាលកិច្ច និងការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ ជាពិសេសគឺការងារពាក់ព័ន្ធនឹងប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភោគកម្ម។

មុននឹងកាន់តួនាទីនេះ លោកមានបទពិសោធន៍ក្នុងតួនាទីជាអ្នកគ្រប់គ្រងផ្សេងៗនៅក្នុងធនាគារ អេស៊ីលីដា កីអិលស៊ី រយៈពេល១៣ឆ្នាំ រួមមានដូចជា គណនេយ្យ វិភាគឥណទាន ការត្រួតពិនិត្យគុណភាពសវនកម្ម របាយការណ៍ និងសវនកម្មអនុលោមភាព។

លោក អ៊ែង អ៊ែត បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងទូទៅពីសាកលវិទ្យាល័យ Norton។ លោកបានបញ្ចប់វគ្គប្រតិបត្តិកម្មពីវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ(IBF) ក្នុងឆ្នាំ២០១៩ និងបានបញ្ជាក់ឡើងវិញនូវវិញ្ញាបនបត្រនេះក្នុងឆ្នាំ២០២៤។ លោកក៏បានបញ្ចប់វគ្គសិក្សានៃ Certified Corporate Governance Essential ១០១ ពី International Compliance Association (ICA) ក្នុងខែមករា ឆ្នាំ២០២៤។



លោក អ៊ែង វិសាល

ប្រធាននាយកដ្ឋាន គ្រប់គ្រងហានិភ័យ



លោក វិសាល មានបទពិសោធន៍ជិត ៣០ឆ្នាំក្នុងវិស័យធនាគារនៅកម្ពុជា។ លោកបានចូលរួមជាសមាជិកស្ថាបនិក នៃស្ថាប័នហិរញ្ញវត្ថុមួយចំនួន។

លោក ធ្លាប់ធ្វើជាសមាជិកក្រុមប្រឹក្សាភិបាលទទួលបន្ទុកការបំប្លែងអង្គការមិនមែនរដ្ឋាភិបាលឲ្យទៅជាស្ថាប័នអាជ្ញាប័ណ្ណមីក្រូហិរញ្ញវត្ថុ និងជាសមាជិកគណៈកម្មការប្រតិបត្តិ គណៈកម្មការគ្រប់គ្រងហានិភ័យឥណទាន និងគណៈកម្មការទ្រព្យសកម្មនិងបំណុល រួមជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែបនៅក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រសាជីវកម្ម អភិវឌ្ឍផលិតផលនិងសេវាកម្ម អភិវឌ្ឍអាជីវកម្ម និងការគ្រប់គ្រងទំនាក់ទំនងអតិថិជន ក៏ដូចជាការគ្រប់គ្រងការស្តារឥណទានមិនដំណើរការ។

លោក វិសាល បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទីផ្សារពីសាកលវិទ្យាល័យឈានមុខគេមួយនៅកម្ពុជា។ លោកជាអ្នកផ្តើមគ្រួសត្រាយផ្លូវដំបូងគេម្នាក់ក្នុងចំណោមអ្នកបម្រើការក្នុងវិស័យធនាគារ ហើយលោកក៏ទទួលបានជំនួយអាហារូបករណ៍ពីសហរដ្ឋអាមេរិកដើម្បីទៅសិក្សាផ្នែកការអភិវឌ្ឍ និងគ្រប់គ្រងមូលនិធិសហគមន៍ (ឥណទានខ្នាតតូច) នៅសហរដ្ឋអាមេរិក។ លោកក៏ទទួលបានការបណ្តុះបណ្តាលផ្នែកគ្រប់គ្រងជាន់ខ្ពស់នៅក្នុងប្រទេសសិង្ហបុរីផងដែរ។



២.៤ ការគ្រប់គ្រងហានិភ័យ

ដើម្បីលើកកម្ពស់គុណនេយ្យភាព និងភាពម្ចាស់ការសម្រាប់ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ឧបករណ៍ស្វ័យត្រួតពិនិត្យហានិភ័យប្រតិបត្តិការដោយខ្លួនឯង(RCSA) ត្រូវបានដាក់អោយអនុវត្តនៅគ្រប់នាយកដ្ឋានទាំងអស់របស់ធនាគារ ដែលវាជាផ្នែកមួយនៃដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការ។ នាយកដ្ឋានទាំងនេះត្រូវអោយកំណត់អត្តសញ្ញាណ និងកត់ត្រានូវស្ថានភាពនៃការគោរពតាមច្បាប់ បទបញ្ញត្តិ គោលនយោបាយ និងនីតិវិធីផ្ទៃក្នុងរួមទាំងឧបត្ថម្ភហេតុទាំងឡាយណាដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ធនាគារ ដែលកើតចេញពីសកម្មភាពអាជីវកម្ម។ គ្រប់នាយកដ្ឋានទាំងអស់ត្រូវរាយការណ៍ជូនគណៈកម្មការគ្រប់គ្រងហានិភ័យតាមរយៈនាយកដ្ឋានគ្រប់គ្រងហានិភ័យជារៀងរាល់ខែ ដើម្បីធ្វើការវាយតម្លៃឡើងវិញពីគុណភាពនៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងក៏ដូចជាការប៉ាន់ប្រមាណមើលលើប្រសិទ្ធភាព នៃការគ្រប់គ្រងហានិភ័យរបស់ធនាគារ។ បុគ្គលិកនីមួយៗត្រូវបានរំពឹងទុកថានឹងត្រូវបានលើកកម្ពស់ការគោរពតាមច្បាប់ បទបញ្ញត្តិ រួមទាំងមានការទទួលខុសត្រូវលើសកម្មភាពរបស់ខ្លួនប្រកបដោយក្រមសីលធម៌ខ្ពស់ផងដែរ។

របាយការណ៍ប្រចាំខែស្តីពីវឌ្ឍនភាពហានិភ័យអាជីវកម្មគឺជាផ្នែកមួយនៃដំណើរការគ្រប់គ្រងហានិភ័យដែលបានចូលរួមចំណែកក្នុងការផ្តល់សញ្ញាព្រមានជាមុនដើម្បីធ្វើឱ្យប្រាកដថាហានិភ័យនានាត្រូវបានគ្រប់គ្រងយ៉ាងពេញលេញជាមួយ និងផលតបស្នងដ៏សក្តិសម ក្នុងករណីដែលចាំបាច់ត្រូវទទួលយកហានិភ័យអាជីវកម្មណាមួយ។ របាយការណ៍នេះត្រូវបានត្រួតពិនិត្យជាប្រចាំយ៉ាងទៀងទាត់ដោយក្រុមប្រឹក្សាភិបាល តាមរយៈគណៈកម្មការគ្រប់គ្រងហានិភ័យ ដើម្បីធ្វើឱ្យប្រាកដថា ការវាស់វែងបានសមស្រប និងការវិភាគទិន្នន័យមានលក្ខណៈត្រឹមត្រូវ ដើម្បីស្វែងរកឱ្យឃើញនូវចំណុចខ្សោយ និងការរៀបចំកែតម្រូវឡើងវិញឱ្យបានទាន់ពេលវេលា។

២.៥ ប្រតិបត្តិតាម និងនីតិកម្ម

ធនាគារ ហោង ហ្វីង (ខេមបូឌា) ម.ក “ធនាគារ” បានប្តេជ្ញាចិត្តក្នុងការអនុលោម ទៅតាមការអនុវត្តដ៏ល្អបំផុត និងស្តង់ដាររបស់ទីផ្សារ ប្រកបដោយគុណនេយ្យភាព តម្លាភាព និងក្រមសីលធម៌អាជីវកម្ម ដើម្បីលើកកម្ពស់ឱ្យមាននិរន្តរភាព។ អភិបាលកិច្ចដ៏ល្អ និងការមានទំនួលខុសត្រូវផ្នែកសង្គម គឺជាផ្នែកសំខាន់មួយនៃស្តង់ដាររបស់ទីផ្សារ។ ចំណុចស្នូល នៃកិច្ចខិតខំប្រឹងប្រែងរបស់យើង គឺផ្តោតសំខាន់ទៅលើបញ្ហានៃសុចរិតភាព និងហានិភ័យកេរ្តិ៍ឈ្មោះរបស់ស្ថាប័ន ដែលធនាគារអាចនឹងប្រឈមមុខនៅក្នុងសកម្មភាពអាជីវកម្មរបស់ខ្លួន។ ដើម្បីគ្រប់គ្រងបញ្ហាទាំងនេះធនាគារបានបង្កើតមុខងារប្រតិបត្តិតាមឯករាជ្យ ។ ធនាគារបានបង្កើតនូវ គោលនយោបាយ និងនីតិវិធីប្រតិបត្តិតាមនេះ ក្នុងបំណងដើម្បីបង្ហាញឱ្យឃើញពីរបៀបដែលធនាគារ ហោង ហ្វីង (ខេមបូឌា) ម.ក បានកំណត់មុខងារ តួនាទី និងការទទួលខុសត្រូវរបស់ផ្នែកប្រតិបត្តិតាម និងនីតិកម្ម ដើម្បីធានាឱ្យមានការគ្រប់គ្រងទៅលើហានិភ័យនៃការអនុលោមភាព។

គោលនយោបាយ និងនីតិវិធីនេះ ត្រូវបានធ្វើបច្ចុប្បន្នភាព និងអនុម័តដោយក្រុមប្រឹក្សាភិបាល ហើយចូលជាធរមាននៅក្នុងខែមករា ឆ្នាំ២០២៥ ។ គោលនយោបាយនេះ នឹងត្រូវត្រួតពិនិត្យយ៉ាងហោចណាស់ជារៀងរាល់ឆ្នាំ ឬតាមតម្រូវការ ដើម្បីធានាថាបានឆ្លុះបញ្ចាំងពីការវិវត្តន៍ទៅនៃទីផ្សារ និងគំរូនៃការអនុវត្តល្អបំផុត ដោយពិចារណាលើការផ្លាស់ប្តូរហិរញ្ញវត្ថុរបស់ធនាគារ និងទាក់ទងនឹងធនធានដែលបានកំណត់ពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀតសម្រាប់មុខងារប្រតិបត្តិតាម។

កម្មវិធីអនុលោមតាម របស់ធនាគារមានដូចខាងក្រោម៖

(ក) ការអនុលោមតាម ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

ធនាគារ ហោង ហ្វីង (ខេមបូឌា) ម.ក បានប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ធនាគារបានរៀបចំគោលនយោបាយ និងនីតិវិធីដ៏ចាំបាច់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ស្របតាមច្បាប់ និងសេចក្តីប្រកាសស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ បុគ្គលិកពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ និងនីតិវិធីនេះ។

(ខ) ការអនុលោមតាមបទដ្ឋានច្បាប់

ធនាគារ ហោង ហ្វីង (ខេមបូឌា) ម.ក បានប្រកាន់ខ្ជាប់យ៉ាងពេញលេញនូវបទដ្ឋានច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ធនាគារបានបង្កើតបញ្ជីត្រួតពិនិត្យនៃការអនុលោមតាម ដើម្បីវាយតម្លៃការអនុវត្តទៅរបស់ធនាគារ។ នាយកដ្ឋានប្រតិបត្តិការ និងនីតិកម្មរបស់ធនាគារ គឺជាអ្នកសម្របសម្រួលដ៏សំខាន់ និងត្រួតពិនិត្យការអនុវត្តរបស់ធនាគារទាំងមូលទាក់ទង និងការអនុលោមតាមបទដ្ឋានច្បាប់/បទប្បញ្ញត្តិទាំងឡាយ។

(គ) វិស័យប្តូរវិង

ធនាគារ បានប្តេជ្ញាចិត្តក្នុងការសម្រេចឲ្យបាន និងរក្សាឲ្យបាននូវស្តង់ដារខ្ពស់បំផុតនៃភាពបើកចំហ សុវត្ថិភាព និងគណនេយ្យភាពរបស់ខ្លួន។ ទាំងគ្រប់ភាគីពាក់ព័ន្ធ ឬនិយោជិតគ្រប់លំដាប់ថ្នាក់ គឺត្រូវបានរំពឹងថានឹងប្រព្រឹត្តិប្រកបដោយសុចរិតភាព មិនលំអៀង និងភាពស្មោះត្រង់។ គោលការណ៍នេះ គឺត្រូវបានអនុវត្តនៅសម្រាប់ធនាគារទាំងមូល ដើម្បីលើកទឹកចិត្តបុគ្គលិកធនាគារ ឱ្យរាយការណ៍អំពីបញ្ហាសំខាន់ៗដែលអាចរួមបញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ចំពោះ៖

- ការមិនបានអនុលោមតាមក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិ
- ការមិនបានប្រកាន់ខ្ជាប់នូវគោលនយោបាយ និងនីតិវិធីផ្ទៃក្នុងរបស់ធនាគារ
- ការរំលោភបំពានហិរញ្ញវត្ថុ ការលួច ការក្លែងបន្លំ ឬភាពមិនប្រក្រតីផ្នែកហិរញ្ញវត្ថុផ្សេងទៀត
- អំពើពុករលួយ ឬការគ្រប់គ្រងមិនត្រឹមត្រូវ
- អាកប្បកិរិយាដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងសុវត្ថិភាពរបស់មនុស្ស
- ការប្រព្រឹត្តិមិនត្រឹមត្រូវ ឬអាកប្បកិរិយាគ្មានសីលធម៌
- ការរំលោភបំពានសិទ្ធិអំណាច ឬទម្រង់នៃការយឺតយ៉ាវណាមួយ និង
- សកម្មភាពឧក្រិដ្ឋកម្ម ឬខុសច្បាប់
- ការលាក់បាំងដោយចេតនាណាមួយនៃចំណុចខាងលើ
- បង្ហាញការត្អូញត្អែរណាមួយ



(ឃ) ការដោះស្រាយបណ្តឹងរបស់អតិថិជន

ធនាគារ បានប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអតិថិជន នូវសេវាកម្មថ្នាក់ខ្ពស់ដ៏ល្អបំផុត។ ធនាគារបានបង្កើតគោលការណ៍ ស្តីពីការដោះស្រាយបណ្តឹងរបស់អតិថិជន ដើម្បីដោះស្រាយបណ្តឹងរបស់អតិថិជន ប្រកបដោយយុត្តិធម៌ ប្រសិទ្ធភាព និងសក្តិសិទ្ធភាព ដែលស្របតាមប្រកាសលេខ ធ៧-០១៧-២៩៩ ប្រ.ក ចុះថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៧ ស្តីពីការដោះស្រាយបណ្តឹងរបស់អតិថិជន ចេញដោយធនាគារជាតិនៃកម្ពុជា។ គោលការណ៍នេះគឺត្រូវបានអនុវត្តនៅក្នុងធនាគារទាំងមូលទាក់ទងនឹងផលិតផល សេវាកម្ម បុគ្គលិក និងការដោះស្រាយបណ្តឹងរបស់អតិថិជន។ គោលការណ៍នេះនឹងអាចត្រូវពិនិត្យឡើងវិញតាមតម្រូវការ។

(ង) ការអនុលោមតាមកាតព្វកិច្ចពន្ធអន្តរជាតិ និងអនុវត្តច្បាប់ស្តីពីពន្ធចំពោះគណនីក្រៅប្រទេសរបស់អាមេរិក - FATCA

ធនាគារ ហេង ហ្វីង (ខេមបូឌា) ម.ក ក៏បានអនុវត្តកម្មវិធី FATCA ដោយបង្កើតគោលការណ៍ណែនាំស្តីពីការអនុលោមតាមច្បាប់ពន្ធលើគណនីបរទេស(FATCA) បន្ទាប់ពី FATCA ក្លាយជាច្បាប់ក្នុងស្រុកចាប់តាំងពីរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលគំរូ IB (IGA IB) ជាមួយ រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៥។ ដូច្នេះស្ថិតនៅក្រោម កិច្ចព្រមព្រៀង IGA នេះ មានន័យថារដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុត្រូវមានកាតព្វកិច្ចអនុវត្តក្រោមបទប្បញ្ញត្តិរបស់ FATCA ។ របាយការណ៍ស្តីពីគណនីបុគ្គលរបស់សហរដ្ឋអាមេរិក ដែលមានជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលស្ថិតនៅក្រោមយុត្តាធិការ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបញ្ជូនរបាយការណ៍នេះទៅអគ្គនាយកដ្ឋានពន្ធដារក្រោមការត្រួតពិនិត្យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

២.៦ សវនកម្មផ្ទៃក្នុង

សវនកម្មផ្ទៃក្នុងគឺជាមុខងារឯករាជ្យ និងមិនលម្អៀងដែលមានតួនាទីក្នុងការត្រួតពិនិត្យនិងផ្តល់អនុសាសន៍ដោយប្រើនីតិវិធីផ្អែកលើទំហំនិងកម្រិតនៃហានិភ័យដើម្បីធានាអោយបាននូវប្រសិទ្ធភាពនិងប្រសិទ្ធផលនៃអភិបាលកិច្ច ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង និងដំណើរការគ្រប់គ្រងហានិភ័យនៅក្នុងធនាគារ។

ក្នុងនាមជាខ្សែការពារហានិភ័យទីបី សវនកម្មផ្ទៃក្នុងដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់អត្តសញ្ញាណហានិភ័យការវាយតម្លៃហានិភ័យ និងផ្តល់អនុសាសន៍ដើម្បីកាត់បន្ថយហានិភ័យ និងចំណុចខ្វះខាតផ្សេងៗ បន្ទាប់មកវាយការណ៍ជូនក្រុមប្រឹក្សាភិបាលឯករាជ្យ ឬហៅថា ក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការសវនកម្ម។





សមិទ្ធិផលសម្រេចបាន



៣.១ សមិទ្ធផលសម្រេចបាន

គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ (គិតជាដុល្លារអាមេរិក)

▶ ចំណូលការប្រាក់សុទ្ធ

១៥.៥៧៦.១០១

▶ ទ្រព្យសម្បត្តិសរុប

៣៨២.១៥៦.៤៩៥

▶ ប្រាក់បញ្ញើរបស់អតិថិជនសរុប

២៩០.៦៤៣.៦៩៨

▶ អនុបាតឥណទានមិនដំណើរការ

០.៥៦%

▶ ចំណេញសុទ្ធសរុបក្នុងឆ្នាំ

៦.៦៣០.៧៣០

▶ ឥណទានដុលសរុប

១២១.៦៣២.២៤៧

▶ មូលធនសរុប

៨៦.៩៤៥.០៥៩

គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារ ហោង ហ្វីង (ខេមបូឌា) ម.ក ផ្តល់សេវាកម្ម ដល់ម្ចាស់គណនីលើសពី១០.០០០ ឥណទានដុលសរុបមាន ចំនួន ១២១,៦៣លានដុល្លារ និងប្រាក់បញ្ញើរបស់អតិថិជន សរុបមានចំនួន ២៩០,៦៤លានដុល្លារ ដោយផ្អែកលើការអនុវត្តប្រាក់កម្ចី និងប្រាក់បញ្ញើគិតត្រឹមឆ្នាំ២០២៤ វាបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារក្នុងការ ការវិនិយោគ រីកចម្រើន និងបានផ្តល់បទពិសោធន៍វិជ្ជមានដល់អតិថិជន និងប្រជាជនកម្ពុជាសម្រាប់សេវាកម្មហិរញ្ញវត្ថុ។

អាជ្ញាប័ណ្ណធនាគារ


ធនាគារ ហោង ហ្វីង (ខេមបូឌា) ម.ក បានទទួលការអនុម័តពី ធនាគារជាតិនៃកម្ពុជា នូវអាជ្ញាប័ណ្ណ ធនាគារពេញលេញ លេខ៦៥ នាថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២២ ។

ស្នាក់ការកណ្តាល និងសាខាធនាគារ

ការិយាល័យកណ្តាលរបស់យើងមានទីតាំងនៅផ្ទះលេខ ៣៤២ មហាវិថីព្រះមុនីវង្ស កែងផ្លូវលេខ ២៨៨ ភូមិ៤ បឹងកេងកង ទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ គិតត្រឹមឆ្នាំ២០២៤ ធនាគារបានពង្រីកសេវាកម្មរបស់ ខ្លួនបន្ថែមទៀត ដើម្បីបម្រើអតិថិជនកាន់តែច្រើនឡើងមួយកម្រិតទៀត ដោយបង្កើតសាខាចំនួន២ បន្ថែមទៀត រួមមាន៖ ខេត្តព្រះសីហនុ និង សាខាកោះពេជ្រ។ សាខានីមួយៗត្រូវបានបំពាក់ដោយបរិក្ខារធនាគារពេញលេញសម្រាប់ផ្តល់សេវាអតិថិជន។

ចំនួនបុគ្គលិកសរុប ដែលបម្រើការសម្រាប់
ធនាគារ ហោង ហ្វីង គិតត្រឹមខែធ្នូ ឆ្នាំ២០២៤៖

១៦៩



ប្រុស៖ ៩០

ស្រី៖ ៧៩





៣.២ ផលិតផល និងសេវាកម្ម

ធនាគារ ហោង ហ្វីង ផ្តល់នូវផលិតផលនិងសេវាកម្មជាច្រើនដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជនឯកត្តបុគ្គល និងអតិថិជនអាជីវកម្ម។ ធនាគារបានបន្តភាពច្នៃប្រឌិត ការអភិវឌ្ឍ និងដាក់ចេញនូវផលិតផលនិងសេវាកម្មថ្មីៗ ដែលបានអភិវឌ្ឍឲ្យកាន់តែល្អប្រសើរ។ គោលដៅរបស់ធនាគារគឺដើម្បីធានាថា អតិថិជនទទួលបានបទពិសោធន៍សេវាកម្មដ៏អស្ចារ្យ និងល្អប្រសើរពីភាពច្នៃប្រឌិត និងភាពងាយស្រួលនៃសេវាកម្ម។

ក្រៅពីផលិតផល និងសេវាកម្មធម្មតា ធនាគារក៏បានធ្វើការលើផលិតផលនិងសេវាកម្មឌីជីថលរបស់ខ្លួនផងដែរ ដែលអាចបង្ហាញបានតាមឧទាហរណ៍ដូចជា សេវាធនាគារចល័តសម្រាប់បុគ្គល សេវាធនាគារចល័តសម្រាប់អាជីវកម្ម សេវាធនាគារអ៊ិនធើណែតសាជីវកម្ម ម៉ាស៊ីនដក/ដាក់ប្រាក់ និងប័ណ្ណឥណទានជាដើម។ ផលិតផលនិងសេវាកម្មឌីជីថលទាំងនេះ ផ្តល់អត្ថប្រយោជន៍ដល់អតិថិជន ឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ ចំណាយតិច និងមានភាពងាយស្រួលក្នុងការប្រើប្រាស់។



ប្រាក់បញ្ញើ

តម្រូវការសេវាធនាគារប្រចាំថ្ងៃកាន់តែងាយស្រួលជាមួយនឹងផលិតផលបញ្ញើនិងសន្សំរបស់ធនាគារ ហោង ហ្វីង។ សម្រាប់អតិថិជនបុគ្គល ផលិតផលបញ្ញើអាចស្វែងរកបាននៅលើកម្មវិធីសេវាធនាគារចល័ត។ សម្រាប់អតិថិជនអាជីវកម្ម ផលិតផលបញ្ញើអាចស្វែងរកបាននៅលើកម្មវិធីសេវាធនាគារចល័ត និងសេវាធនាគារអ៊ិនធើណែតសាជីវកម្ម៖

- គណនីចរន្ត
- គណនីសន្សំ
- គណនីបញ្ញើមានកាលកំណត់
- គណនីចរន្តអាជីវកម្ម
- គណនីបញ្ញើមានកាលកំណត់សម្រាប់អាជីវកម្ម



ឥណទាន

ធនាគារ ហោង ហ្វីង ផ្តល់ជូននូវផលិតផលឥណទានជាច្រើនប្រភេទ ដើម្បីជួយសម្រួលដល់អតិថិជនឯកត្តបុគ្គល និងអតិថិជនអាជីវកម្ម ឲ្យអាចប្រើប្រាស់ធនធានហិរញ្ញវត្ថុសម្រាប់ពង្រីកអាជីវកម្ម ទិញម៉ាស៊ីន សាងសង់ឃ្លាំងទំនិញ ទិញកម្មវិធីគ្រប់គ្រងអាជីវកម្ម ទិញវត្ថុធាតុដើម ទិញភាគហ៊ុន ផ្លាស់ទីលំនៅថ្មី ទិញយានជំនិះថ្មី និងធ្វើដំណើរទៅបរទេស សម្រាប់ព្យាបាលជម្ងឺ ឬសម្រាប់ដំណើរការម្សាន្ត។ គោលបំណងនៃកម្មវិធីប្រភេទរួមមាន៖

- ឥណទានវិបារូបន៍
- ឥណទានបុគ្គល
- ឥណទានគេហដ្ឋាន
- ឥណទានមានកាលកំណត់
- ឥណទានទូរទស្សន៍មានកាលកំណត់



អត្រាការប្រាក់ឥណទានមានតម្លាភាព និងអនុវត្តតាមដែនកំណត់តម្លៃការប្រាក់ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា ដែលមិនលើសពី ១៨% ក្នុងមួយឆ្នាំ។

សេវាកម្មផ្សេងទៀត

ធនាគារ ហោង ហ្វីង កំពុងឈានទៅមុខយ៉ាងមានសន្ទុះ ដើម្បីបង្កើនប្រភេទសេវាកម្មរបស់ខ្លួន តាមរយៈទាំងបណ្តាញសាខា និងបណ្តាញឌីជីថល៖

- ការផ្ទេរប្រាក់ក្នុងស្រុកតាមរយៈប្រព័ន្ធចាតង
- ការទូទាត់មូលប្បទានប័ត្រ
- ការផាត់ទាត់មូលប្បទានប័ត្រ
- សេវាប្តូរប្រាក់
- សេវាបើកប្រាក់បៀវត្ស
- KHQR ពាណិជ្ជករ - ទទួលការទូទាត់
- ប័ណ្ណឥណទាន CSS
- ម៉ាស៊ីនដក/ដាក់ប្រាក់ ស៊ី អ អឹម (CRM)
- កម្មវិធីសេវាធនាគារចល័ត



ក្លាយជាម្ចាស់ផ្ទះតាមក្តីប្រាថ្នា ជាមួយ

ឥណទានតេហដ្ឋាន ពីធនាគារ ហេង ហ្វីង

Own Your dream house with Heng Feng Housing Loan



*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

ឥណទានអាជីវកម្ម Business Loan

ផ្តល់ហិរញ្ញប្បទានសំរាប់ទុនបន្ទីលអាជីវកម្ម
Customized Working Capital Financing



*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

ឥណទានរថយន្ត

ទំហំកម្ចីរហូតដល់

250,000 ដុល្លារ

Loan limit up to USD 250K

With Heng Feng (Cambodia) Bank Plc.'s **Car Loan**



*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត



អត្ថប្រយោជន៍

*សេវាទទួលបានតាមប្រព័ន្ធអេមប៊ូ

ដកប្រាក់រៀល និងដុល្លារពី

ATMs/CDMs

ជាង 5,000 ម៉ាស៊ីន

ទូទាំងប្រទេសតាមរយៈ
កាតឥណពន្ធ ធនាគារ ហេង ហ្វេង

Withdraw KHR and USD from more than 5,000 ATMs/CDMs nationwide via Heng Feng debit card



អត្រាការប្រាក់ខ្ពស់

សេវា

បើកប្រាក់បៀវត្ស


ធនាគារ ហេង ហ្វេង (ខេមបូឌា) ម.ក

PAYROLL SERVICE

Fast, secure, peak interest rates.
Approve payroll via mobile app and free of charge.

លឿន មានសុវត្ថិភាព មិនគិតថ្លៃសេវា និងអនុម័តប្រាក់ខែតាមទូរស័ព្ទដៃ

*សេវាទទួលបានតាមប្រព័ន្ធអេមប៊ូ



English

Heng Feng (Cambodia) Bank Plc.
Facilitate your wealth

Sign Up

Sign In

Don't have a Heng Feng (Cambodia) Bank Plc. account? Open an Account via Mobile App.

កាន់តែងាយស្រួល

បើកគណនី តាមកម្មវិធី

ធនាគារចល័ត

Heng Feng Bank Mobile

Enjoy a more convenient way to open an account

ទាញយកឥឡូវនេះ

DOWNLOAD NOW

Available on the App Store | GET IT ON Google Play | GET IT ON Google Play | GET IT ON Google Play



*សេវាទទួលបានតាមប្រព័ន្ធអេមប៊ូ

៣.៣ ការបន្តអភិវឌ្ឍឥតឈប់ឈរ (ផែនការក្នុងឆ្នាំ២០២៥)

៣.៣.១ សេវាកម្មធនាគារ និងហេដ្ឋារចនាសម្ព័ន្ធ

ក្នុងឆ្នាំ២០២៥ ធនាគារបានផ្ដោតសំខាន់លើការកែលម្អប្រព័ន្ធសេវាកម្មរបស់ខ្លួន ដោយផ្លាស់ប្តូរគ្រប់សាខារបស់យើងឲ្យ ក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុប្រមូលផ្តុំមួយ ការពង្រីកថ្នាលឌីជីថល និងការផ្សារភ្ជាប់កាន់តែរឹងមាំនៃបណ្តាញសេវាកម្ម ទាំង ដោយផ្ទាល់ និងឌីជីថល។ ការអភិវឌ្ឍទាំងនេះមានគោលបំណងធ្វើឲ្យការចូលប្រើប្រាស់សេវាកម្មកាន់តែល្អនូវ បង្កើនភាព ងាយស្រួលដល់អតិថិជន និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។ ក្នុងពេលជាមួយគ្នានេះដែរ យើងបន្តដាក់បញ្ចូលការពង្រឹង សុវត្ថិភាពជាក់ស្តែងនៅគ្រប់ចំណុចទំនាក់ទំនងសេវាកម្មទាំងអស់ ដើម្បីធានាបាននូវបទពិសោធន៍ធនាគារប្រកបដោយសុវត្ថិភាព និងគួរឲ្យទុកចិត្ត។

៣.៣.២ សេវាបញ្ញើ និងគណនី

ដើម្បីបំពេញតម្រូវការដែលកំពុងវិវត្តរបស់អតិថិជន ធនាគារកំពុងពង្រឹងផលិតផលប្រាក់បញ្ញើរបស់ខ្លួន ជាមួយនឹង ដំណោះស្រាយប្រាក់បញ្ញើមានកាលកំណត់ដែលបានកែសម្រួលតាមតម្រូវការរបស់អតិថិជន និងបានអនុវត្តការបើកគណនី តាមមធ្យោបាយឌីជីថល។ គំនិតផ្តួចផ្តើមទាំងនេះផ្តល់នូវភាពងាយស្រួលកាន់តែច្រើន អនុញ្ញាតឲ្យអតិថិជនចូលប្រើប្រាស់ សេវាកម្មកាន់តែរហ័ស និងកាន់តែមានភាពបត់បែនក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអាជីវកម្ម។

៣.៣.៣ សេវាទូទាត់ប្រាក់

ធនាគារបន្តពង្រីកសមត្ថភាពទូទាត់ឌីជីថលរបស់ខ្លួន ដោយបង្កើនមុខងារប្រើប្រាស់ក្នុងកម្មវិធីសេវាធនាគារចល័ត ដូចជា ការទូទាត់វិក្កយបត្រសេវាសាធារណៈ ការបញ្ចូលទឹកប្រាក់ទូរស័ព្ទ និងការជូនដំណឹងអំពីប្រតិបត្តិការ។ ក្នុងពេលជាមួយគ្នា នេះ យើងកំពុងអភិវឌ្ឍផលិតផលប័ណ្ណទាំងប្រវត្តិ និងនិម្មិត ដើម្បីផ្តល់ជូនអតិថិជននូវជម្រើសទូទាត់ដែលមានសុវត្ថិភាព ងាយស្រួល និងមានការទទួលស្គាល់ទូលំទូលាយ។ ការខិតខំប្រឹងប្រែងទាំងនេះគឺជាជំហានសំខាន់ក្នុងការជម្រុញការប្រើប្រាស់ ប្រតិបត្តិការដោយគ្មានសាច់ប្រាក់ ខណៈដែលនៅតែរក្សាបាននូវសុវត្ថិភាពទិន្នន័យ និងហិរញ្ញវត្ថុរបស់អតិថិជន។

៣.៣.៤ សេវាកម្មផ្ទេរប្រាក់

ក្នុងការឆ្លើយតបទៅនឹងតម្រូវការកើនឡើងសម្រាប់ប្រតិបត្តិការឆ្លងប្រទេស ធនាគារកំពុងពង្រីកសេវាកម្មផ្ទេរប្រាក់របស់ ខ្លួន ដើម្បីអនុញ្ញាតឲ្យបុគ្គល និងម្ចាស់អាជីវកម្មអាចធ្វើ និងទទួលទឹកប្រាក់យ៉ាងរហ័ស និងមានសុវត្ថិភាព។ តាមរយៈបណ្តាញ ឌីជីថលរួមបញ្ចូលគ្នា និងភាពជាដៃគូ យើងមានគោលបំណងផ្តល់នូវដំណោះស្រាយផ្ទេរប្រាក់អន្តរជាតិដែលមានប្រសិទ្ធភាព អនុលោមតាមច្បាប់ និងមានតម្លៃសមរម្យ។

៣.៣.៥ ដំណោះស្រាយឥណទាន និងលិខិតធានា

ក្នុងគោលបំណងគាំទ្រការលូតលាស់ផ្ទាល់ខ្លួន និងអាជីវកម្ម ធនាគារបន្តពង្រឹងផលបត្រឥណទានរបស់ខ្លួនជាមួយនឹងការផ្តល់ជូនឥណទានផ្ទះ និងយានយន្ត ព្រមទាំងពង្រីកសេវាកម្មលិខិតធានារបស់ធនាគារសម្រាប់ការដេញថ្លៃគម្រោង និងការអនុវត្តកិច្ចសន្យា។ ដំណោះស្រាយហិរញ្ញវត្ថុទាំងនេះត្រូវបានចនាឡើងដើម្បីបំពេញតាមតម្រូវការទីផ្សារ ស្របពេលនោះដែរក៏រក្សាការគ្រប់គ្រងហានិភ័យប្រកបដោយការប្រុងប្រយ័ត្ន និងការការពារប្រតិបត្តិការ។

៣.៣.៦ ការអភិវឌ្ឍធនធានមនុស្ស និងអង្គភាព

ដោយទទួលស្គាល់ថា សមត្ថភាពផ្ទៃក្នុងដ៏រឹងមាំជម្រុញភាពជោគជ័យប្រកបដោយចីរភាព ធនាគារបន្តវិនិយោគលើការអភិវឌ្ឍបុគ្គលិកតាមរយៈកម្មវិធីបណ្តុះបណ្តាលនិងលើកស្ទួយសមត្ថភាព។ ការខិតខំទាំងនេះធានាថា ក្រុមការងាររបស់យើងត្រៀមខ្លួនបានល្អ ដើម្បីសម្របខ្លួនទៅនឹងស្ថានភាពទីផ្សារដែលបន្តផ្លាស់ប្តូរ និងអាចផ្តល់សេវាកម្មមានគុណភាពខ្ពស់ប្រកបដោយវិជ្ជាជីវៈ និងសុចរិតភាព។





ព្រឹត្តិការណ៍ និងសកម្មភាពផ្សេងៗ



៤.១ ការទទួលខុសត្រូវសង្គម

ការចូលរួមចំណែកក្នុងព្រឹត្តិការណ៍ការបរិច្ចាគឈាម ក្រោមប្រធានបទ “បរិច្ចាគឈាម សង្គ្រោះជីវិត”

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង ដោយសមាគមធនាគារនៅកម្ពុជា នៅវិទ្យាស្ថាន សិក្សាបច្ចេកទេសធនាគារ ក្នុងគោលបំណងដើម្បីបំពេញស្តុកឈាមប្រកបដោយ សុវត្ថិភាពសម្រាប់សហគមន៍ ក៏ដូចជាការលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃ ការបរិច្ចាគឈាមក្នុងការជួយសង្គ្រោះជីវិតមនុស្ស។







**ការចូលរួមបរិច្ចាគថវិកាដើម្បីអបអរសាទរខួបលើកទី១៦១
នៃទិវាពិភពលោកកាកបាទក្រហម និងអង្គចន្ទក្រហម ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ
“រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុ”**

ការបរិច្ចាគនេះធ្វើឡើងក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ
ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

៤.២ ព្រឹត្តិការណ៍របស់យើង

សន្និបាតប្រចាំឆ្នាំលើកទី៣

នៅថ្ងៃទី១១ និង១២ ខែមករា ឆ្នាំ២០២៥ ធនាគារ ហេង ហ្វីង (ខេមបូឌា) ម.ក បានរៀបចំសន្និបាតប្រចាំឆ្នាំលើកទី៣ ដើម្បីបូកសរុបសមិទ្ធផលប្រចាំឆ្នាំ២០២៤ និងបង្ហាញផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៥ ដោយមានការចូលរួមពីបុគ្គលិក និងគណៈគ្រប់គ្រងនៃធនាគារសរុបប្រមាណ១៧០នាក់ នៅរមណីយដ្ឋានភូមិជំណាក់ដំរី ខេត្តកំពង់ស្ពឺ។ ជាមួយគ្នានេះដែរ យើងក៏បានរៀបចំពិធីល្បែងសាយភោជនប្រចាំឆ្នាំ ដើម្បីថ្លែងអំណរគុណចំពោះបុគ្គលិកទាំងអស់សម្រាប់ការខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្តឥតឆាករ និងឆន្ទៈក្នុងការបំពេញភារៈកិច្ចពេញមួយឆ្នាំកន្លងមក ប្រកបដោយភាពសប្បាយរីករាយ។







កិច្ចប្រជុំ Town Hall

ជាម្យ៉ាងរាល់ត្រីមាស ធនាគារ ហេង ហ្វីង (ខេមបូឌា) ម.ក បានរៀបចំកិច្ចប្រជុំ Town Hall ដោយមានការចូលរួមពីថ្នាក់ដឹកនាំទាំងអស់ក្នុងគោលបំណង ពិភាក្សា វាយតម្លៃលើសមិទ្ធផលប្រតិបត្តិការណ៍ដែលសម្រេចបាន និងកំណត់ផែនការយុទ្ធសាស្ត្រដើម្បីបន្តទៅរកភាពជោគជ័យ។ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ យើងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជូនអតិថិជន និងសហគមន៍របស់យើងជាមួយនឹងសេវាកម្មបរិញ្ញវត្ថុកាន់តែប្រសើរ។



**ការប្រជុំបូកសរុបសមិទ្ធផលប្រតិបត្តិការណ៍ប្រចាំឆមាសទី១
និងការកំណត់ផែនការប្រតិបត្តិការណ៍ប្រចាំឆមាសទី២ ឆ្នាំ២០២៤**

នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៤ គណៈគ្រប់គ្រងធនាគារ ហោង ហ្វីង (ខេមបូឌា) ម.ក បានរៀបចំការប្រជុំបូកសរុបសមិទ្ធផលប្រតិបត្តិការណ៍ប្រចាំឆមាសទី១ និងកំណត់ទិសដៅ ការងារឆមាសទី២ ឆ្នាំ២០២៤ ដែលបានប្រារព្ធឡើងនៅសណ្ឋាគារ Capri។ ការប្រជុំ នេះ មានការចូលរួមយ៉ាងសកម្មពីបណ្តាគណៈគ្រប់គ្រងនៃធនាគារសរុបជាង ៣៥នាក់។ យើងនឹងបន្តរក្សាការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មឱ្យបានកាន់តែល្អ ប្រសើរជូនដល់អតិថិជនរបស់យើងទាំងអស់គ្នា។







ការបណ្តុះបណ្តាលផ្សេងៗ

ធនាគារ ហៀង (ខេមបូឌា) ម.ក តែងតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់យើង។ ការបណ្តុះបណ្តាលបុគ្គលិកជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់យើង ក្នុងការបង្កើនប្រសិទ្ធភាពប្រតិបត្តិការសេវាកម្មអោយស្របតាមតម្រូវការអភិវឌ្ឍន៍ និងសហគមន៍ទាំងមូល។



កម្មវិធីបុណ្យចូលឆ្នាំចិន

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ថ្នាក់ដឹកនាំរបស់ធនាគារ ហោង ហ្វីង (ខេមបូឌា) ម.ក បានជូនកន្លែងក្រូចនាំសំណាងដល់បុគ្គលិកទាំងអស់នៅទីស្នាក់ការកណ្តាល និងគ្រប់សាខា របស់ ធនាគារ ហោង ហ្វីង (ខេមបូឌា) ម.ក។ កាដូមួយនេះ បានបង្កើតស្នាមញញឹមដល់បុគ្គលិក ទាំងអស់គ្នា ហើយនឹងរីករាយបន្តដំណើរទៅមុខរួមគ្នាដើម្បីសំរេចគោលដៅរបស់ធនាគារ ហោង ហ្វីង (ខេមបូឌា) ម.ក។







ការចូលរួមអបអរសាទរទិវាអន្តរជាតិនារី

ស្ត្រីគ្រប់រូប ជាចលករជួយផ្សព្វការអភិវឌ្ឍរបស់គ្រួសារ សង្គម និងប្រទេសជាតិ។ ជាមួយគ្នានេះដែរ យើងមានថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ជានារីដែលមានសមត្ថភាពខ្ពស់ ក្នុងការចូលរួមដឹកនាំធនាគារយើងឈានទៅរកភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ដើម្បីផ្តល់ស្នាមញញឹម នឹងតម្លៃនៃការខិតខំប្រឹងប្រែងកន្លងមក យើងបានផ្តល់ជាកាដូអនុស្សាវរីយ៍ដល់បុគ្គលិកនារីទាំងអស់ជាការលើកទឹកចិត្តក្នុងថ្ងៃទិវាអន្តរជាតិនារី។



ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

នាថ្ងៃសៅរ៍ទី០៦ ខែមេសា ឆ្នាំ២០២៤ ធនាគារ ហោង ហ្វីង (ខេមបូឌា) ម.ក បានរៀបចំកម្មវិធី "សង្គ្រានធនាគារ ហោង ហ្វីង" ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៅការិយាល័យកណ្តាល ក្នុងគោលបំណងអបអរពិធីបុណ្យចូលឆ្នាំថ្មី។ កម្មវិធីនេះដែរ យើងមានការរៀបចំការរាំបាត់ក្រុង ដើម្បីប្រសិទ្ធនូវសព្វសាធុការពរជូនដល់បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារក្នុងឱកាសឆ្នាំថ្មី។ ក្រៅពីនេះ យើងក៏មានរៀបចំអាហារសាមគ្គី ការលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីបង្កើតទំនាក់ទំនងរវាងថ្នាក់ដឹកនាំ និងបុគ្គលិកអោយកាន់តែមានភាពស្និទ្ធស្នាលបន្ថែមទៀត។







ខួបទី២ឆ្នាំនៃការបង្កើតធនាគារ ហេង ហ្វីង (ខេមបូឌា) ម.ក

អបអរសាទរខួប២ឆ្នាំ នៃភាពរីកចម្រើនរបស់ ធនាគារ ហេង ហ្វីង (ខេមបូឌា) ម.ក! យើងខ្ញុំសូមប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹង និងពង្រីកសក្តានុពលរបស់ខ្លួន អោយបានកាន់តែទូលំទូលាយសម្រាប់បំពេញនូវរាល់តម្រូវការរបស់អតិថិជន។ នៅក្នុងថ្ងៃពិសេសនេះដែរ ថ្នាក់ដឹកនាំនៃធនាគារ ហេង ហ្វីង ក៏បានរៀបចំនូវនំ សែនព្រះខែ សំរាប់ជូនចំពោះបុគ្គលិកទាំងអស់ដើម្បីជាការអរគុណចំពោះការខិតខំ ប្រឹងប្រែងកន្លងមក ក៏ដូចជានិមិត្តរូបនៃការជូនពរសំណាងល្អ និងសុខសុភមង្គលក្នុង ឱកាសបុណ្យសែនព្រះខែផងដែរ។



ការដាក់ស្តង់តាំងបង្ហាញផលិតផលក្នុងឱកាសបុណ្យនៃសេចក្តីស្រលាញ់

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារ ហេង ហ្វីង (ខេមបូឌា) ម.ក បានរៀបចំកម្មវិធីតាំងបង្ហាញផលិតផលក្រោមប្រធានបទ “ផ្តល់សេចក្តីស្រលាញ់ទៅកាន់មនុស្សជុំវិញអ្នក” ដែលធ្វើឡើងនៅផ្សារ View Park Mall ក្រុងភ្នំពេញ។





ការដាក់ស្តង់តាំងបង្ហាញផលិតផលក្នុងឱកាសទិវាអន្តរជាតិនារី

នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ធនាគារ ហេង ហ្វីង (ខេមបូឌា) ម.ក បានរៀបចំ កម្មវិធីតាំងបង្ហាញផលិតផល ដើម្បីចូលរួមអបអរសាទរ “ទិវាអន្តរជាតិនារី” ដែល ធ្វើឡើងនៅផ្សារ អេដិន ហ្គាដិន ក្រុងភ្នំពេញ។

ការដាក់ស្តង់តាំងបង្ហាញផលិតផលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

នៅថ្ងៃទី០៩-១០ ខែមេសា ឆ្នាំ២០២៤ ធនាគារ ហ្វេង ហ្វីង (ខេមបូឌា) ម.ក បានរៀបចំកម្មវិធីតាំងបង្ហាញផលិតផល ដើម្បីចូលរួមអបអរសាទរ “ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ” ដែលធ្វើឡើងនៅផ្សារ ម៉ាក្រូ សែនសុខ ក្រុងភ្នំពេញ។





ការដាក់ស្តង់តាំងបង្ហាញផលិតផលនៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៤ ធនាគារ ហោង ហ្វីង (ខេមបូឌា) ម.ក បានរៀបចំកម្មវិធីតាំងបង្ហាញផលិតផលរបស់ខ្លួន នៅស្ថានីយប្រេងឥន្ធនៈ តូកាល់អេនីជី ផ្សារលើ ខេត្តព្រះសីហនុ។

**ការចូលរួមកម្មវិធីសំណេះសំណាល និងពិសារអាហារសាមគ្គីមហាគ្រួសារ
សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៅកម្ពុជា**

ការចូលរួមកម្មវិធីសំណេះសំណាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហា
បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ
បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។





ព័ត៌មានការងារ CICC Job Fair

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ធនាគារ ហោង ហ្វីង (ខេមបូឌា) ម.ក បានចូលរួមក្នុងកម្មវិធីព័ត៌មានការងារ និងចូលរួម តាំងបង្ហាញផលិតផលរបស់ខ្លួន នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក្រុងភ្នំពេញ។

ការដាក់ស្តង់តាំងបង្ហាញផលិតផលក្នុងឱកាសពិធីបុណ្យគ្រីស្ទម៉ាស

ចាប់ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០២៤ ធនាគារ ហោង ហ្វីង (ខេមបូឌា) ម.ក បានរៀបចំកម្មវិធីតាំងបង្ហាញផលិតផលរបស់ខ្លួនក្នុងកម្មវិធីបុណ្យគ្រីស្ទម៉ាស នៅផ្សារទំនើប អ៊ីអេសមីល ភ្នំពេញ (Aeon9)។







របាយការណ៍ហិរញ្ញវត្ថុ



៥.១ របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមបង្ហាញរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចរបស់ធនាគារ ហ្វេង ហ្វីង (ខេមបូឌា) ម.ក សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

សកម្មភាពអាជីវកម្មចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារគឺធ្វើប្រតិបត្តិការធនាគារពាណិជ្ជ និងផ្តល់សេវាផ្សេងៗទៀតដែលទាក់ទងនឹងវិស័យ ហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានបង្ហាញក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ នៅលើទំព័រទី៧៧។

ក្នុងអំឡុងឆ្នាំមិនមានការប្រកាស ឬ បង់ ភាគលាភទេ។

ដើមទុន

ក្នុងអំឡុងឆ្នាំ ធនាគារមិនមានការផ្លាស់ប្តូរភាគទុនិកទេ។

ឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ពាក់ព័ន្ធនឹងការជម្រះឥណទាន និងបុរេប្រទានអាក្រក់ចេញពីបញ្ជី និងការកាត់ត្រាសំវិធានធនសម្រាប់ការខាតបង់ដែល បណ្តាលមកពីការថយចុះតម្លៃ ហើយបានយល់ស្របចាត់វិធានឥណទាន និងបុរេប្រទានអាក្រក់ទាំងអស់ដែលបានដឹង ត្រូវបាន ជម្រះចេញពីបញ្ជី និងបានកាត់ត្រាសំវិធានធនសម្រាប់ការខាតឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យពេញលេញ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពី កាលៈទេសៈ ណាមួយ ដែលនាំឱ្យចំនួនឥណទាន និងបុរេប្រទានអាក្រក់ដែលបានជម្រះចេញពីបញ្ជី ឬចំនួនសំវិធានធនសម្រាប់ការខាតបង់ ដែលបណ្តាលមកពីការថយចុះតម្លៃ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានតម្លៃមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ដើម្បី បញ្ជាក់ថាបណ្តាទ្រព្យសកម្មទាំងឡាយ ដែលទំនងជាមិនអាចបង្វិលមកវិញនៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ទៅតាមតម្លៃក្នុង បញ្ជីគណនេយ្យរបស់ធនាគារ ត្រូវបានកាត់ត្រាបន្ថយឱ្យនៅស្មើនឹងតម្លៃដែលរំពឹងថានឹងអាចលក់បាននៅលើទីផ្សារជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពី កាលៈទេសៈ

ណាមួយ ដែលអាចបណ្តាលឱ្យតម្លៃនៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមិនត្រឹមត្រូវជាសារវន្តនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ៖

- (ក) មិនមានបន្ទុកណាមួយលើទ្រព្យសកម្មរបស់ធនាគារ ដែលបានកើតឡើងដោយសារការដាក់បញ្ចាំសម្រាប់ការធានាបំណុលរបស់បុគ្គលណាម្នាក់ឡើយ ចាប់តាំងពីដំណាច់ការិយបរិច្ឆេទមក និង
- (ខ) មិនមានបំណុលយថាហេតុណាមួយរបស់ធនាគារ ដែលបានកើតឡើងចាប់តាំងពីដំណាច់ឆ្នាំមក ក្រៅពីបំណុលផ្សេងៗនៅក្នុងដំណើរការអាជីវកម្មធម្មតានោះទេ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗរបស់ធនាគារ ដែលត្រូវបានទាមទារឱ្យសង ឬអាចនឹងត្រូវបានទាមទារឱ្យសងក្នុងរយៈពេល១២ខែ បន្ទាប់ពីដំណាច់ឆ្នាំ ដែលនឹង ឬអាចនឹងមានផល ប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់ពេលកំណត់សងនោះទេ។

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលមិនបានដឹងពីកាលៈទេសៈណាមួយដែលមិនបាន ឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចបណ្តាលឱ្យចំនួនទឹកប្រាក់ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារសម្រាប់ឆ្នាំហិរញ្ញវត្ថុនេះមិនមានរងនូវផលប៉ះពាល់ជាសារវន្តពីគណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតានោះទេ។ តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះពេលរវាងដំណាច់ឆ្នាំហិរញ្ញវត្ថុ មកទល់នឹងកាលបរិច្ឆេទនៃរបាយការណ៍នេះ មិនមានគណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតា ដែលទំនងជាមានផលប៉ះពាល់ជាសារវន្តដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ ក្នុងឆ្នាំដែលរបាយការណ៍នេះត្រូវបានធ្វើឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារដែលនៅបម្រើការក្នុងអំឡុងឆ្នាំ រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ មានរាយនាមដូចខាងក្រោម៖

- | | |
|-------------------|--------------------------|
| • លោក វង្ស ហោង | ប្រធានក្រុមប្រឹក្សាភិបាល |
| • លោក សៃ អង្គឈីន | អភិបាល |
| • លោក វ៉ែក ប៊ុន | អភិបាល |
| • លោក វង្ស តារា | អភិបាលឯករាជ្យ |
| • លោក ជ័យ គង់ហ៊ុយ | អភិបាលឯករាជ្យ |

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា CIFRS)។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ តម្រូវឱ្យក្រុមប្រឹក្សាភិបាល ៖

- i) អនុវត្តគោលការណ៍គណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនោះឱ្យមានសង្គតិភាព។
- ii) អនុវត្តតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មានរបស់ CIFRS ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញឱ្យមានភាពត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវបានលាតត្រដាងពន្យល់ និងកំណត់ចំនួនទឹកប្រាក់ឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- iii) រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុងមួយប្រកបដោយប្រសិទ្ធភាព។
- iv) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមានករណីមិនសមស្របក្នុងការសន្មតថា ធនាគារអាចបន្តប្រតិបត្តិការអាជីវកម្មនៅពេលអនាគតដ៏ខ្លី និង
- v.) គ្រប់គ្រងនិងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាព តាមរយៈការសម្រេចចិត្តជាសារវន្តទាំងអស់ដែលជះឥទ្ធិពលដល់ប្រតិបត្តិការ និងលទ្ធផលរបស់ធនាគារ ហើយត្រូវធានាថាផលប៉ះពាល់ទាំងនោះត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលអះអាងថា ធនាគារបានអនុវត្តតាមតម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ ព្រមទាំងកំណត់សម្គាល់ទាំងឡាយបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់របស់ធនាគារ សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជាត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ចុះហត្ថលេខាយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល


លោក ឈុន ហេង
ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥

៥.២ របាយការណ៍សវនករឯករាជ្យ

ជូនភាគទុនិកធនាគារ ហេង ហ្វីង (ខេមបូឌា) ម.ក

មតិយោបល់របស់យើងខ្ញុំ

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាព ហិរញ្ញវត្ថុរបស់ធនាគារ ហេង ហ្វីង (ខេមបូឌា) ម.ក (ហៅកាត់ថា ធនាគារ) សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និង លទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយអនុលោមទៅតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា CIFRS)។

របាយការណ៍ដែលយើងខ្ញុំបានធ្វើសវនកម្ម

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ រួមមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
- របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍បម្រែបម្រួលមូលធន សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំ និង
- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ រួមទាំងព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត និងព័ត៌មានពន្យល់ផ្សេងទៀត។

មូលដ្ឋាននៃមតិយោបល់របស់យើងខ្ញុំ

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាម ស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (ហៅកាត់ថា ស្តង់ដារសវនកម្ម)។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលអនុលោមទៅតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌ ការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។

យើងខ្ញុំជឿជាក់ថាការស្តង់ដារសវនកម្មដែលយើងខ្ញុំបានទទួល មានភាពគ្រប់គ្រាន់ និងសមហេតុផល ដើម្បីធ្វើជាមូលដ្ឋាន សម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ឯករាជ្យ

យើងខ្ញុំមានឯករាជ្យពីធនាគារ ដែលអនុលោមទៅតាមក្រមសីលធម៌អន្តរជាតិ សម្រាប់គណនេយ្យករវិជ្ជាជីវៈ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ(ហៅកាត់ថា ក្រមសីលធម៌អន្តរជាតិ) និងអនុលោមទៅតាមក្រមសីលធម៌របស់វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (ហៅកាត់ថា ក្រមសីលធម៌ វគសក) ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ ចំពោះរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំបានបំពេញភារកិច្ចក្នុងការទទួលខុសត្រូវផ្នែកក្រមសីលធម៌ផ្សេងៗទៀត ដែលកំណត់ដោយក្រមសីលធម៌អន្តរជាតិ និងក្រមសីលធម៌ វគសក។

ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រងទទួលខុសត្រូវចំពោះព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗដែលយើងបានទទួលនាកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះរួមមាន របាយការណ៍ក្រុមប្រឹក្សាភិបាល និងព័ត៌មានហិរញ្ញវត្ថុបន្ថែមទៅតាមតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកម្មរបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុ ពុំបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗនោះទេ ហើយយើងខ្ញុំមិនធ្វើការធានាអះអាងចំពោះព័ត៌មានទាំងនោះទេ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ យើងខ្ញុំទទួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗដើម្បីពិចារណាថាតើព័ត៌មានផ្សេងៗទាំងនោះមានភាពផ្ទុយគ្នាជាសារវន្តពីរបាយការណ៍ហិរញ្ញវត្ថុ ឬផ្ទុយពី ការយល់ដឹងរបស់យើងខ្ញុំផ្អែកលើលទ្ធផលនៃការធ្វើសវនកម្ម ឬមានការរាយការណ៍ពីកំហុសឆ្គងជាសារវន្តដែលបានកើតឡើងឬទេ។

ផ្អែកទៅលើការងារដែលយើងខ្ញុំបានបំពេញទៅលើព័ត៌មានផ្សេងៗ ដែលយើងបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះរួមមាន ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តដែលកើតចេញពីព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ពីអង្គហេតុនៃកំហុសឆ្គងទាំងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ចំពោះបញ្ហានេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងបង្ហាញរបាយការណ៍ទាំងនោះឱ្យបានត្រឹមត្រូវដោយអនុលោមទៅតាម CIFRS និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុង ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យជឿជាក់ពីការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការវាយតម្លៃអំពីលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានដែលពាក់ព័ន្ធ ក៏ដូចជាបញ្ហាផ្សេងៗដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម ដោយប្រើមូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែគណៈគ្រប់គ្រងមានគម្រោងបិទអាជីវកម្មរបស់ធនាគារ ឬបញ្ឈប់ប្រតិបត្តិការ ឬដោយមិនមានជម្រើសណាផ្សេងប្រកបដោយភាពប្រាកដប្រជាណាមួយ។

អ្នកដែលទទួលបន្ទុកលើអភិបាលកិច្ច ទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនកម្ម ក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺស្វែងរកអំណះអំណាងដែលសមហេតុផល ថារបាយការណ៍ហិរញ្ញវត្ថុទាំងមូលពុំមានការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ និងចេញរបាយការណ៍សវនកម្ម ដែលមានមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាង ដែលសមហេតុផលគឺជាការអះអាងក្នុងកម្រិតខ្ពស់ ប៉ុន្តែវាមិនមែនជាធានាថាសវនកម្ម ដែលបានធ្វើឡើង ដោយអនុលោមទៅតាមស្តង់ដារសវនកម្ម តែងតែរកឃើញជានិច្ចនូវការរាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើងពីការក្លែងបន្លំ ឬកំហុសឆ្គង ហើយវាត្រូវបានចាត់ទុកថាមានលក្ខណៈជាសារវន្ត ប្រសិនបើការរាយការណ៍ខុសនីមួយៗ ឬការរាយការណ៍ខុសសរុប អាចត្រូវបានរំពឹងថា វាជះឥទ្ធិពលលើ


មូលដ្ឋាននៃការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្ម តម្រូវឱ្យយើងខ្ញុំប្រើប្រាស់ការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ និងរក្សាការសង្ស័យស្របតាមវិជ្ជាជីវៈ ក្នុងពេលបំពេញការងារសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំ៖

- កំណត់ និងវាយតម្លៃហានិភ័យនៃភាពខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ ដោយដាក់តែងនីតិវិធីសវនកម្ម និងធ្វើសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងស្វែងរកភស្តុតាងសវនកម្មគ្រប់គ្រាន់និងសមស្រប ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលបណ្តាលមកពីការកមិនឃើញកំហុសឆ្គងជាសារវន្តពីការក្លែងបន្លំ វាមានទំហំធំជាងហានិភ័យដែលបណ្តាលមកពីកំហុសឆ្គងអចេតនា ដោយសារការក្លែងបន្លំរួមមាន ការសមគំនិត ការក្លែងបន្លំឯកសារ ការលុបបំបាត់ដោយចេតនា ការបង្ហាញខុស ឬការរំលងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងសវនកម្ម ដើម្បីដាក់តែងនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនបញ្ចេញមតិយោបល់របស់យើងខ្ញុំ ទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារទេ។
- វាយតម្លៃអំពីភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការលាតត្រដាងពាក់ព័ន្ធ ដែលគណៈគ្រប់គ្រងបានធ្វើឡើង។
- សន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្មរបស់គណៈគ្រប់គ្រងអាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន ថាតើវាមានភាពមិនច្បាស់លាស់ជាសារវន្តដែលបានកើតឡើងកម្រិតណាពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា ដែលអាចបណ្តាលឱ្យមានការសង្ស័យជាដុំកំភួនទៅលើលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួនដែរឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា វាមានភាពមិនច្បាស់លាស់ជាសារវន្តបានកើតឡើង នោះយើងខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងរបាយការណ៍សវនកម្ម ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ចំពោះការលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងនោះនៅមិនទាន់គ្រប់គ្រាន់ទៀត យើងខ្ញុំត្រូវធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានសរុបរបស់យើងខ្ញុំ អាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបានរហូតដល់ថ្ងៃចុះហត្ថលេខាលើរបាយការណ៍សវនកម្មនេះ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាក្នុងពេលអនាគត អាចបណ្តាលឱ្យធនាគារឈប់បន្តនិរន្តរភាពអាជីវកម្ម។
- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការលាតត្រដាងព័ត៌មានផ្សេងៗ និងកំណត់ថារបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ជាក់ស្តែង ដែលអាចធ្វើឱ្យមានការបង្ហាញត្រឹមត្រូវ។

យើងខ្ញុំបានរាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចនូវបញ្ហាផ្សេងៗដូចជា ទំហំការងារតាមផែនការ និងពេលវេលាសវនកម្ម ព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ រួមទាំងរាយការណ៍ពីភាពខ្វះខាតជាសារវន្តក្នុងការគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ។

២. ក្រុមហ៊ុន ប្រាយថ៍តម្លៃហានិភ័យ (ខេមបូឌា)


ទូច សុមន្ទរ៉ាវ៉ា
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥

៥.៣ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់សម្គាល់	២០២៤		២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៤	៦.០៨៣.១៦៥	២៤.៤៨៤.៧៣៩	៤.៤១៦.១១៧	១៨.០៣៩.៨៣៨
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	៥	៤៧.៧៣៩.៧៣៦	១៩២.១៥២.៤៣៧	១៧.២៨៥.៧៤៦	៧០.៦១២.២៧២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៦	១៧១.៧៥៨.៨២៤	៦៩១.៣២៩.២៦៧	១០៩.៨៥១.៤០១	៤៤៨.៧៤២.៩៧៣
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	៧	១២០.០៨៣.៩០៨	៤៨៣.៣៣៧.៧៣០	១០២.១១៥.៩៤២	៤១៧.១៤៣.៦២៣
ប្រាក់តម្កល់តាមច្បាប់នៅធនាគារកណ្តាល	៨	២៨.៥២២.៣៦០	១១៤.៨០២.៤៩៩	២២.៣៧១.៣៥៩	៩១.៣៨៧.០០២
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	៩	២.៣៣២.១៣៤	៩.៣៨៦.៨៣៩	១.៨៣៣.៣៨៧	៧.៤៨៩.៣៨៦
ទ្រព្យសម្បត្តិ និងបរិក្ខារ	១០	២.២៥៨.៥៤៤	៩.០៩០.៦៤០	២.៨០៧.៨១៤	១១.៤៦៩.៩២០
ទ្រព្យសកម្មអរូបី	១១	២.០២៦.៨២៣	៨.១៥៧.៩៦៣	១.៧៧២.៨០៥	៧.២៤១.៩០៨
ពន្ធពន្យារជាទ្រព្យសកម្ម	១២	៦៩៦.៩៦៦	២.៨០៥.២៨៨	៣៧៧.៤៨៦	១.៥៤២.០៣០
ទ្រព្យសកម្មផ្សេងៗ	១៣	៦៥៤.០៣៥	២.៦៣២.៤៩១	២៧០.៨៣២	១.១០៦.៣៤៩
ទ្រព្យសកម្មសរុប		៣៨២.១៥៦.៤៩៥	១.៥៣៨.១៧៩.៨៩៣	២៦៣.១០២.៨៨៩	១.០៧៤.៧៧៥.៣០១
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	១៤	២៩០.៦៤៣.៦៩៨	១.១៦៩.៨៤០.៨៨៤	១៨០.១៥៥.៩៨៣	៧៣៥.៩៣៧.១៩១
បំណុលកកិសន្យា	៩	២.១៥៥.០៣០	៨.៦៧៣.៩៩៦	១.៧២៥.៥៨៩	៧.០៤៩.០៣១
បំណុលផ្សេងៗ	១៥	៦៥៧.៣៣៤	២.៦៤៥.៧៧១	៤៧១.៤៧៣	១.៩២៥.៩៦៦
បំណុលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ	១៦	១.៧៥៥.៣៧៤	៧.០៦៥.៣៨០	៤៣៥.៥១៥	១.៧៧៩.០៧៩
បំណុលសរុប		២៩៥.២១១.៤៣៦	១.១៨៨.២២៦.០៣១	១៨២.៧៨៨.៥៦០	៧៤៦.៦៩១.២៦៧
មូលធន					
ដើមទុន	១៧	៨០.០០០.០០០	៣២២.០០០.០០០	៨០.០០០.០០០	៣២៦.៨០០.០០០
ចំណេញរក្សាទុក/ខាតបង្គរ		៦.៨០៩.៦៥៨	២៧.៧២៦.៨២៦	(២៦៦.១៤៤)	(១.០៧៨.៧៦៤)
ទុនបម្រុងតាមច្បាប់		១៣៥.៤០១	៥៤៤.៩៨៩	៥៨០.៤៧៣	២.៣៧១.២៣២
ទុនបម្រុងផ្សេងៗ		-	(៣១៧.៩៥៣)	-	(៨.៤៣៤)
មូលធនសរុប		៨៦.៩៤៥.០៥៩	៣៤៩.៩៥៣.៨៦២	៨០.៣១៤.៣២៩	៣២៨.០៨៤.០៣៤
បំណុល និងមូលធនសរុប		៣៨២.១៥៦.៤៩៥	១.៥៣៨.១៧៩.៨៩៣	២៦៣.១០២.៨៨៩	១.០៧៤.៧៧៥.៣០១

នេះគឺជារបាយការណ៍ដែលបានស្រង់ចេញ ហើយរបាយការណ៍នេះគួរតែត្រូវបានអានដោយភ្ជាប់ជាមួយរបាយការណ៍ហិរញ្ញវត្ថុពេញលេញដែលបានធ្វើសវនកម្ម។

៥.៤ របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់សម្គាល់	២០២៤		២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	១៨	២១.៩៩៥.២៩៦	៨៩.៥៤២.៨៥០	១១.២២២.៣៣៨	៤៦.១២៣.៨០៩
ចំណាយការប្រាក់	១៨	(៦.៤១៩.១៩៥)	(២៦.១៣២.៥៤៣)	(៣.០០៧.៩៤២)	(១២.៣៦២.៦៤២)
ចំណូលការប្រាក់សុទ្ធ	១៨	១៥.៥៧៦.១០១	៦៣.៤១០.៣០៧	៨.២១៤.៣៩៦	៣៣.៧៦១.១៦៧
ចំណូលកម្រៃជើងសារ	១៩	១០៧.៦៨៧	៤៣៨.៣៩៤	១៩.៦៣១	៨០.៦៨៣
ចំណាយកម្រៃជើងសារ	១៩	(១៥.១២៧)	(៦១.៥៨២)	(១៨.២០៤)	(៧៨.៨១៨)
ចំណូលកម្រៃជើងសារសុទ្ធ	១៩	៩២.៥៦០	៣៧៦.៨១២	១.៤២៧	៥.៨៦៥
ខាតពីការថយចុះតម្លៃឥណទាន	២០	(១.៦៣១.៩៩៧)	(៦.៦៤៣.៨៦០)	(៨៥៧.០២០)	(៣.៥២២.៣៥២)
ចំណូលប្រតិបត្តិការផ្សេងៗ		១៣.១៤៧	៥៣.៥២១	៣៦.០០៨	១៤៧.៩៩៣
ចំណេញផ្សេងៗ - សុទ្ធ	២១	៣៩៧.៩៥២	១.៦២០.០៦៣	១៤១.៩៩២	៥៨៣.៥៨៧
ខាតប្រតិបត្តិការផ្សេងៗសុទ្ធ		(១.២២០.៨៤៥)	(៤.៩៧០.២៧៦)	(៧៣៥.០២៨)	(២.៩៣៨.៧៦២)
ចំណាយបុគ្គលិក	២២	(៣.៤៥៣.៦១១)	(១៤.០៥៩.៦៥០)	(២.៦១២.៧០៥)	(១០.៧៣៨.២១៨)
ចំណាយរំលស់ទ្រព្យសកម្មរូបិយ និងអរូបិយ	២៣	(១.៦១២.២៥៣)	(៦.៥៦៣.៤៨២)	(១.៤១៧.៣៣៥)	(៥.៨២៥.២៤៧)
ចំណាយប្រតិបត្តិការផ្សេងៗ	២៤	(១.១០៣.៨៣២)	(៤.៤៩៣.៧០០)	(១.១៥៦.២០០)	(៤.៧៥១.៩៨២)
		(៦.១៦៩.៦៩៦)	(២៥.១១៦.៨៣២)	(៥.១៨៦.២៤០)	(២១.៣១៥.៤៨៧)
ចំណេញមុនពន្ធលើប្រាក់ចំណូល		៨.២៧៨.០៦៧	៣៣.៧០០.០១១	២.៣៥០.៥៦៣	៩.៦៦០.៨១៣
ចំណាយពន្ធលើប្រាក់ចំណូល	២៥	(១.៦៤៧.៣៣៧)	(៦.៧០៦.៣០៩)	(១៦៣.១៩១)	(៦៧០.៧១៥)
ចំណេញក្នុងឆ្នាំ		៦.៦៣០.៧៣០	២៦.៩៩៣.៧០២	២.១៨៧.៣៧២	៨.៩៩០.០៩៨
ចំណូលលម្អិតផ្សេងៗ					
ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ ឡើងវិញក្នុងចំណេញ-ខាត លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៣០៩.៥១៩)	-	១៩.៨៥៨
(ខាត)/ចំណេញលម្អិតផ្សេងៗ ក្នុងឆ្នាំកាត់កងពន្ធគ្រប់		-	(៣០៩.៥១៩)	-	១៩.៨៥៨
ចំណេញលម្អិតសរុបក្នុងឆ្នាំ		៦.៦៣០.៧៣០	២៦.៦៨៤.១៨៣	២.១៨៧.៣៧២	៩.០០៩.៩៥៦
ចំណេញរបស់					
ម្ចាស់ធនាគារ		៦.៦៣០.៧៣០	២៦.៩៩៣.៧០២	២.១៨៧.៣៧២	៨.៩៩០.០៩៨
ចំណូលលម្អិតសរុបរបស់					
ម្ចាស់ធនាគារ		៦.៦៣០.៧៣០	២៦.៦៨៤.១៨៣	២.១៨៧.៣៧២	៩.០០៩.៩៥៦

នេះគឺជាបាយការណ៍ដែលបានស្រង់ចេញ ហើយបាយការណ៍នេះគួរតែត្រូវបានអានដោយភ្ជាប់ជាមួយរបាយការណ៍ហិរញ្ញវត្ថុពេញលេញដែលបានធ្វើសវនកម្ម។

៥.៦ របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

		២០២៤		២០២៣	
	កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
សាច់ប្រាក់ពីប្រតិបត្តិការ	២៧	៨០.៥០៤.៨៦៣	៣២៧.៧៣៥.២៩៩	៤៧.៦៥៩.៧៣៦	១៩៥.៨៨១.៥១៤
ការប្រាក់បានទទួល		១៩.៥១៩.៧៥០	៧៩.៤៦៤.៩០២	៩.៤៥៣.២២២	៣៨.៨៥២.៧៤២
ការប្រាក់បានបង់		(៥.៥០៣.៩៩៩)	(២២.៤០៦.៧៧៩)	(១.០៥០.៩៨៩)	(៤.៣១៩.៥៦៤)
ពន្ធលើប្រាក់ចំណូលបានបង់	១៦	(៦៤៦.៩៥៨)	(២.៦៣៣.៧៦៦)	(១០៥.១៦២)	(៤៣២.២១៦)
សាច់ប្រាក់សុទ្ធពីសកម្មភាពប្រតិបត្តិការ		៩៣.៨៧៣.៦៥៦	៣៨២.១៥៩.៦៥៦	៥៥.៩៥៦.៨០៧	២២៩.៩៨២.៤៧៦
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល - កាលកំណត់លើសបីខែ		(៩៩.០០០)	(៤០៣.០២៩)	-	-
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ - កាលកំណត់លើសបីខែ		(៥០.០០០.០០០)	(២០១.២៥០.០០០)	(៥០.០០០.០០០)	(២០៤.២៥០.០០០)
ប្រាក់តម្កល់ធានាលើដើមទុន		-	-	(៥០០.០០០)	(២.០៥៥.០០០)
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	២៧ខ	(៣៥៩.៣១៧)	(១.៤៦២.៧៨០)	(១.២២៣.៧១៦)	(៥.០២៩.៤៧២)
ការទិញទ្រព្យសកម្មអរូបី	២៧ខ	(៤៦២.០០០)	(១.៨៨០.៨០២)	(៤៨២.៣២៣)	(១.៩៨២.៣៤៨)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(៥០.៩២០.៣១៧)	(២០៤.៩៩៦.៦១១)	(៥២.២០៦.០៣៩)	(២១៣.៣១៦.៨២០)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពីការបោះផ្សាយភាគហ៊ុន		-	-	៥.០០០.០០០	២០.៥៥០.០០០
ការបង់ប្រាក់ដើមនៃកតិសន្យា		(៥៨២.៩៦៣)	(២.៣៧៣.២៤២)	(៥៧១.៩៣៤)	(២.៣៥០.៦៤៩)
សាច់ប្រាក់សុទ្ធ(ប្រើក្នុង) / ពីសកម្មភាពហិរញ្ញប្បទាន		(៥៨២.៩៦៣)	(២.៣៧៣.២៤២)	៤.៤២៨.០៦៦	១៨.១៩៩.៣៥១
កំណើនសាច់ប្រាក់និងសាច់ប្រាក់សមមូលសុទ្ធ					
សាច់ប្រាក់និងសាច់ប្រាក់សមមូលនាដើមឆ្នាំ		៤២.៣៧០.៣៧៦	១៧៤.៧៨៩.៨០៣	៨.១៧៨.៨៣៤	៣៤.៨៦៥.០០៧
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៩.១០៣.៦៤៩)	-	(៣.៧៨១.៨៧៣)
សាច់ប្រាក់និងសាច់ប្រាក់សមមូលនាដំណាច់ឆ្នាំ	២៦	១២៣.២៨០.៥៣៩	៤៩៦.២០៤.១៥០	៨០.៩១០.១៦៣	៣៣០.៥១៨.១១៦

នេះគឺជារបាយការណ៍ដែលបានស្រង់ចេញ ហើយរបាយការណ៍នេះត្រូវបានអានដោយភ្ជាប់ជាមួយរបាយការណ៍ហិរញ្ញវត្ថុពេញលេញដែលបានធ្វើសវនកម្ម។

៥.៧ កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១. ព័ត៌មានទូទៅ

ធនាគារ ហោង ហ្វីង (ខេមបូឌា) ម.ក បានចុះបញ្ជីពាណិជ្ជកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ដោយមានវិញ្ញាបនបត្រចុះបញ្ជីលេខ ២០០០១៥៣៣៩៥ ពីក្រសួងពាណិជ្ជកម្ម និងបានទទួលអាជ្ញាប័ណ្ណប្រកបអាជីវកម្មពីធនាគារជាតិ នៃ កម្ពុជា (ហៅកាត់ថា NBC ឬ ធនាគារកណ្តាល) នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ សម្រាប់ចំណុះផលមិនកំណត់។ ធនាគារបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារគឺធ្វើប្រតិបត្តិការធនាគារពាណិជ្ជ និងផ្តល់សេវាផ្សេងៗទៀតដែលទាក់ទងនឹងវិស័យហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការិយាល័យចុះបញ្ជីរបស់ធនាគារមានអាសយដ្ឋានស្ថិតនៅផ្ទះលេខ ៣៤២ មហាវិថី ព្រះមុនីវង្ស កែងផ្លូវលេខ ២៨៨ ភូមិ ៤ សង្កាត់ បឹងកេងកង ១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សាភិបាលបានអនុម័តឱ្យចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសាវ័ន្ត

គោលការណ៍គណនេយ្យជាសាវ័ន្តដែលបានប្រើប្រាស់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញខាងក្រោម។ គោលការណ៍ទាំងនេះត្រូវបានអនុវត្តយ៉ាងមានសង្គតិភាពគ្រប់ឆ្នាំដែលបានបង្ហាញទាំងអស់ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយអនុលោមទៅតាម ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (ហៅកាត់ថា CIFRS) ដែលផ្អែកទាំងស្រុងទៅតាមស្តង់ដារទាំងអស់ ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ រួមទាំងបំណកស្រាយ និងវិសោធនកម្មផ្សេងៗដែលអាចកើតមានក្នុងកាលៈទេសៈណាមួយចំពោះស្តង់ដារនីមួយៗ។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំតាមវិធីសាស្ត្រថ្លៃដើម។

ធនាគារបានលាតត្រដាងចំនួនទឹកប្រាក់នៃទ្រព្យសកម្ម និងបំណុលនីមួយៗ ដែលរំពឹងថាត្រូវប្រមូលមកវិញ ឬត្រូវទូទាត់ក្នុងរយៈពេលមិនលើស១២ខែបន្ទាប់ពីការិយបរិច្ឆេទរបាយការណ៍ជារយៈពេលខ្លី ហើយចំនួនទឹកប្រាក់ដែលលើសពី១២ខែបន្ទាប់ពីការិយបរិច្ឆេទរបាយការណ៍ ជារយៈពេលវែង។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលស្របទៅតាមCIFRS តម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មានគណនេយ្យជាក់លាក់សំខាន់ៗ ហើយវាក៏តម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យរបស់ខ្លួន នៅក្នុងដំណើរការនៃការអនុវត្តគោលការណ៍គណនេយ្យនេះផងដែរ។

ផ្នែកដែលទាក់ទងនឹងការវិនិច្ឆ័យ ឬភាពស្មុគស្មាញក្នុងកម្រិតខ្ពស់ ឬផ្នែកដែលការសន្មត និងការប៉ាន់ស្មានមានលក្ខណៈជាសារវន្តចំពោះរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ ៣។

របាយការណ៍ហិរញ្ញវត្ថុជាភាសាអង់គ្លេស ត្រូវបានរៀបចំឡើងចេញពី របាយការណ៍ហិរញ្ញវត្ថុជាភាសាខ្មែរ។ ក្នុងករណីមិនមានសង្គតិភាព ឬមានភាពខុសគ្នាក្នុងការបកស្រាយរវាងភាសាទាំងពីរ នោះត្រូវយករបាយការណ៍ហិរញ្ញវត្ថុជាភាសាខ្មែរជាគោល។

២.២ ស្តង់ដាគណនេយ្យថ្មី និងបំណកស្រាយ

(ក) ស្តង់ដាគណនេយ្យថ្មី វិសោធនកម្មស្តង់ដាគណនេយ្យ ដែលធនាគារបានអនុវត្ត

ធនាគារបានអនុវត្តស្តង់ដាគណនេយ្យថ្មី និងវិសោធនកម្មស្តង់ដាគណនេយ្យដូចខាងក្រោមជាលើកដំបូង សម្រាប់ការិយបរិច្ឆេទរាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ ដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤។

- ការធ្វើចំណាត់ថ្នាក់បំណុលជាបំណុលរយៈពេលខ្លី ឬ បំណុលរយៈពេលវែង ឬ បំណុលរយៈពេលវែងដែលមានលក្ខខណ្ឌ - វិសោធនកម្ម CIAS ១

វិសោធនកម្មដែលបានរាយឈ្មោះខាងលើ មិនធ្វើឱ្យមានផលប៉ះពាល់ណាមួយទៅលើចំនួនដែលបានទទួលស្គាល់ក្នុងការិយបរិច្ឆេទមុន និងមិនរំពឹងថាមានផលប៉ះពាល់ជាសារវន្តក្នុងការិយបរិច្ឆេទបច្ចុប្បន្ន និងនាពេលអនាគតទេ។

(ខ) ស្តង់ដាគណនេយ្យថ្មី និងបំណកស្រាយ ដែលធនាគារមិនទាន់បានអនុវត្ត

មានស្តង់ដាគណនេយ្យថ្មី និងបំណកស្រាយមួយចំនួនដែលត្រូវបានចេញផ្សាយរួច ប៉ុន្តែមិនទាន់ចូលជាធរមានសម្រាប់ការិយបរិច្ឆេទរាយការណ៍ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយធនាគារមិនទាន់បានអនុវត្តមុនកាលកំណត់ទេ។

- វិសោធនកម្មចំពោះការចាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ – វិសោធនកម្ម CIFRS ៩ និងCIFRS ៧
- CIFRS ១៩ ការលាតត្រដាងក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមិនមានការទទួលខុសត្រូវជាសាធារណៈ

ស្តង់ដាគណនេយ្យនិងវិសោធនកម្មស្តង់ដាគណនេយ្យទាំងនេះ មិនត្រូវបានរំពឹងថាមានផលប៉ះពាល់ជាសារវន្តចំពោះការិយបរិច្ឆេទបច្ចុប្បន្ន និងការិយបរិច្ឆេទអនាគត និងប្រតិបត្តិការនាពេលឆាប់ៗខាងមុខនេះទេ លើកលែងតែ៖

- ការបង្ហាញ និងការលាតត្រដាងក្នុងរបាយការណ៍ហិរញ្ញវត្ថុ – CIFRS ១៨

CIFRS ១៨ នឹងជំនួស CIAS ១ ស្តីពី ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ដែលណែនាំនូវតម្រូវការថ្មីដែលនឹងជួយឱ្យសម្រេចបាននូវការប្រៀបធៀបលទ្ធផលហិរញ្ញវត្ថុរបស់អង្គភាពស្រដៀងគ្នា និងផ្តល់ព័ត៌មានដែលពាក់ព័ន្ធ និងកាន់តែមានតម្លាភាពបន្ថែមទៀតដល់អ្នកប្រើប្រាស់។ ទោះបីជា CIFRS ១៨ មិនប៉ះពាល់ដល់ការទទួលស្គាល់ ឬការវាស់វែងខ្លះ ផ្សេងៗនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុក៏ដោយ ក៏ផលប៉ះពាល់របស់វាចំពោះការបង្ហាញ និងការលាតត្រដាង ត្រូវបានរំពឹងថានឹងមានការប៉ះពាល់ខ្លះៗ ជាពិសេសខ្លះដែលពាក់ព័ន្ធនឹងរបាយការណ៍លទ្ធផលហិរញ្ញវត្ថុ និងការផ្តល់នូវវិធានការអនុវត្តដែលកំណត់ដោយគណៈគ្រប់គ្រង នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

បច្ចុប្បន្ននេះ គណៈគ្រប់គ្រងកំពុងវាយតម្លៃផលប៉ះពាល់លម្អិត នៃការអនុវត្តស្តង់ដាថ្មីចំពោះរបាយការណ៍ ហិរញ្ញវត្ថុរបស់ធនាគារ។

ធនាគារនឹងអនុវត្តស្តង់ដាថ្មីចាប់ពីកាលបរិច្ឆេទចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧។ ការអនុវត្តត្រលប់

ថយក្រោយត្រូវបានតម្រូវ ដូច្នេះព័ត៌មានប្រៀបធៀបសម្រាប់ដំណាច់ឆ្នាំហិរញ្ញវត្ថុនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ នឹងត្រូវវាយការណ៍ឡើងវិញ អនុលោមតាម CIFRS ១៨។

២.៣ ការប្តូររូបិយប័ណ្ណ

i) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

គណនីទាំងអស់ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានវាស់តម្លៃដោយប្រើប្រាស់រូបិយ ប័ណ្ណក្នុងបរិយាកាសសេដ្ឋកិច្ចចម្បងដែលធនាគារធ្វើប្រតិបត្តិការ (ហៅកាត់ថា រូបិយប័ណ្ណគោល)។ ធនាគារកំណត់យកប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណគោល ដោយសារប្រាក់ដុល្លារអាមេរិកមានឥទ្ធិពលជាសារវន្តចំពោះប្រតិបត្តិការរបស់ ធនាគារ។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណគោល និងជារូបិយប័ណ្ណសម្រាប់បង្ហាញរបស់ធនាគារ។

ii) ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជារូបិយប័ណ្ណបរទេសផ្សេងៗ ត្រូវបានកត់ត្រាប្តូរទៅជារូបិយប័ណ្ណគោល តាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណ ដែលបណ្តាលមកពីការទូទាត់តាមប្រតិបត្តិការបែបនេះ និងពីការប្តូរទ្រព្យសកម្ម និងបំណុលរូបិយវត្ថុនានាដែលកំណត់ជារូបិយប័ណ្ណផ្សេងៗ តាមអត្រាប្តូរប្រាក់នាដំណាច់ឆ្នាំត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត។

ចំណេញនិងខាតពីការប្តូររូបិយប័ណ្ណ ដែលទាក់ទងនឹងប្រាក់កម្ចីត្រូវបានបង្ហាញនៅក្នុងចំណេញ-ខាត ក្នុងចំណោមការប្រាក់។ ចំណេញនិងខាតពីការប្តូររូបិយប័ណ្ណផ្សេងៗទៀតទាំងអស់ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ-ខាត តាមមូលដ្ឋានបន្ទាប់ពីការកាត់កងរួច ក្នុងខ្ទង់ ចំណេញ/(ខាត)ផ្សេងៗ – សុទ្ធ។

iii) ការបង្ហាញជាប្រាក់រៀល

អនុលោមតាមច្បាប់ ស្តីពីគណនេយ្យ និងសវនកម្ម របាយការណ៍ហិរញ្ញវត្ថុត្រូវបង្ហាញជាប្រាក់រៀល។ របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរសាច់ប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រាក់មធ្យមក្នុងការិយបរិច្ឆេទ។ ទ្រព្យសកម្ម និងបំណុលដែលបានបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងមូលធនភាគទុនិក និងទុនបម្រុង ត្រូវបានប្តូរតាមអត្រានាថ្ងៃបិទបញ្ជីគិតត្រឹមកាលបរិច្ឆេទរបាយការណ៍។ លម្អៀងពីការប្តូររូបិយប័ណ្ណដែលកើតពីការប្តូរមូលធនភាគទុនិក និងទុនបម្រុង ត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធន ហើយលម្អៀងពីការប្តូរផ្សេងៗទៀតទាំងអស់ ត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ។

ធនាគារបានប្រើអត្រាប្តូរប្រាក់ផ្លូវការដែលផ្សព្វផ្សាយដោយធនាគារជាតិ នៃ កម្ពុជា។ គិតត្រឹមកាលបរិច្ឆេទរបាយការណ៍ អត្រាមធ្យមគឺ១ដុល្លារអាមេរិកស្មើនឹង ៤.០៧១រៀល (២០២៣៖ ១ដុល្លារអាមេរិកស្មើនឹង ៤.១១០រៀល) ហើយអត្រានាថ្ងៃបិទបញ្ជីគឺ១ដុល្លារអាមេរិក ស្មើនឹង ៤.០២៥ រៀល (២០២៣៖ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៨៥ រៀល)។

២.៤ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

ក្នុងការបង្ហាញរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់មិនជាប់កម្រិតនៅធនាគារកណ្តាល និងធនាគារ និងការវិនិយោគសាច់ប្រាក់ងាយស្រួលរយៈពេលខ្លីផ្សេងៗ ដែលមានកាលកំណត់ដំបូងបីខែ ឬតិចជាង ដែលធនាគារមានលទ្ធភាពពេញលេញក្នុងការដកប្រាក់មកប្រើក្នុងគោលបំណងទូទៅ ទៅតាមការចាំបាច់ និងមានហានិភ័យនៃការប្រែប្រួលតម្លៃតិចតួច។

ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារ ត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ឥណទានវិបារូបន៍ត្រូវបានបង្ហាញជាបំណុល នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

២.៥ ទ្រព្យសកម្មហិរញ្ញវត្ថុ

(ក) ចំណាត់ថ្នាក់

ធនាគារធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន ដោយវាស់វែងតាមថ្លៃដើមដករំលស់ ដែលរួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ឥណទាននិងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់ និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ។

ការធ្វើចំណាត់ថ្នាក់នេះគឺអាស្រ័យទៅតាមគំរូអាជីវកម្មរបស់ធនាគារ ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលក្ខខណ្ឌក្នុងកិច្ចសន្យានៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

ធនាគារធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួនតាមថ្លៃដើមដករំលស់ តែក្នុងករណីដែលស្របតាម លក្ខណៈវិនិច្ឆ័យដូចខាងក្រោមប៉ុណ្ណោះ៖

- ទ្រព្យសកម្មដែលត្រូវបានកាន់កាប់ក្នុងគំរូអាជីវកម្ម ដែលមានគោលបំណងដើម្បីប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា និង
- លក្ខខណ្ឌក្នុងកិច្ចសន្យាដែលនាំឱ្យមានកាលបរិច្ឆេទជាក់លាក់នានា ចំពោះលំហូរសាច់ប្រាក់ដែលសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ ទៅលើចំនួនប្រាក់ដើមដែលនៅមិនទាន់ទូទាត់។

(ខ) ការទទួលស្គាល់ និងការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ នៅពេលដែលធនាគារក្លាយជាភាគីមួយក្នុងកិច្ចសន្យានៃឧបករណ៍ណាមួយ។ ការទិញនិងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុតាមមធ្យោបាយធម្មតា ត្រូវបានទទួលស្គាល់នាការលក់បរិច្ឆេទជួញដូរ ជាកាលបរិច្ឆេទដែលធនាគារធ្វើការទិញ ឬលក់ទ្រព្យសកម្ម។

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេឈប់ទទួលស្គាល់ នៅពេលដែលសិទ្ធិក្នុងការទទួលលំហូរសាច់ប្រាក់ពីទ្រព្យសកម្មនោះបានហួសកាលកំណត់ ឬត្រូវបានផ្ទេរ ហើយធនាគារបានផ្ទេរនូវរាល់ហានិភ័យជាសារវន្ត និងផលកម្មសិទ្ធិទាំង អស់។ ចំណេញឬខាតពីការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាតនៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេឈប់ទទួលស្គាល់។

(គ) ការវាស់វែង

នាពេលទទួលស្គាល់លើកដំបូង ធនាគារវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុតាមតម្លៃសមស្រប បូកបន្ថែមជាមួយនឹងចំណាយប្រតិបត្តិការផ្សេងៗដែលបានចំណាយផ្ទាល់ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ក្នុងករណីដែលទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានវាស់វែងតាមតម្លៃសមស្របក្នុងចំណេញ-ខាត (FVPL)។ ចំណាយប្រតិបត្តិការនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានកត់ត្រាតាម FVPL ត្រូវបានកត់ត្រាជាចំណាយក្នុងចំណេញ-ខាត។ បន្ទាប់ពីការទទួលស្គាល់លើកដំបូងភ្លាម សិទ្ធិធនធានសម្រាប់ការខាតឥណទានរំពឹងទុក (ECL) ត្រូវបានទទួលស្គាល់សម្រាប់ទ្រព្យសកម្មវាស់វែងតាមថ្លៃដើមដករំលស់ ដែលធ្វើឱ្យមានការខាតតាមគណនេយ្យមួយត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាត នៅពេលទ្រព្យសកម្មត្រូវបានបង្កើតឡើងថ្មី។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឧបករណ៍និស្សន្ទ ត្រូវបានគេគិតទៅលើចំនួនរបស់វាទាំងស្រុង នៅពេលធ្វើការកំណត់លំហូរសាច់ប្រាក់របស់វាសម្រាប់តែការទូទាត់ប្រាក់ដើម និងការប្រាក់។

ឧបករណ៍បំណុល

ការវាស់វែងឧបករណ៍បំណុលគឺអាស្រ័យទៅលើគំរូអាជីវកម្មរបស់ធនាគារ ក្នុងការគ្រប់គ្រងទ្រព្យសកម្ម និងលក្ខណៈនៃ លំហូរសាច់ប្រាក់របស់ទ្រព្យសកម្មនោះ។ ធនាគារធ្វើចំណាត់ថ្នាក់ឧបករណ៍បំណុលរបស់ខ្លួន ជាទ្រព្យសកម្មហិរញ្ញវត្ថុដែលបាន វាស់វែងតាមថ្លៃដើមដករំលស់។

ថ្លៃដើមដករំលស់៖ ទ្រព្យសកម្មដែលត្រូវបានកាន់កាប់សម្រាប់ការប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ដែល លំហូរ សាច់ប្រាក់នោះសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ (SPPI) ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។ តម្លៃយោងនៃ ទ្រព្យសកម្មទាំងនេះ ត្រូវបានកែតម្រូវទៅតាមសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក ដែលបានទទួលស្គាល់។ ចំណូល ការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះត្រូវបានដាក់បញ្ចូលនៅក្នុងចំណូលការប្រាក់ ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ មានប្រសិទ្ធភាព។

ចំពោះឥណទានផ្តល់ឱ្យបុគ្គលិកដែលមានអត្រាការប្រាក់ទាបជាងអត្រាទីផ្សារ ត្រូវបានទទួលស្គាល់លើកដំបូងតាម តម្លៃបច្ចុប្បន្ន នៃការទូទាត់សាច់ប្រាក់នាពេលអនាគត និងធ្វើអប្បបរមាតាមអត្រាការប្រាក់លើទីផ្សារនៃឥណទានប្រហាក់ ប្រហែលគ្នា។ ចំនួនលម្អៀងរវាងសាច់ប្រាក់បានបង់ និងតម្លៃបច្ចុប្បន្ននៃសាច់ប្រាក់ក្នុងពេលអនាគតបានទទួល ត្រូវបាន ទទួលស្គាល់ជាលាភការរបស់បុគ្គលិក។ ចំនួនទឹកប្រាក់ទាំងនោះ ត្រូវបានទទួលស្គាល់ជាបុរេប្រទានអត្ថប្រយោជន៍បុគ្គលិក និង ត្រូវបានដករំលស់ក្នុងចំណាយអត្ថប្រយោជន៍បុគ្គលិក ក្នុងចំណេញ-ខាត អាស្រ័យទៅតាមចំណាយនៃ ឥណទាននោះ។

(ឃ) ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ

ធនាគារធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ នៅពេលដែលគំរូអាជីវកម្មសម្រាប់ការគ្រប់គ្រងទ្រព្យសកម្មទាំងនោះ មានការប្រែប្រួលតែប៉ុណ្ណោះ។

(ង) ការថយចុះតម្លៃ

ធនាគារវាយតម្លៃការខាតបង់ឥណទានរំពឹងទុក តាមមូលដ្ឋានរំពឹងមើលទៅថ្ងៃអនាគត ដែលទាក់ទងជាមួយនឹងឧបករណ៍ បំណុលរបស់ខ្លួនវាស់វែងតាមថ្លៃដើមដករំលស់ និងហានិភ័យដែលកើតពីកិច្ចសន្យាផ្តល់ឥណទាន (រួមទាំង ឥណទានវិបារូបន៍ និងហ្វាស៊ីលីតឺដែលអាចប្រើប្រាស់ឡើងវិញ) និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ។ ធនាគារទទួលស្គាល់សំវិធានធនសម្រាប់ ការខាតបង់ចំពោះការខាតប្រភេទនេះ នាកាលបរិច្ឆេទរាយការណ៍។ ការវាស់វែង ECL ឆ្លុះបញ្ចាំងពី៖

- ចំនួនលម្អៀង និងចំនួនដែលបានថ្លឹងប្រូបាប ដែលត្រូវបានកំណត់ដោយធ្វើការវាយតម្លៃលើលទ្ធភាពដែលអាចកើតឡើង មួយចំនួន
- ពេលវេលានៃតម្លៃទឹកប្រាក់ និង
- ព័ត៌មានដែលមានភាពសមហេតុផល និងមានការគាំទ្រ ដែលអាចរកបានដោយពុំចាំបាច់មានការចំណាយ និងការខំប្រឹង ប្រែងលើសលប់ នាកាលបរិច្ឆេទរាយការណ៍ អំពីព្រឹត្តិការណ៍នាពេលអតីតកាល ពេលបច្ចុប្បន្ន និងការព្យាករណ៍អំពីលក្ខខណ្ឌ នាពេលអនាគត

ធនាគារបានអនុវត្តវិធីសាស្ត្របីដំណាក់កាល ចំពោះការវាស់វែងការខាតបង់ឥណទានរំពឹងទុក (ECLs) សម្រាប់ប្រភេទដូច ខាងក្រោម៖

- ឧបករណ៍បំណុលវាស់វែងតាមថ្លៃដើមដករំលស់ និង
- កិច្ចសន្យាផ្តល់ឥណទាន (រួមទាំង ឥណទានវិបារូបន៍ និងហ្វាស៊ីលីតឺដែលអាចប្រើប្រាស់ឡើងវិញ) និងកិច្ចសន្យាធានាផ្នែក ហិរញ្ញវត្ថុ

វិធីសាស្ត្របំណែកកាលគឺផ្អែកទៅលើបម្រែបម្រួលហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់លើកដំបូង៖

(i) ដំណាក់កាលទី ១ ៖ ECL ១២ខែ

ដំណាក់កាលទី១រួមបញ្ចូលនូវទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនមានកំណើនហានិភ័យឥណទានគួរឱ្យកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬមានហានិភ័យឥណទានកម្រិតទាប នាការបរិច្ឆេទរាយការណ៍។ ECL ១២ខែ ត្រូវបានទទួលស្គាល់ ហើយចំណូលការប្រាក់ត្រូវបានគណនាតាមចំនួនតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

(ii) ដំណាក់កាលទី ២ ៖ ECL ពេញមួយអាយុកាល – មិនមានការថយចុះតម្លៃឥណទាន

ដំណាក់កាលទី២ រួមមាន ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង (លើកលែងតែមានហានិភ័យឥណទានទាបនាការបរិច្ឆេទរាយការណ៍) ប៉ុន្តែមិនមានភស្តុតាងជាក់ស្តែងបង្ហាញពីការថយចុះតម្លៃ។ ECL ពេញមួយអាយុកាលត្រូវបានទទួលស្គាល់ ហើយចំណូលការប្រាក់ត្រូវបានគណនាតាមចំនួនតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

(iii) ដំណាក់កាលទី ៣ ៖ ECL ពេញមួយអាយុកាល – មានការថយចុះតម្លៃឥណទាន

ដំណាក់កាលទី៣ រួមមាន ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានភស្តុតាងជាក់ស្តែងបង្ហាញពីការថយចុះតម្លៃ នាការបរិច្ឆេទរាយការណ៍។ ECL ពេញមួយអាយុកាលត្រូវបានទទួលស្គាល់ ហើយចំណូលការប្រាក់ត្រូវបានគណនាតាមចំនួនតម្លៃយោងសុទ្ធរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

២.៦ បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់នៅពេលដែលធនាគារក្លាយជាភាគីមួយ នៅក្នុងកិច្ចសន្យានៃឧបករណ៍ណាមួយ។ បំណុលហិរញ្ញវត្ថុរបស់ធនាគាររួមមាន ប្រាក់បញ្ញើរបស់អតិថិជន បំណុលភតិសន្យា និងបំណុលហិរញ្ញវត្ថុ ផ្សេងៗ។

បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់លើកដំបូងតាមតម្លៃសមស្រប ដកចំណាយប្រតិបត្តិការ ចំពោះបំណុលហិរញ្ញវត្ថុទាំងអស់ដែលមិនវាស់វែងតាមតម្លៃសមស្រប ក្នុងចំណេញ-ខាត។

បំណុលហិរញ្ញវត្ថុដែលមិនត្រូវបានចាត់ថ្នាក់តាមតម្លៃសមស្របក្នុងចំណេញ-ខាត ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។ បំណុលហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់ មានដូចជា ប្រាក់បញ្ញើរបស់អតិថិជន បំណុលភតិសន្យា និងបំណុលហិរញ្ញវត្ថុផ្សេងៗ។

បំណុលហិរញ្ញវត្ថុត្រូវបានគេលប់ទទួលស្គាល់ នៅពេលដែលវាត្រូវបានសងរំលស់អស់ ឬសងផ្តាច់អស់។

២.៧ កិច្ចសន្យាផ្តល់ឥណទាន

កិច្ចសន្យាផ្តល់ឥណទាន (រួមទាំង ឥណទានវិបារូបន៍ និងហ្វាស៊ីលីតឺដែលអាចប្រើឡើងវិញបាន) ដែលធនាគារបានផ្តល់ត្រូវបានវាស់វែងតាមចំនួនសំវិធានធនសម្រាប់ការខាតបង់។ ធនាគារមិនបានផ្តល់កិច្ចសន្យាផ្តល់ឥណទានណាមួយដែលមានអត្រាការប្រាក់ទាបជាងអត្រាទីផ្សារ ឬដែលអាចទូទាត់ជាសាច់ប្រាក់សុទ្ធ ឬដោយការផ្តល់ ឬការបោះផ្សាយឧបករណ៍ហិរញ្ញវត្ថុមួយផ្សេងទៀតទេ។

ចំពោះកិច្ចសន្យាផ្តល់ឥណទាន (រួមទាំង ឥណទានវិបារូបន៍ និងហ្វាស៊ីលីតឺដែលអាចប្រើឡើងវិញបាន) ការខាតឥណទានរំពឹងទុក ត្រូវបានទទួលស្គាល់ជាសំវិធានធន (ដែលត្រូវបានបង្ហាញក្នុងបំណុលផ្សេងៗ)។ ទោះជាយ៉ាងណាក៏ដោយ ចំពោះកិច្ចសន្យាដែលរួមបញ្ចូលទាំងឥណទាន និងកិច្ចសន្យាដែលមិនទាន់ដកប្រាក់ ហើយដែលធនាគារមិនអាចកំណត់ការខាត

ឥណទានរំពឹងទុកដាច់ដោយឡែក ចំពោះកិច្ចសន្យាឥណទានដែលមិនទាន់ដកប្រាក់ពីសមាសធាតុឥណទានទាំងនោះ ការខាតឥណទានរំពឹងទុកនៃកិច្ចសន្យាដែលមិនទាន់ដកប្រាក់ ត្រូវបានទទួលស្គាល់រួមគ្នាក្នុងសំវិធានធនសម្រាប់ការខាត ឥណទាន។ ក្នុងករណីដែល ECL រួមបញ្ចូលគ្នា លើសពីតម្លៃយោងដុលរបស់ឥណទាន នោះ ECL ត្រូវបានទទួលស្គាល់ជា សំវិធានធន។

២.៨ ការកាត់កងឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយចំនួនទឹកប្រាក់សុទ្ធបន្ទាប់ពីកាត់កងត្រូវបានរាយការណ៍ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារមានសិទ្ធិតាមផ្លូវច្បាប់ក្នុងការកាត់កងចំនួនទឹកប្រាក់ដែលបាន ទទួលស្គាល់ ហើយធនាគារមានបំណងនឹងទូទាត់តាមមូលដ្ឋានចំនួនទឹកប្រាក់សុទ្ធ ឬមានបំណងទទួលស្គាល់ទ្រព្យសកម្ម និង ទូទាត់បំណុលក្នុងពេលដំណាលគ្នា។

២.៩ ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានរាយការណ៍តាមថ្លៃដើម ដករំលស់បង្គរ និងការខាតដែលបណ្តាលមកពីការថយចុះតម្លៃ។ ថ្លៃដើមរួមមានចំណាយផ្ទាល់ផ្សេងៗ ដែលបានចំណាយក្នុងការទិញទ្រព្យនោះ។

ចំណាយបន្តបន្ទាប់ផ្សេងៗត្រូវបានកត់ត្រាបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យនោះ ឬត្រូវបានទទួលស្គាល់ជាទ្រព្យ ដាច់ដោយឡែកតាមការសមស្រប តែនៅពេលដែលមានភាពប្រាកដថាផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតនៃទ្រព្យនោះ នឹងហូរចូលមកក្នុងធនាគារ ហើយថ្លៃដើមនៃទ្រព្យនោះអាចត្រូវបានវាស់វែងគួរឱ្យជឿជាក់បានតែប៉ុណ្ណោះ។ រាល់ចំណាយលើ ការជួសជុល និងការថែទាំផ្សេងៗទៀតទាំងអស់ ត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងចំណេញ-ខាត ក្នុងឆ្នាំហិរញ្ញវត្ថុដែលប្រតិបត្តិ ការនោះបានកើតឡើង។

ទ្រព្យសកម្មកំពុងដំណើរការមិនត្រូវបានដករំលស់ទេ។ ការដករំលស់លើទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកត់ត្រាជាបន្ទុកក្នុង ចំណេញ-ខាត តាមមូលដ្ឋានរំលស់ថេរ អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃទ្រព្យនោះ ដូចខាងក្រោម៖

	ឆ្នាំ
ការកែលម្អទ្រព្យជួល	រយៈពេលណាមួយដែលខ្លីជាងរវាងចំរើនវេលាជួលក្នុងកិច្ចសន្យា និងអាយុកាលសេដ្ឋកិច្ចរបស់១០ឆ្នាំ
សង្ហារឹម និងបរិក្ខារ	៥ ឆ្នាំ
បរិក្ខារកុំព្យូទ័រ	៤ ឆ្នាំ
យានយន្ត	៤ ឆ្នាំ

ការដករំលស់លើទ្រព្យសកម្មកំពុងដំណើរការ ចាប់ផ្តើមឡើងនៅពេលដែលទ្រព្យសកម្មមានភាពរួចរាល់សម្រាប់ការប្រើ ប្រាស់។ អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មត្រូវបានត្រួតពិនិត្យ និងកែតម្រូវតាមការសមស្រប នាដំណាច់ការិយបរិច្ឆេទ រាយការណ៍នីមួយៗ។

ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្មណាមួយ លើសពីតម្លៃដែលអាចស្រង់មកវិញបាន វាត្រូវបានកត់ត្រាបន្ថយភ្លាមៗនៅ ត្រឹមតម្លៃប៉ាន់ស្មានដែលអាចស្រង់មកវិញបាន។

ចំណេញ និងខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសាច់ប្រាក់បានពីការលក់ និង តម្លៃយោង ហើយត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត។

២.១០ ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីដែលមានអាជ្ញាបណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ និងចំណាយពាក់ព័ន្ធផ្សេងៗ ត្រូវបានរាយការណ៍តាមថ្លៃដើម ដករំលស់បង្ក និងការខាតដែលបណ្តាលមកពីការថយចុះតម្លៃ។ អាជ្ញាបណ្ណនៃកម្មវិធីកុំព្យូទ័រដែលបានទិញ ត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើមដែលបានកើតឡើង ក្នុងការទិញកម្មវិធីជាក់លាក់នោះមកប្រើប្រាស់។ ថ្លៃដើមទាំងនេះត្រូវបានដករំលស់តាមមូលដ្ឋានរំលស់ថេរ អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានក្នុងរយៈពេល១០ឆ្នាំ។

ចំណាយនានាពាក់ព័ន្ធនឹងការថែទាំកម្មវិធីកុំព្យូទ័រ ត្រូវបានកត់ត្រាជាចំណាយនៅពេលដែលប្រតិបត្តិការនោះបានកើតឡើង។

២.១១ ការថយចុះតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ទ្រព្យសកម្មទាំងឡាយណាដែលមានអាយុកាលប្រើប្រាស់មិនកំណត់ មិនត្រូវបានដករំលស់ទេ ហើយនិងត្រូវបានត្រួតពិនិត្យប្រចាំឆ្នាំរកការថយចុះតម្លៃរបស់វា។ ទ្រព្យសកម្មទាំងឡាយណាដែលត្រូវធ្វើរំលស់ ត្រូវបានត្រួតពិនិត្យរកការថយចុះតម្លៃរបស់វានៅពេលដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចង្អុលបង្ហាញថាតម្លៃយោងរបស់វា និងមិនអាចស្រង់មកវិញបាន។ ការខាតបង់បណ្តាលមកពីការថយចុះតម្លៃ ត្រូវបានទទួលស្គាល់តាមចំនួនលម្អៀងរវាងតម្លៃយោងនៃទ្រព្យនោះ ធៀបជាមួយតម្លៃដែលអាចស្រង់មកវិញបាន។ តម្លៃដែលអាចស្រង់មកវិញបានគឺជាតម្លៃមូលដ្ឋានដែលខ្ពស់ជាងគេរវាងតម្លៃសមស្របនៃទ្រព្យនោះ ដកចំណាយក្នុងការលក់ចេញ និងតម្លៃនៅប្រើប្រាស់។ ក្នុងការប៉ាន់ស្មានរកការថយចុះតម្លៃទ្រព្យសកម្មត្រូវបានដាក់ជាក្រុមតូចៗបំផុត ដែលគេអាចកំណត់លំហូរសាច់ប្រាក់របស់វាដាច់ដោយឡែកពីគ្នា ដែលវាមានឯករាជ្យទាំងស្រុងពីលំហូរសាច់ប្រាក់ចូល របស់ទ្រព្យសកម្ម ឬក្រុមទ្រព្យសកម្មដទៃ (ឯកតាបង្កើតសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុក្រៅពីកេរ្តិ៍ឈ្មោះអាជីវកម្ម ដែលមានការថយចុះតម្លៃ ត្រូវបានត្រួតពិនិត្យរក មើលលទ្ធភាពក្នុងការកត់ត្រាការថយចុះតម្លៃត្រឡប់ទៅវិញ នៅរៀងរាល់ដំណាច់ការិយបរិច្ឆេទរាយការណ៍នីមួយៗ។

ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានកត់ត្រាជាបន្ទុកក្នុងចំណេញ-ខាតក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះបានកើតឡើង។ ការកត់ត្រាត្រលប់មកវិញនៃការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាតទៅតាមចំនួនតម្លៃយោងនៃទ្រព្យសកម្មនោះ ដែលមិនលើសតម្លៃយោងដែលបានកំណត់ កាត់កងជាមួយនឹងរំលស់ ប្រសិនបើមិនបានទទួលស្គាល់ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ។

២.១២ ភតិសន្យា

(ក) ធនាគារជាភាគីអ្នកជួល

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារវាយតម្លៃថាតើកិច្ចសន្យានោះ ឬខ្លឹមសាររបស់វាជាភតិសន្យាដែរឬទេ។ កិច្ចសន្យាមួយ ឬ ខ្លឹមសារនៃកិច្ចសន្យាមួយ ត្រូវបានចាត់ទុកថាជាភតិសន្យា ប្រសិនបើកិច្ចសន្យានោះផ្តល់សិទ្ធិក្នុងការគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានកំណត់មួយ ក្នុងរយៈពេលណាមួយ ជាថ្នូរនឹងការបង់ប្រាក់។

កិច្ចសន្យាអាចមានទាំងធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា។ ធនាគារបានបែងចែកសាច់ប្រាក់ក្នុងកិច្ចសន្យាជាធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា អាស្រ័យទៅតាមថ្លៃឈ្នួលដែលពាក់ព័ន្ធរបស់វា។

លក្ខខណ្ឌក្នុងភតិសន្យាត្រូវបានចរចាឡើងវិញតាមមូលដ្ឋានដាច់ដោយឡែក និងមានលក្ខខណ្ឌខុសៗពីគ្នា។ កិច្ចព្រមព្រៀងភតិសន្យាមិនបានបណ្តាលឱ្យមានកិច្ចសន្យាណាមួយ ក្រៅពីអត្ថប្រយោជន៍ដែលបានធានា នៅក្នុងទ្រព្យសកម្មភតិសន្យាដែលត្រូវបានកាន់កាប់ដោយភាគីម្ចាស់ជួលនោះទេ។ ទ្រព្យសកម្មដែលត្រូវបានជួល អាចនឹងមិនត្រូវបានប្រើប្រាស់ជាទ្រព្យធានាក្នុងការខ្ចីប្រាក់ទេ។

ភតិសន្យាត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងជាបំណុលពាក់ព័ន្ធ នាការិយបរិច្ឆេទដែល

ទ្រព្យសកម្មដែលបានជួល មានភាពរួចរាល់សម្រាប់ប្រើប្រាស់។

ទ្រព្យសកម្ម និងបំណុលដែលកើតពីភតិសន្យា ត្រូវបានទទួលស្គាល់លើកដំបូងតាមមូលដ្ឋានតម្លៃបច្ចុប្បន្ន។

(i) បំណុលភតិសន្យា

បំណុលភតិសន្យារួមបញ្ចូលនូវតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាថេរ (រួមទាំង ការបង់ប្រាក់ថេរផ្សេងៗ ក្នុងខ្លឹមសារ) ដកនឹងការលើកទឹកចិត្តផ្សេងៗសម្រាប់ការជួលដែលត្រូវទទួលបាន។

ការទូទាត់ភតិសន្យាដែលត្រូវធ្វើឡើងក្រោមជម្រើសដែលអាចពន្យាររយៈពេលបាន ប្រកបដោយភាពសមហេតុផល ត្រូវបានរួមបញ្ចូលនៅក្នុងការវាស់វែងបំណុល។

ការទូទាត់ភតិសន្យាត្រូវបានធ្វើអប្បបរមា ដោយប្រើអត្រាជាក់ស្តែងក្នុងភតិសន្យា។ ប្រសិនបើអត្រាការប្រាក់មិនអាចកំណត់បានដោយភាពងាយស្រួលនោះ ដែលជាទូទៅចំពោះករណីភតិសន្យានៅក្នុងធនាគារ ភាគីអ្នកជួលត្រូវបានប្រើប្រាស់អត្រាកំណើនប្រាក់កម្ចីនោះ ហើយវាគឺជាអត្រាដែលភាគីអ្នកជួលនីមួយៗត្រូវចំណាយ ដើម្បីទទួលបានប្រាក់កម្ចី ដែលមានភាពចាំបាច់ ដើម្បីទទួលបានទ្រព្យសកម្មដែលមានតម្លៃប្រហាក់ប្រហែលនឹងទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ នៅក្នុងបរិយាកាសសេដ្ឋកិច្ចស្រដៀងគ្នា ជាមួយនឹងលក្ខខណ្ឌ និងការធានាប្រហាក់ប្រហែលគ្នា។

ដើម្បីកំណត់អត្រាកំណើនប្រាក់កម្ចី ធនាគារពិចារណាទៅលើអត្រាការប្រាក់ដែលធនាគារត្រូវបង់ដើម្បីខ្ចីប្រាក់ ក្នុងរយៈពេលប្រហាក់ប្រហែលគ្នា និងមានទ្រព្យបញ្ចាំស្រដៀងគ្នា ពោលគឺជាចំនួនដែលចាំបាច់ត្រូវបង់ដើម្បីទទួលបានទ្រព្យសកម្មមួយដែលមានតម្លៃប្រហាក់ប្រហែលគ្នានឹងទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ នៅក្នុងបរិយាកាសសេដ្ឋកិច្ចស្រដៀងគ្នា។

ការទូទាត់ភតិសន្យាត្រូវបានបែងចែករវាងប្រាក់ដើម និងចំណាយការប្រាក់។ ចំណាយការប្រាក់ត្រូវបានទទួលស្គាល់ជាបន្ទុកក្នុងចំណេញ-ខាត ក្នុងរយៈពេលនៃភតិសន្យានោះ ដើម្បីបង្កើតអត្រាការប្រាក់ថេរតាមកាលកំណត់មួយ លើចំនួនសមតុល្យបំណុលដែលនៅសល់ ក្នុងការិយបរិច្ឆេទនីមួយៗ។

(ii) ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ត្រូវបានកត់ត្រាតាមថ្លៃដើម ដែលរួមមាន៖

- ចំនួនទឹកប្រាក់នៃបំណុលភតិសន្យាដែលបានវាស់វែងលើកដំបូង
- ការទូទាត់ភតិសន្យាណាមួយដែលបានធ្វើឡើងនៅកាលបរិច្ឆេទចាប់ផ្តើម ឬមុនកាលបរិច្ឆេទចាប់ផ្តើម ដកការលើកទឹកចិត្តផ្សេងៗដែលទទួលបានពីការជួល
- ចំណាយផ្ទាល់លើកដំបូង និង
- ចំណាយសម្រាប់ការជួសជុលឡើងវិញ ប្រសិនបើមាន

ជាទូទៅ ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានដករំលស់តាមមូលដ្ឋានរំលស់ថេរ លើរយៈពេលណាមួយដែលខ្លីជាងគេរវាង អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម និងរយៈពេលជួល។ ប្រសិនបើធនាគារមានបំណងដាក់លាក់ សមហេតុផលក្នុងការទិញ នោះទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់នោះត្រូវបានដករំលស់ លើអាយុកាលប្រើប្រាស់ជាមូលដ្ឋានរបស់ទ្រព្យសកម្មនោះ។

បន្ទាប់មកទៀត ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់បង្គរ និងការខាតពីការថយចុះ

តម្លៃបង្ក និងកែតម្រូវនូវចំនួននៃការវាស់វែងបំណុលភតិសន្យាឡើងវិញ។

(iii) ការកែប្រែភតិសន្យា

ការកែប្រែភតិសន្យាគឺជាការកែប្រែវិសាលភាពនៃភតិសន្យា ដែលមិនស្ថិតនៅក្នុងលក្ខខណ្ឌដើមដំបូងរបស់ ភតិសន្យានោះ។ កាលបរិច្ឆេទចូលជាធរមាននៃការកែប្រែ គឺជាកាលបរិច្ឆេទដែលភាគីទាំងពីរព្រមព្រៀងគ្នាចំពោះការកែប្រែភតិសន្យានោះ។

ប្រសិនបើភតិសន្យាត្រូវបានកែប្រែដើម្បីបញ្ចប់សិទ្ធិប្រើប្រាស់ទ្រព្យសកម្មមូលដ្ឋានមួយ ឬច្រើន ឬដើម្បីធ្វើឱ្យចិរវេលានៃ ភតិសន្យាក្នុងកិច្ចសន្យាខ្លីជាងមុន នោះភាគីអ្នកជួលវាស់វែងបំណុលភតិសន្យាណាដែលមានតម្លៃទាបជាងនៃការកែប្រែដោយ ប្រើអត្រាអប្បបរមាដែលបានកែប្រែ។ វាបន្ថយតម្លៃយោងរបស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ដើម្បីឆ្លុះបញ្ចាំងពីការបញ្ចប់ ផ្នែកខ្លះនៃភតិសន្យា ឬបញ្ចប់ភតិសន្យាទាំងមូល។ ចំណេញឬខាតដែលពាក់ព័ន្ធនឹងការបញ្ចប់ផ្នែកខ្លះនៃភតិសន្យា ឬបញ្ចប់ ភតិសន្យាទាំងមូល ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត។

(iv) ការទូទាត់ភតិសន្យាក្រោមការលើកលែងផ្សេងៗ

ការទូទាត់នានាដែលពាក់ព័ន្ធនឹងភតិសន្យាដែលមានរយៈពេលខ្លី និងខ្ពង់ដែលមានតម្លៃទាប ត្រូវបានទទួលស្គាល់ជា ចំណាយតាមមូលដ្ឋានថេរនៅក្នុងចំណេញ-ខាត។ ភតិសន្យាដែលមានតម្លៃទាបរួមមាន ខ្ពង់តូចៗនៃបរិក្ខារការិយាល័យ ហើយ ភតិសន្យារយៈពេលខ្លី គឺការជួលថយន្ត។

(ខ) ធនាគារជាភាគីម្ចាស់ទ្រព្យជួល

ធនាគារបានចុះកិច្ចព្រមព្រៀងជួលបន្ត ក្នុងនាមជាភាគីម្ចាស់ទ្រព្យជួល នូវជាន់ទី១៥នៃការិយាល័យកណ្តាលរបស់ ធនាគារ។

ភតិសន្យាដែលធនាគារជាភាគីម្ចាស់ទ្រព្យជួលត្រូវបានចាត់ថ្នាក់ជាភតិសន្យាប្រតិបត្តិ ដោយសារវាមិនបានផ្ទេរហានិភ័យជា សាវ័ន្ត និងកម្មសិទ្ធិនៃទ្រព្យសកម្មមូលដ្ឋានទេ។

ចំណូលពីការជួលពីភតិសន្យាប្រតិបត្តិ ដែលធនាគារជាភាគីម្ចាស់ទ្រព្យជួល ត្រូវបានទទួលស្គាល់ក្នុងចំណូល តាម មូលដ្ឋានថេរ អាស្រ័យទៅតាមចិរវេលាជួល។ ចំណាយផ្ទាល់ផ្សេងៗដែលបានកើតឡើង ក្នុងការទទួលបានភតិសន្យាប្រតិបត្តិ ត្រូវបានបូកបន្ថែមទៅលើតម្លៃយោងរបស់ទ្រព្យសកម្មមូលដ្ឋាន និងត្រូវបានទទួលស្គាល់ជាចំណាយអាស្រ័យទៅតាមចិរវេលា ជួល ដោយមូលដ្ឋានដូចគ្នាជាមួយនឹងចំណូលពីការជួលដែរ។

ទ្រព្យសម្បត្តិដែលជួលបន្តក្រោមភតិសន្យាប្រតិបត្តិ ត្រូវបានកត់ត្រានៅក្នុង ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់នៅក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

២.១៣ ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូលក្នុងគ្រាគឺជាចំនួនប្រាក់ពន្ធត្រូវបង់ លើប្រាក់ចំណូលជាប់ពន្ធក្នុងការិយបរិច្ឆេទបច្ចុប្បន្ន ផ្អែក ទៅតាមអត្រាពន្ធលើប្រាក់ចំណូលដែលចូលជាធរមាន និងធ្វើនិយ័តកម្មទៅតាមបម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធ ពន្យារជាបំណុល ដែលបណ្តាលឱ្យមានលម្អៀងបណ្តោះអាសន្ន និងការខាតពន្ធដែលមិនបានប្រើប្រាស់។

ចំណាយពន្ធលើប្រាក់ចំណូលក្នុងគ្រាត្រូវបានគណនាតាមមូលដ្ឋានច្បាប់ពន្ធ ដែលបានអនុម័តរួចជាស្ថាពរ ឬត្រូវបាន អនុម័តរួចមួយផ្នែកធំ នាការបរិច្ឆេទរាយការណ៍ នៅក្នុងប្រទេសដែលធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងបង្កើតប្រាក់ចំណេញ ជាប់ពន្ធ។

ពន្ធពន្យារត្រូវបានកត់ត្រាសំវិធានធនពេញលេញ ដោយប្រើវិធីសាស្ត្របំណុល លើចំនួនលម្អៀងបណ្តោះអាសន្នរវាង

មូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងតម្លៃយោងរបស់វានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ពន្ធពន្យារត្រូវបានកំណត់ដោយ ប្រើអត្រាពន្ធតាមច្បាប់ពន្ធ ដែលត្រូវបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាការលក់រំលែក រាយការណ៍។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានទទួលស្គាល់ លុះត្រាតែមានភាពប្រាកដថានឹងមានប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត សម្រាប់យកលម្អៀងបណ្តោះអាសន្នមកប្រើប្រាស់។ ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានត្រួតពិនិត្យនៅរៀងរាល់កាលបរិច្ឆេទ រាយការណ៍នីមួយៗ ហើយត្រូវបានកាត់បន្ថយទៅតាមចំនួនដែលទំនងជាមិនមានប្រាក់ចំណេញជាប់ពន្ធត្រូវបានទទួលស្គាល់។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានកាត់កងជាមួយនឹងពន្ធពន្យារជាបំណុល ប្រសិនបើមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីកាត់កង បំណុលពន្ធក្នុងឆ្នាំជាមួយនឹងពន្ធទ្រព្យសកម្មក្នុងឆ្នាំ ហើយប្រសិនបើទាក់ទងនឹងពន្ធលើប្រាក់ចំណូលដែលកំណត់ដោយ អាជ្ញាធរពន្ធដារតែមួយ ទៅលើអង្គភាពជាប់ពន្ធតែមួយ។

ពន្ធក្នុងឆ្នាំ និងពន្ធពន្យារត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត លើកលែងតែវាពាក់ព័ន្ធជាមួយនឹងខ្ទង់ ផ្សេងៗដែល បានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ ឬត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធន។ ក្នុងករណីនេះ ពន្ធត្រូវបានទទួលស្គាល់ ក្នុងចំណូលលម្អិតផ្សេងៗ ឬត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធនដែរ។

២.១៤ សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅពេលដែលធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោល ដែលជា លទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ហើយវាទំនងជាអាចតម្រូវឱ្យមានការចំណាយធនធានដើម្បីទូទាត់កាតព្វកិច្ចនោះ ហើយ ចំនួនទឹកប្រាក់ត្រូវបានប៉ាន់ស្មានគួរឱ្យទុកចិត្តបាន។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន កម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះ ត្រូវបានកំណត់ដោយ គិតទៅលើចំណាត់ថ្នាក់នៃកាតព្វកិច្ចទាំងមូល។ គណនីមួយនៅក្នុងចំណាត់ថ្នាក់នៃកាតព្វកិច្ចដូចគ្នា ត្រូវបានទទួល ស្គាល់ សំវិធានធន ទោះបីជាកម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះមានចំនួនតូចក៏ដោយ។

សំវិធានធនត្រូវបានគណនាតាមតម្លៃបច្ចុប្បន្ននៃចំណាយដែលត្រូវទូទាត់កាតព្វកិច្ចនោះ ដោយប្រើអត្រាមុនបង់ពន្ធ ដើម្បី ឆ្លុះបញ្ចាំងការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃសាច់ប្រាក់គិតតាមពេលវេលា និងហានិភ័យជាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធនដោយសារពេលវេលាដែលបានកន្លងផុត ត្រូវបានទទួលស្គាល់ជាចំណាយការប្រាក់។

២.១៥ អត្ថប្រយោជន៍បុគ្គលិក

i) អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី

អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លីត្រូវបានកត់ត្រាបង្ក ក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យធនាគារ។

ii) ផ្នែកប្រាក់សោធន

ធនាគារបង់ភាគទានប្រចាំខែជាប្រាក់សោធនតាមរបបភាគទានជាកាតព្វកិច្ច ទៅបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលជាផ្នែកសាធារណៈរដ្ឋបាលនៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនក្នុងប្រទេសកម្ពុជា។ ធនាគារមិនមាន កាតព្វកិច្ចបង់ប្រាក់បន្ថែមទៀតទេ នៅពេលដែលបានបង់ភាគទាននេះរួច។ ភាគទានត្រូវបានកត់ត្រាជាចំណាយ អត្ថប្រយោជន៍ បុគ្គលិក នៅពេលដល់ថ្ងៃកំណត់។

iii) អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

នៅខែមិថុនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើវិសោធនកម្មលើច្បាប់ស្តីពីការងារ ដែលណែនាំពីគម្រោងការ

ទូទាត់ប្រាក់បំណាច់អតីតភាពការងារ។ បន្ទាប់មកនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ប្រកាសលេខ ៤៤៣ ក.ប / ប្រ.ក.ខ.ល ត្រូវបានចេញផ្សាយ ដោយបានផ្តល់នូវគោលការណ៍ណែនាំស្តីពីការអនុវត្តច្បាប់នេះ។ អនុលោមទៅតាមច្បាប់/ប្រកាស តម្រូវឱ្យអង្គភាពនីមួយៗទូទាត់ប្រាក់បំណាច់អតីតភាពការងារឱ្យបុគ្គលិក ដែលមានកិច្ចសន្យាការងារមិនមានថិរវេលាកំណត់ នូវប្រាក់បំណាច់ការងារប្រចាំឆ្នាំ ដែលចូលជាធរមានក្នុងខែមករា ឆ្នាំ២០១៩ ដោយទទួលបានស្មើនឹង១៥ ថ្ងៃនៃប្រាក់បៀវត្សរ៍ប្រចាំខែរបស់បុគ្គលិក និងអត្ថប្រយោជន៍ក្នុងឆ្នាំនីមួយៗគិតជាមធ្យម ដែលត្រូវទូទាត់រៀងរាល់៦ខែម្តង នៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី៣១ ខែធ្នូ (៧,៥ ថ្ងៃ ក្នុងការទូទាត់ម្តងៗ)។

ការទូទាត់ប្រាក់បំណាច់ការងារប្រចាំឆ្នាំ ត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី ហើយវាត្រូវបានកត់ត្រាបង្កក្នុងឆ្នាំដែលបុគ្គលិកបានប្រើការងារឱ្យធនាគារ។

២.១៦ ទុនបម្រុងតាមច្បាប់

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុត្រូវបានតម្រូវឱ្យគណនាសំវិធានធនតាមច្បាប់ អនុលោមទៅតាមប្រកាសលេខ៨៧-០១៧-៣៤៤ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ សាកចរណ៍លេខ ៨៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ុយកែរមិន និងសាកចរណ៍លេខ ៨៧-០២១-២៣១៤ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ (អនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២) ស្តីពី ចំណាត់ថ្នាក់ និងតម្រូវការសំវិធានធនចំពោះ ឥណទានរៀបចំឡើងវិញ និងសេចក្តីជូនដំណឹងលេខ ៨៣០-០២៥-១៧០ស.ជ.ណ. ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពីការគណនាសំវិធានធនសរុប។ ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនខ្ពស់ជាងការថយចុះតម្លៃបង្កផ្អែកតាម CIFRS៩ នោះ ការបំពេញបន្ថែម - topping up នឹងត្រូវបានកត់ត្រាជាទុនបម្រុងតាមច្បាប់ និងត្រូវបានដាក់បង្ហាញនៅក្នុងមូលធន។ បន្ទាប់មកទុនបម្រុងត្រូវបានកត់ត្រា ត្រឡប់ទៅវិញ (រហូតដល់សូន្យ) ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនស្មើគ្នា ឬទាបជាងការថយចុះតម្លៃបង្កដែលផ្អែកតាម CIFRS៩។ ទុនបម្រុងតាមច្បាប់ត្រូវបានកម្ទេចទុកមួយឡើងវិញជាទ្រព្យបំណុលមិនមែនជាបំណុលបែងចែកបាន មិនត្រូវបានអនុញ្ញាតឱ្យរួមបញ្ចូលនៅក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធទេ។

២.១៧ ចំណូល និងចំណាយការប្រាក់

ចំណូលនិងចំណាយការប្រាក់ពីឧបករណ៍ហិរញ្ញវត្ថុរវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានទទួលស្គាល់ក្នុង ចំណូលការប្រាក់ និងចំណាយការប្រាក់ ក្នុងចំណេញ-ខាត ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព គឺជាវិធីសាស្ត្រក្នុងការគណនាថ្លៃដើមដករំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុមួយឬបំណុលហិរញ្ញវត្ថុមួយ និងជាវិធីសាស្ត្រក្នុងការបែងចែកចំណូលការប្រាក់ ឬចំណាយការប្រាក់ លើរយៈពេលដែល ពាក់ព័ន្ធ។ អត្រាការប្រាក់មានប្រសិទ្ធភាព គឺជាអត្រាដែលធ្វើអប្បបរមាដាក់ស្តែងចំពោះការទូទាត់សាច់ប្រាក់នាពេលអនាគតប៉ាន់ស្មាន ឬការទទួលប្រាក់ ក្នុងរយៈពេលនៃអាយុកាលប៉ាន់ស្មានរបស់ឧបករណ៍ហិរញ្ញវត្ថុ ឬក្នុងរយៈពេលណាមួយដែលខ្លីជាងទៅតាមការសមស្រប ចំពោះតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។ នៅពេលគណនាអត្រាការប្រាក់មានប្រសិទ្ធភាព ធនាគារបានពិចារណារាល់លក្ខខណ្ឌក្នុងកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ និងបានរួមបញ្ចូលនូវកម្រៃ ឬកំណើនចំណាយនានា ដែលបានចំណាយដោយផ្ទាល់ចំពោះឧបករណ៍មួយ ហើយវាជាផ្នែកមួយនៃអត្រាការប្រាក់មានប្រសិទ្ធភាព ប៉ុន្តែមិនមែនជាការខាតឥណទាននាពេលអនាគតទេ។

ចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្តអត្រាការប្រាក់មានប្រសិទ្ធភាព ចំពោះតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ លើកលែងតែចំពោះ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃដែលបានទិញ ឬបានបង្កើតឡើង (Purchased or originated credit-impaired financial assets – POCI) ដែលអត្រាការប្រាក់មានប្រសិទ្ធភាពសម្រាប់កែតម្រូវឥណទានលើកដំបូង ត្រូវ

បានអនុវត្តចំពោះថ្លៃដើមដករំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមែនជា POCI ប៉ុន្តែបានក្លាយជាឥណទានដែលមានការថយចុះតម្លៃមួយផ្នែកធំ (ឬ ដំណាក់កាលទី ៣) ដែលចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់មានប្រសិទ្ធភាព ចំពោះថ្លៃដើមដករំលស់របស់វា (ឧ. កាត់កងជាមួយនឹងសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក)។

២.១៨ ចំណូលកម្រៃជើងសា

ចំណូលកម្រៃជើងសាត្រូវបានទទួលស្គាល់ជាចំណូល នៅពេលដែលវាបានបំពេញតាមគំរូលក្ខខណ្ឌទាំងអស់ (កាតព្វកិច្ចនៃដំណើរការត្រូវបានទទួលយក ហើយការគ្រប់គ្រងត្រូវបានធ្វើក្នុងពេលវេលាណាមួយ ឬ នៅចំណុចនៃពេលវេលាណាមួយ)។

កម្រៃក្នុងដំណើរការផ្តល់ឥណទាន បុរេប្រទាន និងហិរញ្ញប្បទាន ដែលទំនងជាអាចត្រូវបានផ្តល់ឱ្យ ត្រូវបានពន្យារ (ជាមួយនឹងចំណាយផ្ទាល់ពាក់ព័ន្ធ) ហើយចំណូលដែលជាផ្នែកនៃអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុមួយត្រូវបានទទួលស្គាល់ដោយធ្វើនិយ័តកម្មទៅលើអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុនោះ។

២.១៩ ការបង្កត់ត្បូលខ

ចំនួនទឹកប្រាក់ជាប្រាក់រៀលទាំងអស់ ដែលត្រូវបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងកំណត់សម្គាល់ ត្រូវបានបង្កត់ត្រឹមខ្ទង់ពាន់រៀល លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

៣. ការប៉ាន់ស្មានគណនេយ្យជាក់លាក់ និងការវិនិច្ឆ័យ

ធនាគារធ្វើការប៉ាន់ស្មាន និងការសន្មតដោយគិតទៅលើអនាគតកាល។ តាមនិយមន័យ លទ្ធផលនៃការប៉ាន់ស្មានគណនេយ្យកម្រស្មើគ្នាជាមួយនឹងលទ្ធផលជាក់ស្តែងណាស់។ ដើម្បីធ្វើឱ្យមាតិកាព័ត៌មាននៃការប៉ាន់ស្មានកាន់តែមានភាពល្អប្រសើរឡើង អញ្ញត្រជាក់លាក់សំខាន់ៗ ដែលជាធាតុធ្វើឱ្យមានការប៉ះពាល់ជាសារវន្តចំពោះលទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានធ្វើតេស្តរកភាពងាយប្រែប្រួលរបស់វាចំពោះបម្រែបម្រួលប៉ារ៉ាម៉ែត្រមូលដ្ឋាន។ ការប៉ាន់ស្មាន និងការសន្មតចំពោះតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល ក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ ត្រូវបានកត់សម្គាល់ដូចខាងក្រោម៖

i) សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាស់រ៉ង់តាមថ្លៃដើមដករំលស់

សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាស់រ៉ង់តាមថ្លៃដើមដករំលស់ តម្រូវឱ្យប្រើប្រាស់គំរូស្ថិតស្ថាពរ និងការសន្មតជាក់លាក់ ចំពោះលក្ខខណ្ឌសេដ្ឋកិច្ចនាពេលអនាគត និងលក្ខណៈរបស់ឥណទាន (ឧ. លទ្ធភាពដែលអតិថិជនអាចមិនសងប្រាក់ និងបណ្តាលឱ្យមានការខាតបង់)។

ការវិនិច្ឆ័យជាក់លាក់មួយចំនួន ក៏ត្រូវបានតម្រូវនៅក្នុងការអនុវត្តតម្រូវការគណនេយ្យសម្រាប់ការរ៉ាស់រ៉ង់ ECL ផងដែរ ដូចជា៖

- ការកំណត់លក្ខណៈវិនិច្ឆ័យចំពោះកំណើនហានិភ័យឥណទានអតិថិជន ដែលមានកំណើនហានិភ័យជាសារវន្ត
- បង្កើតក្រុមទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈស្រដៀងគ្នា ក្នុងគោលបំណងដើម្បីរ៉ាស់រ៉ង់ ECL
- ការជ្រើសរើសគំរូ និងការសន្មតសមស្រប ដែលរួមបញ្ចូលការពិចារណានាពេលអនាគតសម្រាប់ការរ៉ាស់រ៉ង់ ECL។ ចំពោះ portfolio ដែលមិនមានទិន្នន័យមិនសងប្រាក់គ្រប់គ្រាន់ ធនាគារប្រើប្រូស៊ី (proxy) សមស្របសម្រាប់ប្រូបាបនៃការមិនសងប្រាក់ និងការខាតបង់នៅពេលមានការមិនសងប្រាក់ សម្រាប់ការរ៉ាស់រ៉ង់ ECL។
- ចំពោះការវាយតម្លៃជាលក្ខណៈបុគ្គល គណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យទៅលើអនាគត ទាក់ទងនឹងការប៉ាន់ស្មានចំនួនទឹកប្រាក់ និងពេលវេលាដែលសាច់ប្រាក់ពីតម្លៃដែលអាចទទួលស្គាល់បានសុទ្ធ នៃតម្លៃរ៉ាប់រង មូលដ្ឋាន។

ii) ចិវិវលាជួល

ក្នុងការកំណត់ចិវិវលាជួល គណៈគ្រប់គ្រងពិចារណាទៅលើអង្គហេតុ និងកាលៈទេសៈទាំងអស់ ដែលបង្កើតនូវសម្បទានផ្នែកសេដ្ឋកិច្ច ដើម្បីកំណត់អំពីជម្រើសក្នុងការបន្តការជួល ឬមិនកំណត់ជម្រើសក្នុងការបញ្ឈប់ការជួល។ ជម្រើសក្នុងការបន្តការជួល (ឬ រយៈពេលបន្ទាប់ជម្រើសបញ្ឈប់ការជួល) ត្រូវបានរួមបញ្ចូលនៅក្នុងចិវិវលាជួល ប្រសិនបើភស្តុតាងមានភាពសមហេតុផលជាក់លាក់ក្នុងការបន្ត (ឬ មិនបញ្ឈប់) តែប៉ុណ្ណោះ។

៤. សាច់ប្រាក់ក្នុងដៃ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
ប្រាក់ដុល្លារអាមេរិក	៥.៣៣៦.២៣២	២១.៤៧៨.៣៣៤	៤.០៦៥.២៩៦	១៦.៦០៦.៧៣៤
ប្រាក់រៀល	៧៣៨.៨២១	២.៩៧៣.៧៥៥	៣៤៧.៦៦៨	១.៤២០.២២៤
បាតថៃ	៣.៥៩៥	១៤.៤៧០	-	-
យ៉ង់ចិន	១.៣៣៥	៥.៣៧៣	៣.១៥៣	១២.៨៨០
ដុល្លារហុងកុង	១.២៩៦	៥.២១៦	-	-
អឺរ៉ូ	១.១៤៦	៤.៦១២	-	-
ដុល្លារសិង្ហបុរី	៧៤០	២.៩៧៩	-	-
	៦.០៨៣.១៦៩	២៤.៤៨៤.៧៣៩	៤.៤១៦.១១៧	១៨.០៣៩.៨៣៨

៥. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
គណនីចរន្ត	៤៧.៦៤០.៦៣០	១៩១.៧៥៣.៥៣៦	១៧.២៨៥.៧៤៦	៧០.៦១២.២៧២
មូលបត្រអាចជួញដូរបាន (i)	៩៩.១០៦	៣៩៨.៩០១	-	-
	៤៧.៧៣៩.៧៣៦	១៩២.១៥២.៤៣៧	១៧.២៨៥.៧៤៦	៧០.៦១២.២៧២

(i) ធនាគារបានដាក់មូលបត្រអាចជួញដូរបាន(ហៅកាត់ថា NCD) ដែលមានទឹកប្រាក់ចំនួន ៩៩.០០០ដុល្លារអាមេរិក (២០២៣៖ សូន្យ ដុល្លារអាមេរិក) នៅធនាគារកណ្តាល ជាទ្រព្យដាក់បញ្ចាំសម្រាប់គណនី ទូទាត់។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារមិនទាន់បានប្រើឥណទានវិធានរូបន៍សម្រាប់គណនីទូទាត់នេះនៅឡើយទេ។

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល មានដូចខាងក្រោម៖

	២០២៤	២០២៣
គណនីចរន្ត	គ្មាន	គ្មាន
មូលបត្រអាចជួញដូរបាន	០% - ១,១៥%	គ្មាន

៦. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារក្នុងប្រទេស				
គណនីចរន្ត	៤៤៤.៩៨៣	១.៧៩០.៨៩៥	២០៨.៣០០	៨៥០.៩០៦
ប្រាក់បញ្ញើមានកាលកំណត់	១៧៣.០៤៨.៨២០	៦៩៦.៥២១.៥០១	១១០.៧៥២.៧១២	៤៥២.៤២៤.៨២៨
	១៧៣.៤៩៣.៨០៣	៦៩៨.៣១២.៣៩៦	១១០.៩៦១.០១២	៤៥៣.២៧៥.៧៣៤
ដក៖ សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក	(១.៧៣៤.៩៣៩)	(៦.៩៨៣.១២៩)	(១.១០៩.៦១១)	(៤.៥៣២.៧៦១)
	<u>១៧១.៧៥៨.៨៦៤</u>	<u>៦៩១.៣២៩.២៦៧</u>	<u>១០៩.៨៥១.៤០១</u>	<u>៤៤៨.៧៤២.៩៧៣</u>

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ មានដូចខាងក្រោម៖

	២០២៤	២០២៣
គណនីចរន្ត	គ្មាន	គ្មាន
ប្រាក់បញ្ញើមានកាលកំណត់	១,១៥% - ១១%	១,៧៤% - ៩%

៧. ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
វាស់វែងតាមថ្លៃដើមដករំលស់៖				
ឥណទានពាណិជ្ជៈ				
ឥណទានរយៈពេលវែង	១០៧.៩០៨.៣២៤	៤៣៤.៣៣១.០០៤	៨៥.៧៩៣.០៧២	៣៥០.៤៦៤.៦៩៨
ឥណទានរយៈពេលខ្លី				
ឥណទានវិបារូបន៍	៨.៨៣៨.៤០២	៣៥.៥៧៤.៥៦៨	១៣.៤៩០.០៣៣	៥៥.១០៦.៧៨៥
តម្លៃយោងដុលសរុប	៤.៨៨៥.៥២១	១៩.៦៦៤.២២២	៣.៣៧១.០១៨	១៣.៧៧០.៦០៩
	១២១.៦៣២.២៤៧	៤៨៩.៥៦៩.៧៩៤	១០២.៦៥៤.១២៣	៤១៩.៣៤២.០៩២
ដក៖ សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក	(១.៥៤៨.៣៣៩)	(៦.២៣២.០៦៤)	(៥៣៨.១៨១)	(២.១៩៨.៤៦៩)
ឥណទានសុទ្ធសរុប	<u>១២០.០៨៣.៩០៨</u>	<u>៤៨៣.៣៣៧.៧៣០</u>	<u>១០២.១១៥.៩៤២</u>	<u>៤១៧.១៤៣.៦២៣</u>

សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក ទៅតាមដំណាក់កាល មានដូចខាងក្រោម៖

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ECL ១២ខែ (ដំណាក់កាលទី ១)	១.០២៦.០៦១	៤.១២៩.៨៩៤	៥៣៨.១៨១	២.១៩៨.៤៦៩
ECL ពេញមួយអាយុកាល-មិនមានការថយចុះតម្លៃឥណទាន (ដំណាក់កាលទី២)	៤៦១.៨០៧	១.៨៥៨.៧៧៣	-	-
ECL ពេញមួយអាយុកាល-មានការថយចុះតម្លៃឥណទាន (ដំណាក់កាលទី៣)	៦០.៤៧១	២៤៣.៣៩៦	-	-
	១.៥៤៨.៣៣៩	៦.២៣២.០៦៤	៥៣៨.១៨១	២.១៩៨.៤៦៩

ក. វិភាគតាមប្រភេទអាជីវកម្ម

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សំណង់	៦០.៨០៤.៣៧៩	២៤៤.៧៣៧.៦២៥	៤៤.៥៣៣.១០១	១៨១.៩១៧.៧១៨
អចលនទ្រព្យ	២៩.១០៥.២៥៩	១១៧.១៤៨.៦៦៧	២៣.៥០៥.៩៥៥	៩៦.០២១.៨២៦
សណ្ឋាគារ និងភោជនីយដ្ឋាន	១៧.៣៤១.១៩៣	៦៩.៧៩៨.៣០២	១១.៨៤៩.៣៩៧	៤៨.៤០៤.៧៨៧
ជំនួញលក់ដុំ	៥.៦២៩.៣០៩	២២.៦៥៧.៩៦៩	៤.៥៥៩.១៤៤	១៨.៦២៤.១០៣
ការផ្គត់ផ្គង់សេវាសាធារណៈ	៤.៩៦៤.៧០២	១៩.៩៨២.៩២៦	៩.៧៣៦.៨៧៤	៣៩.៧៧៥.១៣០
ឥណទានបុគ្គល	២.៧៤៨.០៧៣	១១.០៦០.៩៩៣	២.៣៧៧.២៨៤	៩.៧១១.២០៥
ជំនួញលក់រាយ	៩៨៤.៩៨៩	៣.៩៦៤.៥៨១	៦០៩.០៥២	២.៤៨៧.៩៧៧
ឥណទានទិញផ្ទះបុគ្គលិក	៥៤.៣៤៣	២១៨.៧៣១	-	-
កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	-	-	៥.៤៨៣.៣១៦	២២.៣៩៩.៣៤៦
តម្លៃយោងដុលសរុប	១២១.៦៣២.២៤៧	៤៨៩.៥៦៩.៧៩៤	១០២.៦៥៤.១២៣	៤១៩.៣៤២.០៩២

ខ. វិភាគតាមចំណាត់ថ្នាក់ឥណទាន

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានដំណើរការ				
ចំនួនតម្លៃយោងដុល	១១៦.៦២៧.៨៩២	៤៦៩.៤២៧.២៦៥	១០២.៦៥៤.១២៣	៤១៩.៣៤២.០៩២
ចំនួនដែលមានហានិភ័យមិនសង	១១៦.៦២៧.៨៩២	៤៦៩.៤២៧.២៦៥	១០២.៦៥៤.១២៣	៤១៩.៣៤២.០៩២
សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក	១.០២៦.០៦១	៤.១២៩.៨៩៤	៥៣៨.១៨១	២.១៩៨.៤៦៩
ឥណទានក្រោមដំណើរការ				
ចំនួនតម្លៃយោងដុល	៤.៣២២.៨៤៧	១៧.៣៩៩.៤៥៩	-	-
ចំនួនដែលមានហានិភ័យមិនសង	៤.៣២២.៨៤៧	១៧.៣៩៩.៤៥៩	-	-
សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក	៤៦១.៨០៧	១.៨៥៨.៧៧៣	-	-
ឥណទានមិនដំណើរការ				
ចំនួនតម្លៃយោងដុល	៦៨១.៥០៨	២.៧៤៣.០៧០	-	-
ចំនួនដែលមានហានិភ័យមិនសង	៦៨១.៥០៨	២.៧៤៣.០៧០	-	-
សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក	៦០.៤៧១	២៤៣.៣៩៦	-	-
សរុប				
ចំនួនតម្លៃយោងដុល	១២១.៦៣២.២៤៧	៤៨៩.៥៦៩.៧៩៤	១០២.៦៥៤.១២៣	៤១៩.៣៤២.០៩២
ចំនួនដែលមានហានិភ័យមិនសង	១២១.៦៣២.២៤៧	៤៨៩.៥៦៩.៧៩៤	១០២.៦៥៤.១២៣	៤១៩.៣៤២.០៩២
សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក	១.៥៤៨.៣៣៩	៦.២៣២.០៦៤	៥៣៨.១៨១	២.១៩៨.៤៦៩

គ. វិភាគតាមកាលកំណត់ឥណទាន

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មិនលើស១ឆ្នាំ	១២.៤២០.៥៨១	៤៩.៩៩២.៨៣៩	៣៣.៤៨៤.០៦៤	១៣៦.៧៨២.៤០១
លើស១ឆ្នាំ និងមិនលើស៥ឆ្នាំ	១០២.៩៣៨.៤៩២	៤១៤.៣២៧.៤៣០	៥៧.៨១២.៦០៣	២៣៦.១៦៤.៤៨៣
លើសពី៥ឆ្នាំ	៦.២៧៣.១៧៤	២៥.២៤៩.៥២៥	១១.៣៥៧.៤៥៦	៤៦.៣៩៥.២០៨
តម្លៃយោងដុលសរុប	<u>១២១.៦៣២.២៤៧</u>	<u>៤៨៩.៥៦៩.៧៩៤</u>	<u>១០២.៦៥៤.១២៣</u>	<u>៤១៩.៣៤២.០៩២</u>

ឃ. វិភាគតាមហានិភ័យឥណទាន

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ហានិភ័យធំ	៧៥.៩៣៣.១៨៥	៣០៥.៦៣១.០៧០	៧៧.៨៩៣.១៦៥	៣១៨.១៩៣.៥៧៩
ហានិភ័យធម្មតា	៤៥.៦៩៩.០៦២	១៨៣.៩៣៨.៧២៤	២៤.៧៦០.៩៥៨	១០១.១៨៨.៥១៣
តម្លៃយោងដុលសរុប	<u>១២១.៦៣២.២៤៧</u>	<u>៤៨៩.៥៦៩.៧៩៤</u>	<u>១០២.៦៥៤.១២៣</u>	<u>៤១៩.៣៤២.០៩២</u>

ហានិភ័យធំត្រូវបានកំណត់និយមន័យដោយធនាគារកណ្តាល ថាជាហានិភ័យឥណទានទូទៅចំពោះអ្នកទទួលជាឯកត្តជនណាមួយ ដែលលើសពី ១០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

ង. វិភាគតាមទំនាក់ទំនង

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីពាក់ព័ន្ធ	២៥៦.១៥១	១.០៣១.០០៨	-	-
ភាគីមិនពាក់ព័ន្ធ	១២១.៣៧៦.០៩៦	៤៨៨.៥៣៨.៧៨៦	១០២.៦៥៤.១២៣	៤១៩.៣៤២.០៩២
តម្លៃយោងដុលសរុប	<u>១២១.៦៣២.២៤៧</u>	<u>៤៨៩.៥៦៩.៧៩៤</u>	<u>១០២.៦៥៤.១២៣</u>	<u>៤១៩.៣៤២.០៩២</u>

ច. វិភាគតាមនិវាសនដ្ឋាន

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
និវាសនជន	១២១.៦៣២.២៤៧	៤៨៩.៥៦៩.៧៩៤	១០២.៦៥៤.១២៣	៤១៩.៣៤២.០៩២
អនិវាសនដ្ឋាន	-	-	-	-
តម្លៃយោងដុលសរុប	<u>១២១.៦៣២.២៤៧</u>	<u>៤៨៩.៥៦៩.៧៩៤</u>	<u>១០២.៦៥៤.១២៣</u>	<u>៤១៩.៣៤២.០៩២</u>

ឆ. អត្រាការប្រាក់

ឥណទានរយៈពេលវែង
ឥណទានរយៈពេលខ្លី
ឥណទានវិបាកប្រាក់

	២០២៤	២០២៣
ឥណទានរយៈពេលវែង	៦% - ១៨%	៦% - ១៣%
ឥណទានរយៈពេលខ្លី	៨% - ១២%	១២% - ១៣%
ឥណទានវិបាកប្រាក់	៩% - ១២%	៩% - ១១%

៨. ប្រាក់តម្កល់តាមច្បាប់នៅធនាគារកណ្តាល

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
ទុនបម្រុងកាតព្វកិច្ច (i)	២០.៥២២.៣៦០	៨២.៦០២.៤៩៩	១៤.៣៧១.៣៩៩	៥៨.៧០៧.០០២
រយៈពេលវែង				
ប្រាក់តម្កល់ធានាលើដើមទុន (ii)	៨.០០០.០០០	៣២.២០០.០០០	៨.០០០.០០០	៣២.៦៨០.០០០
	២៨.៥២២.៣៦០	១១៤.៨០២.៤៩៩	២២.៣៧១.៣៩៩	៩១.៣៨៧.០០២

(i) ទុនបម្រុងកាតព្វកិច្ច

ទុនបម្រុងកាតព្វកិច្ចគឺជាទុនបម្រុងអប្បបរមាដែលត្រូវបានគណនាតាមអត្រា ៧% (២០២៣៖ ៧%) នៃប្រាក់បញ្ញើពីអតិថិជនជាប្រាក់រៀល និងជាប្រាក់ប័ណ្ណផ្សេងៗ។

(ii) ប្រាក់តម្កល់ធានាលើដើមទុន

យោងតាមប្រកាសលេខ ធ៧-០១-១៣៦ប្រ.ក. ស្តីពី ប្រាក់តម្កល់ធានាលើដើមទុន ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ចេញដោយធនាគារកណ្តាល បានតម្រូវឱ្យធនាគារតម្កល់ប្រាក់ចំនួន ១០% នៃដើមទុនចុះបញ្ជីរបស់ធនាគារ ជាប្រាក់តម្កល់ធានាលើដើមទុននៅធនាគារកណ្តាល។ ប្រាក់តម្កល់នេះមិនសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ ហើយនឹងត្រូវបង្វិលជូនធនាគារវិញ នៅពេលដែលធនាគារស្ម័គ្រចិត្តបញ្ចប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់តម្កល់តាមច្បាប់នៅធនាគារកណ្តាលមានដូចខាងក្រោម៖

	២០២៤	២០២៣
ប្រាក់តម្កល់ធានាលើដើមទុន	១,៣១% - ១,៣៣%	១,៣៣%
ទុនបម្រុងកាតព្វកិច្ច	គ្មាន	គ្មាន

៩. ភតិសន្យា

កំណត់សម្គាល់នេះផ្តល់នូវព័ត៌មានអំពីភតិសន្យា ដែលធនាគារជាភាគីអ្នកជួល។

ធនាគារបានជួលអគារមួយចំនួនសម្រាប់ធ្វើជាការិយាល័យកណ្តាល និងសាខាសម្រាប់ទិញវេលាជួលចាប់ពីឆ្នាំ២០២៤ ទៅឆ្នាំ២០២៧។ ធនាគារអនុវត្តការទទួលស្គាល់ក្រោមការលើកលែងសម្រាប់ការជួលថយន្តរយៈពេលខ្លី និងបរិក្ខារការិយាល័យតូចៗដែលមានតម្លៃទាប។

ក. ចំនួនដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ (រយៈពេលវែង)				
អគារ	២.៣៣២.១៣៤	៩.៣៨៦.៨៣៩	១.៨៣៣.៣៨៧	៧.៤៨៩.៣៨៦
	<u>២.៣៣២.១៣៤</u>	<u>៩.៣៨៦.៨៣៩</u>	<u>១.៨៣៣.៣៨៧</u>	<u>៧.៤៨៩.៣៨៦</u>
បំណុលភតិសន្យា				
រយៈពេលខ្លី	៦៥០.៨៤៤	២.៦១៩.៦៤៧	៥៩៥.២៩៥	២.៤៣១.៧៨០
រយៈពេលវែង	១.៥០៤.១៨៦	៦.០៥៤.៣៤៩	១.១៣០.២៩៤	៤.៦១៧.២៥១
	<u>២.១៥៥.០៣០</u>	<u>៨.៦៧៣.៩៩៦</u>	<u>១.៧២៥.៥៨៩</u>	<u>៧.០៤៩.០៣១</u>

ក្នុងអំឡុងឆ្នាំ មានទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់បន្ថែមចំនួន ១.០៨៥.២៣៨ ដុល្លារអាមេរិក (២០២៣៖មិនមាន)។

ខ. ចំនួនដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ-ខាត

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់				
អគារ	៦២៦.៦៦៤	២.៥៥១.១៤៩	៦២៧.៣៥៦	២.៥៧៨.៤៣៣
ចំណាយរំលស់ (កំណត់សម្គាល់ ២៣)	<u>៦២៦.៦៦៤</u>	<u>២.៥៥១.១៤៩</u>	<u>៦២៧.៣៥៦</u>	<u>២.៥៧៨.៤៣៣</u>
ចំណាយការប្រាក់លើបំណុលភតិសន្យា (កំណត់សម្គាល់ ១៨)	<u>១២៩.២០៩</u>	<u>៥២៦.០១០</u>	<u>១៣៥.០៣២</u>	<u>៥៥៤.៩៨២</u>
ចំណាយពាក់ព័ន្ធនឹងភតិសន្យារយៈពេលខ្លី (រួមបញ្ចូលក្នុងចំណាយប្រតិបត្តិការផ្សេងៗ)	<u>៨០០</u>	<u>៣.២៥៨</u>	<u>២៤៧</u>	<u>១.០១៦</u>
ចំណាយពាក់ព័ន្ធនឹងភតិសន្យាដែលមានតម្លៃ ទ្រព្យសកម្មទាប ដែលមិនត្រូវបានបង្ហាញខាងលើ ជាភតិសន្យារយៈពេលខ្លី (រួមបញ្ចូលក្នុងចំណាយ ប្រតិបត្តិការផ្សេងៗ)	<u>៣.៨២៨</u>	<u>១៥.៥៨៣</u>	<u>២.១៦៤</u>	<u>៨.៨៩៣</u>
ចំណាយសរុបពាក់ព័ន្ធនឹងភតិសន្យា	<u>៧៦០.៥០១</u>	<u>៣.០៩៦.០០០</u>	<u>៧៦៤.៧៩៩</u>	<u>៣.១៤៣.៣២៤</u>

ក្នុងអំឡុងឆ្នាំ លំហូរសាច់ប្រាក់ចេញសរុបសម្រាប់ភតិសន្យាមានចំនួន ៧១៦.៨០០ ដុល្លារអាមេរិក (២០២៣៖ ៧០៩.៣៧៧ ដុល្លារអាមេរិក)។

ក្នុងអំឡុងឆ្នាំ ធនាគារបានចរចាជាមួយនឹងម្ចាស់ដី ដើម្បីធ្វើការកែប្រែរយៈពេលជួល ទំហំទីតាំងជួល និងការទូទាត់ ជួលជាប្រចាំខែសម្រាប់អគារមួយខ្នង។ នាកាលបរិច្ឆេទការកែប្រែ ធនាគារបានវាស់វែងបំណុលភតិសន្យាឡើងវិញ និងបាន ទទួលស្គាល់ភាពខុសគ្នារវាងតម្លៃយោងនៃបំណុលភតិសន្យាបានកែប្រែ និងបំណុលភតិសន្យាមុនការកែប្រែ មានចំនួន ៧២.៨៣៤ដុល្លារអាមេរិក ជាការកែតម្រូវលើបំណុលភតិសន្យា និងទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់។

១០. ទ្រព្យសម្បត្តិ និងបរិក្ខារ

រយៈពេលវែង

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

តម្លៃយោងសុទ្ធជើមគ្រា	ការកែលម្អ ទ្រព្យផ្លូវ ដុល្លារអាមេរិក	សង្ហម និង បរិក្ខារ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ការងារកំពុង ដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
បរិក្ខេប	៦២៨.៩៨១	២៦១.៩៩៥	៧៦៥.០០០	២០០.៤៩៤	៨១.០៣០	១.៩៣៧.៥០០
ធ្វើ រំលស់	-	២០៥.៣៣៤	១.០៥៤	១៩៨.៦០០	១.១២១.២៤៣	១.៥២៦.២៣១
	៩២១.៨៧០	-	៨០.៦៦១	-	(១.០០២.៥៣១)	-
	(២៥៤.៤០៥)	(៩៧.៩៥០)	(២១៥.៨១៨)	(៨៧.៧៤៤)	-	(៦៥៥.៩១៧)
	១.២៩៦.៤៤៦	៣៦៩.៣៧៩	៦៣០.៨៩៧	៣១១.៣៥០	១៩៩.៧៤២	២.៨០៧.៨១៤

តម្លៃយោងសុទ្ធចុងគ្រា

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ថ្លៃដើម	១.៥៩១.១៣៧	៤៨១.០៧៨	៨៩៧.៥៨៧	៤១២.៤៦០	១៩៩.៧៤២	៣.៥៨២.០០៤
រំលស់បង្គរ	(២៩៤.៦៩១)	(១១១.៦៩៩)	(២៦៦.៦៩០)	(១០១.១១០)	-	(៧៧៤.១៩០)
	១.២៩៦.៤៤៦	៣៦៩.៣៧៩	៦៣០.៨៩៧	៣១១.៣៥០	១៩៩.៧៤២	២.៨០៧.៨១៤
	៥.២៩៥.៩៨២	១.៥០៨.៩១៣	២.៥៧៧.២១៤	១.២៧១.៨៦៥	៨១៥.៩៤៦	១១.៤៦៩.៩២០

តម្លៃយោងសុទ្ធ

គិតជាពាន់រៀល

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

តម្លៃយោងសុទ្ធជើមគ្រា	១.២៩៦.៤៤៦	៣៦៩.៣៧៩	៦៣០.៨៩៧	៣១១.៣៥០	១៩៩.៧៤២	២.៨០៧.៨១៤
បរិក្ខេប	-	១៣៧.៤៦៦	៤៦.៨៧៨	-	៧០.៤៩៣	២៥៤.៨៣៧
ធ្វើ	-	២៧០.២៣៥	-	-	(២៧០.២៣៥)	-
រំលស់	(៣១៨.២១០)	(១៥៤.៩២៤)	(២២៧.៨៤៨)	(១០៣.១១៥)	-	(៨០៤.១០៧)
	៩៧៨.២៣៦	៦២២.១៥៦	៤៤៩.០២៩	២០៨.២៣៥	-	២.២៥៨.៥៤៤

តម្លៃយោងសុទ្ធចុងគ្រា

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ថ្លៃដើម	១.៥៩១.១៣៧	៤៨៤.៧៧៩	៩៤៤.៤៦៥	៤១២.៤៦០	-	៣.៤២២.៨៤១
រំលស់បង្គរ	(៦១២.៩០១)	(២៦៦.៦២៣)	(៤៩៤.៩៤៨)	(២០៤.២២៥)	-	(១.៥៧៨.២៩៧)
	៩៧៨.២៣៦	២១៨.១៥៦	៤៤៩.៥១៧	២០៨.២៣៥	-	២.២៥៨.៥៤៤
	៣.៩៣៧.៤០០	២.៥០៤.១៧៨	១.៨១០.៩១៦	៨៣៨.១៤៦	-	៩.០៩០.៦៤០

តម្លៃយោងសុទ្ធ

គិតជាពាន់រៀល

១១. ទ្រព្យសកម្មអរូបី

រយៈពេលវែង

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	ការងារកំពុង ដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
តម្លៃយោងសុទ្ធដើមគ្រា	១.១៧២.៥៤៤	-	១.១៧២.៥៤៤
បន្ថែម	៣៧២.៣២៣	៣៦២.០០០	៧៣៤.៣២៣
រំលស់	(១៣៤.០៦២)	-	(១៣៤.០៦២)
តម្លៃយោងសុទ្ធចុងគ្រា	<u>១.៤១០.៨០៥</u>	<u>៣៦២.០០០</u>	<u>១.៧៧២.៨០៥</u>

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ថ្លៃដើម	១.៥៤៥.៣១៧	៣៦២.០០០	១.៩០៧.៣១៧
រំលស់បង្គរ	(១៣៤.៥១២)	-	(១៣៤.៥១២)
តម្លៃយោងសុទ្ធ	<u>១.៤១០.៨០៥</u>	<u>៣៦២.០០០</u>	<u>១.៧៧២.៨០៥</u>
គិតជាពាន់រៀល	<u>៥.៧៦៣.១៣៨</u>	<u>១.៤៧៨.៧៧០</u>	<u>៧.២៤១.៩០៨</u>

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

តម្លៃយោងសុទ្ធដើមគ្រា	១.៤១០.៨០៥	៣៦២.០០០	១.៧៧២.៨០៥
បន្ថែម	-	៤៣៥.៥០០	៤៣៥.៥០០
ផ្ទេរ	៤៦២.០០០	(៤៦២.០០០)	-
រំលស់	(១៨១.៤៨២)	-	(១៨១.៤៨២)
តម្លៃយោងសុទ្ធចុងគ្រា	<u>១.៦៩១.៣២៣</u>	<u>៣៣៥.៥០០</u>	<u>២.០២៦.៨២៣</u>

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ថ្លៃដើម	២.០០៧.៣១៧	៣៣៥.៥០០	២.៣៤២.៨១៧
រំលស់បង្គរ	(៣១៥.៩៩៤)	-	(៣១៥.៩៩៤)
តម្លៃយោងសុទ្ធ	<u>១.៦៩១.៣២៣</u>	<u>៣៣៥.៥០០</u>	<u>២.០២៦.៨២៣</u>
គិតជាពាន់រៀល	<u>៦.៨០៧.៥៧៥</u>	<u>១.៣៥០.៣៨៨</u>	<u>៨.១៥៧.៩៦៣</u>

១២. ពន្ធពន្យារជាទ្រព្យសកម្ម

រយៈពេលវែង	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធពន្យារជាទ្រព្យសកម្ម	១.១៧៧.៩៩៨	៤.៧៤១.៤៤២	៨៣១.៤៩១	៣.៣៩៦.៦៤០
ពន្ធពន្យារជាបំណុល	(៤៨១.០៣២)	(១.៩៣៦.១៥៤)	(៤៥៤.០០៥)	(១.៨៥៤.៦១០)
ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ	<u>៦៩៦.៩៦៦</u>	<u>២.៨០៥.២៨៨</u>	<u>៣៧៧.៤៨៦</u>	<u>១.៥៤២.០៣០</u>

បម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្មសុទ្ធក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គិតត្រឹមថ្ងៃទី០១ ខែមករា	៣៧៧.៤៨៦	១.៥៤២.០៣០	-	-
កត់ត្រាជាបន្ទុកក្នុងចំណេញ-ខាត (កំណត់សម្គាល់ ២៥(ក))	៣១៩.៤៨០	១.៣០០.៦០៣	៣៧៧.៤៨៦	១.៥៥១.៤៦៧
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៣៧.៣៤៥)	-	(៩.៤៣៧)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	<u>៦៩៦.៩៦៦</u>	<u>២.៨០៥.២៨៨</u>	<u>៣៧៧.៤៨៦</u>	<u>១.៥៤២.០៣០</u>

ក. ពន្ធពន្យារជាទ្រព្យសកម្ម

	ខាតពី ការថយចុះតម្លៃ ដុល្លារអាមេរិក	កម្រៃឥណទាន មិនដករំលស់ ដុល្លារអាមេរិក	បំណុល ភតិសន្យា ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	-	-	-	-
កត់ត្រាជាឥណទានក្នុងចំណេញ-ខាត	៣៣៤.៥១១	១៥១.៨៦២	៣៤៥.១១៨	៨៣១.៤៩១
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	<u>៣៣៤.៥១១</u>	<u>១៥១.៨៦២</u>	<u>៣៤៥.១១៨</u>	<u>៨៣១.៤៩១</u>
គិតជាពាន់រៀល	<u>១.៣៦៦.៤៧៧</u>	<u>៦២០.៣៥៦</u>	<u>១.៤០៩.៨០៧</u>	<u>៣.៣៩៦.៦៤០</u>
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	៣៣៤.៥១១	១៥១.៨៦២	៣៤៥.១១៨	៨៣១.៤៩១
កត់ត្រាជាឥណទានក្នុងចំណេញ-ខាត	២៥៣.៩៩៤	៦.៦២៥	៨៥.៨៨៨	៣៤៦.៥០៧
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	<u>៥៨៨.៥០៥</u>	<u>១៥៨.៤៨៧</u>	<u>៤៣១.០០៦</u>	<u>១.១៧៨.០៩៨</u>
គិតជាពាន់រៀល	<u>២.៣៦៨.៧៣៣</u>	<u>៦៣៧.៩១០</u>	<u>១.៧៣៤.៧៩៩</u>	<u>៤.៧៤១.៤៤២</u>

ខ. ពន្ធពន្យារជាបំណុល

	ទ្រព្យសកម្មដែល មានសិទ្ធិប្រើប្រាស់ ដុល្លារអាមេរិក	រំលស់ពន្លឺន ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	-	-	-
កត់ត្រាជាបន្ទុកក្នុងចំណេញ-ខាត	(៣០២.៧២៨)	(១៥១.២៧៧)	(៤៥៤.០០៥)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	<u>(៣០២.៧២៨)</u>	<u>(១៥១.២៧៧)</u>	<u>(៤៥៤.០០៥)</u>
គិតជាពាន់រៀល	<u>(១.២៣៦.៦៤៤)</u>	<u>(៦១៧.៩៦៧)</u>	<u>(១.៨៥៤.៦១១)</u>
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	(៣០២.៧២៨)	(១៥១.២៧៧)	(៤៥៤.០០៥)
កត់ត្រាជាបន្ទុកក្នុងចំណេញ-ខាត	(៩០.៤៧៧)	៦៣.៤៥០	(២៧.០២៧)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	<u>(៣៩៣.២០៥)</u>	<u>(៨៧.៨២៧)</u>	<u>(៤៨១.០៣២)</u>
គិតជាពាន់រៀល	<u>(១.៥៨២.៦៥០)</u>	<u>(៣៥៣.៥០៤)</u>	<u>(១.៩៣៦.១៥៤)</u>

១៣. ទ្រព្យសកម្មផ្សេងៗ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់កក់ធានា	១៣១.២៨៤	៥២៨.៤១៩	១៤០.៩៨៥	៥៧៥.៩២៤
អត្ថប្រយោជន៍បុគ្គលិកបង់មុន	១៩៣.២៥៩	៧៧៧.៨៦៧	៨២.៦១៨	៣៣៧.៤៩៥
ចំណាយបង់មុន និងបុរេប្រទាន	៣២៩.៤៩២	១.៣២៦.២០៥	៤៧.២២៩	១៩២.៩៣០
	៦៥៤.០៣៥	២.៦៣២.៤៩១	២៧០.៨៣២	១.១០៦.៣៤៩

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	៣២៩.៤៩២	១.៣២៦.២០៥	៤៧.៨២៩	១៩៥.៣៨១
រយៈពេលវែង	៣២៤.៥៤៣	១.៣០៦.២៨៦	២២៣.០០៣	៩១០.៩៦៨
	៦៥៤.០៣៥	២.៦៣២.៤៩១	២៧០.៨៣២	១.១០៦.៣៤៩

១៤. ប្រាក់បញ្ញើរបស់អតិថិជន

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
គណនីចរន្ត	៧១.២៥៥.៣០៣	២៨៦.៨០២.៥៩៤	៧២.៩៩៩.៥៦៦	២៩៨.២០៣.២២៨
គណនីសន្សំ	៩១.៤១២.៣៤០	៣៦៧.៩៣៤.៦៦៩	១៣.១៨១.៨២៤	៥៣.៨៤៧.៧៥១
ប្រាក់បញ្ញើមានកាលកំណត់	១២៧.៩៧៦.០៥៥	៥១៥.១០៣.៦២១	៩៣.៩៧៤.៥៩៣	៣៨៣.៨៨៦.២១២
	២៩០.៦៤៣.៦៩៨	១.១៦៩.៨៤០.៨៨៤	១៨០.១៥៥.៩៨៣	៧៣៥.៩៣៧.១៩១

ក. វិភាគតាមស្ថានភាពនិវាសនដ្ឋាន

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
និវាសនជន	២៩០.៦៤១.៤៧២	១.១៦៩.៨៣១.៩២៤	១៨០.១៥៥.០៨៦	៧៣៥.៩៣៣.៥២៧
អនិវាសនជន	២.២២៦	៨.៩៦០	៨៩៧	៣.៦៦៤
	២៩០.៦៤៣.៦៩៨	១.១៦៩.៨៤០.៨៨៤	១៨០.១៥៥.៩៨៣	៧៣៥.៩៣៧.១៩១

ខ. វិភាគតាមទំនាក់ទំនង

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីពាក់ព័ន្ធ	១១១.២៧៧.១៦២	៤៤៧.៨៩០.៥៧៧	៨៣.០៩៦.៧០៧	៣៣៩.៤៥០.០៤៨
ភាគីមិនពាក់ព័ន្ធ	១៧៩.៣៦៦.៥៣៦	៧២១.៩៥០.៣០៧	៩៧.០៥៩.២៧៦	៣៩៦.៤៨៧.១៤៣
	២៩០.៦៤៣.៦៩៨	១.១៦៩.៨៤០.៨៨៤	១៨០.១៥៥.៩៨៣	៧៣៥.៩៣៧.១៩១

គ. អត្រាការប្រាក់

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើរបស់អតិថិជន មានដូចខាងក្រោម៖

	២០២៤	២០២៣
គណនីចរន្ត	គ្មាន	គ្មាន
គណនីសន្សំ	០,២៥% - ០,៣៥%	០,២៥% - ០,៣៥%
ប្រាក់បញ្ញើមានកាលកំណត់	១,៥០% - ៧,៥០%	៣,៧៥% - ៧,០០%

១៥. បំណុលផ្សេងៗ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បង្គរចំណាយ	៣១៣.១៣៦	១.២៦០.៣៧២	៣៤៥.៩២១	១.៤១៣.០៨៧
បង្គរប្រាក់រង្វាន់	២៧១.២១៨	១.០៩១.៦៥២	-	-
ពន្ធត្រូវបង់	៤៤.៦០២	១៧៩.៥២៣	៩១.៦៧៣	៣៧៤.៤៨៤
សំវិធានធនសម្រាប់ការខាតបង់ ECL លើកិច្ចសន្យា ផ្តល់ឥណទាន និងកិច្ចសន្យា ធានាផ្នែកហិរញ្ញវត្ថុ	២២.៧៧១	៩១.៦៥៣	២៤.៧៦៥	១០១.១៦៥
ផ្សេងៗ	៥.៦០៧	២២.៥៧១	៩.១១៤	៣៧.២៣០
	៦៥៧.៣៣៤	២.៦៨៥.៧៧១	៤៧១.៤៧៣	១.៩២៥.៩៦៦

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	៦៥៧.៣៣៤	២.៦៨៥.៧៧១	៤៦២.៤៧៣	១.៨៨៩.២០១
រយៈពេលវែង	-	-	៩.០០០	៣៦.៧៦៥
	៦៥៧.៣៣៤	២.៦៨៥.៧៧១	៤៧១.៤៧៣	១.៩២៥.៩៦៦

១៦. បំណុលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គិតត្រឹមថ្ងៃទី០១ ខែមករា	៤៣៥.៥១៥	១.៧៧៩.០៧៩	-	-
ចំណាយពន្ធលើប្រាក់ចំណូល (កំណត់សម្គាល់ ២៥(ក))	១.៩៦៦.៨១៧	៨.០០៦.៩១២	៥៤០.៦៧៧	២.២២២.១៨២
ពន្ធលើប្រាក់ចំណូលបានបង់ លម្អៀងពីការប្តូររូបិយប័ណ្ណ	(៦៤៦.៩៥៨)	(២.៦៣៣.៧៦៦)	(១០៥.១៦២)	(៤៣២.២១៦)
	-	(៨៦.៨៤៥)	-	(១០.៨៨៧)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	១.៧៥៥.៣៧៤	៧.០៦៥.៣៨០	៤៣៥.៥១៥	១.៧៧៩.០៧៩

១៧. ដើមទុន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដើមទុនចុះបញ្ជីសរុបមាន ៨០.០០០ ភាគហ៊ុន(២០២៣៖ ៨០.០០០ ភាគហ៊ុន) ដែលមានតម្លៃចារិក ១.០០០ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន (២០២៣៖ ១.០០០ដុល្លារអាមេរិកក្នុងមួយ ភាគហ៊ុន)។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ភាគហ៊ុនដែលបានចុះបញ្ជី ត្រូវបានបង់ប្រាក់រួចទាំងស្រុង។

	ការកាន់កាប់ ភាគហ៊ុន %	ចំនួនភាគហ៊ុន	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក
លោក សែ អង្គលីន	៤០	៣២.០០០	៣២.០០០.០០០
លោក វង្ស ហោង	៦០	៤៨.០០០	៤៨.០០០.០០០
	១០០	៨០.០០០	៨០.០០០.០០០
គិតជាពាន់រៀល			៣២២.០០០.០០០

	ការកាន់កាប់ ភាគហ៊ុន %	ចំនួនភាគហ៊ុន	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក
លោក សែ អង្គលីន	៤០	៣២.០០០	៣២.០០០.០០០
លោក វង្ស ហោង	៦០	៤៨.០០០	៤៨.០០០.០០០
	១០០	៨០.០០០	៨០.០០០.០០០
គិតជាពាន់រៀល			៣២៦.៨០០.០០០

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គិតត្រឹមថ្ងៃទី០១ ខែមករា	៨០.០០០.០០០	៣២៦.៨០០.០០០	៧៥.០០០.០០០	៣០៨.៧៧៥.០០០
ការបន្ថែមដើមទុន	-	-	៥.០០០.០០០	២០.៥៥០.០០០
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៤.៨០០.០០០)	-	(២.៥២៥.០០០)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	៨០.០០០.០០០	៣២២.០០០.០០០	៨០.០០០.០០០	៣២៦.៨០០.០០០

១៨. ចំណូលការប្រាក់សុទ្ធ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុ				
វាស់វែងតាមថ្លៃដើមដករំលស់				
ឥណទាន និងបុរេប្រទាន	១៤.០៤៧.២៩៣	៥៧.១៨៦.៥៣០	៦.៤៩៨.២៥១	២៦.៧០៧.៨១២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	១០៤.៦៨២	៤២៦.១៦០	១៦១.៣២២	៦៦៣.០៣៣
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៧.៨៣៧.៤២១	៣១.៩០៦.១៤១	៤.៥៥៦.១៨០	១៨.៧២៥.៩០០
ផ្សេងៗ	៥.៩០០	២៤.០១៩	៦.៥៨៥	២៧.០៦៤
ចំណូលការប្រាក់សរុប	២១.៩៩៥.២៩៦	៨៩.៥៤២.៨៥០	១១.២២២.៣៣៨	៤៦.១២៣.៨០៩
ចំណាយការប្រាក់លើបំណុលហិរញ្ញវត្ថុ				
វាស់វែងតាមថ្លៃដើមដករំលស់				
ប្រាក់បញ្ញើមានកាលកំណត់	(៦.២១១.៧០៣)	(២៥.២៨៧.៨៤៣)	(២.៧៧៩.៨៩៥)	(១១.៤២៥.៣៦៨)
គណនីសន្សំ	(៧៨.២៨៣)	(៣១៨.៦៩០)	(៩៣.០១៥)	(៣៨២.២៩២)
បំណុលរកគិតសន្យា	(១២៩.២០៩)	(៥២៦.០១០)	(១៣៥.០៣២)	(៥៥៤.៩៨២)
ចំណាយការប្រាក់សរុប	(៦.៤១៩.១៩៥)	(២៦.១៣២.៥៤៣)	(៣.០០៧.៩៤២)	(១២.៣៦២.៦៤២)
ចំណូលការប្រាក់សុទ្ធ	<u>១៥.៥៧៦.១០១</u>	<u>៦៣.៤១០.៣០៧</u>	<u>៨.២១៤.៣៩៦</u>	<u>៣៣.៧៦១.១៦៧</u>

១៩. ចំណាយកម្រៃជើងសាសុទ្ធ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលកម្រៃជើងសា				
កម្រៃបន្តលើឥណទានដែលអាចប្រើប្រាស់ឡើងវិញ	៩៨.០៨៣	៣៩៩.២៩៦	-	-
កិច្ចសន្យាផ្តល់ឥណទាន	៥.០៨៦	២០.៧០៥	៦.០៣៤	២៤.៨០០
ថ្លៃសេវាផ្សេងៗ	២.៦០២	១០.៥៩៣	២.២១៧	៩.១១២
ផ្សេងៗ	១.៩១៦	៧.៨០០	១១.៣៨០	៤៦.៧៧១
	១០៧.៦៨៧	៤៣៨.៣៩៤	១៩.៦៣១	៨០.៦៨៣
ចំណាយកម្រៃជើងសា	(១៥.១២៧)	(៦១.៥៨២)	(១៨.២០៤)	(៧៤.៨១៨)
ចំណាយកម្រៃជើងសាសុទ្ធ	<u>៩២.៥៦០</u>	<u>៣៧៦.៨១២</u>	<u>១.៤២៧</u>	<u>៥.៨៦៥</u>

២០. ខាតពីការថយចុះតម្លៃឥណទាន

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការខាតឥណទានរំពឹងទុក				
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៦២៥.១៩៩	២.៥៤៥.១៨៥	៦០១.៩២៩	២.៤៧៣.៩២៨
ឥណទាន និងបុរេប្រទាន	១.០០៨.៧៩៤	៤.១០៦.៨០១	២៤៣.៥៣០	១.០០០.៩០៨
កិច្ចសន្យាផ្តល់ឥណទាន និងការធានាផ្នែកហិរញ្ញវត្ថុ	(១.៩៩៦)	(៨.១២៦)	១១.៥៦១	៤៧.៥១៦
	<u>១.៦៣៦.៩៩៧</u>	<u>៦.៦៤៣.៨៦០</u>	<u>៨៥៧.០២០</u>	<u>៣.៥២២.៣៥២</u>

២១. ចំណេញផ្សេងៗ-សុទ្ធ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញសុទ្ធលើការប្តូររូបិយប័ណ្ណ	៣២៥.១១៨	១.៣២៣.៥៥៦	១៤១.៩៩២	៥៨៣.៥៨៧
ចំណេញលើការកែប្រែតម្លៃសន្យា	៧២.៨៣៤	២៩៦.៥០៧	-	-
	<u>៣៩៧.៩៥២</u>	<u>១.៦២០.០៦៣</u>	<u>១៤១.៩៩២</u>	<u>៥៨៣.៥៨៧</u>

២២. ចំណាយបុគ្គលិក

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	២.៩៣៧.៩៦៥	១១.៩៦០.៤៥៦	២.៤៣៦.៧៨៩	១០.០១៥.២០៣
អត្ថប្រយោជន៍ផ្សេងៗ	៣៥៩.២៣៩	១.៤៦២.៤៦២	៤៣.៧៣៨	១៧៩.៧៦៣
ចំណាយប្រាក់បំណាច់អតីតភាពការងារ	១៤៤.៩០៤	៥៨៩.៩០៤	១២៤.៤៥២	៥១១.៤៩៨
ចំណាយបណ្តុះបណ្តាលបុគ្គលិក	១១.៥០៣	៤៦.៨២៨	៧.៧២៦	៣១.៧៥៤
	<u>៣.៤៥៣.៦១១</u>	<u>១៤.០៥៩.៦៥០</u>	<u>២.៦១២.៧០៥</u>	<u>១០.៧៣៨.២១៨</u>

២៣. រំលស់ទ្រព្យសកម្មរូបី និងអរូបី

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ (កំណត់សម្គាល់ ៩)	៦២៦.៦៦៤	២.៥៥១.១៤៩	៦២៧.៣៥៦	២.៥៧៨.៤៣៣
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់ ១០)	៨០៤.១០៧	៣.២៧៣.៥២០	៦៥៥.៩១៧	២.៦៩៥.៨១៩
រំលស់ទ្រព្យសកម្មអរូបី (កំណត់សម្គាល់ ១១)	១៨១.៤៨២	៧៣៨.៨១៣	១៣៤.០៦២	៥៥០.៩៩៥
	<u>១.៦១២.២៥៣</u>	<u>៦.៥៦៣.៤៨២</u>	<u>១.៤១៧.៣៣៥</u>	<u>៥.៨២៥.២៤៧</u>

២៤. ចំណាយប្រតិបត្តិការផ្សេងៗ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សម្ភារៈផ្គត់ផ្គង់ការិយាល័យ	២៤៦.៧៩៤	១.០០៤.៦៩៨	១៣០.០៤២	៥៣៤.៤៧៣
កម្រៃផ្នែកច្បាប់ និងសេវាវិជ្ជាជីវៈ	២៣៦.៤៣០	៩៦២.៥០៧	១៥២.១៦៥	៦២៥.៣៩៨
កម្រៃអាជ្ញាប័ណ្ណ	១៥៦.៨២១	៦៣៨.៤១៨	៤០១.៣៦៥	១.៦៤៩.៦១០
ទឹកភ្លើង	៧១.៨៧៤	២៩២.៥៩៩	៦៧.០៣៥	២៧៥.៥១៤
បណ្តាញ និងទូរគមនាគមន៍	៦៤.៨៥៣	២៦៤.០១៧	៤២.២១៨	១៧៣.៥១៦
កម្រៃបស់ក្រុមប្រឹក្សាភិបាល	៦៣.៥៤០	២៥៨.៦៧១	៧.៥០០	៣០.៨២៥
កម្រៃសន្តិសុខ	៦២.៨២៧	២៥៥.៧៦៩	៦១.៥៦៥	២៥៣.០៣២
ចំណាយពន្ធ	៥៣.២៩២	២១៦.៩៥២	៨៧.៤៦៣	៣៥៩.៤៧៣
ចំណាយផ្សាយពាណិជ្ជកម្ម និងទីផ្សារ	៣៨.០១០	១៥៤.៧៣៩	២៣.០៨៩	៩៤.៨៩៦
ចំណាយពាក់ព័ន្ធនឹងអាជីវកម្ម	៣៣.៨៨៦	១៣៧.៩៥០	៧៦.២២៣	៣១៣.២៧៧
ធានារ៉ាប់រង	១៩.១២១	៧៧.៨៤២	១៧.៣៤៧	៧១.២៩៦
ជួសជុល និងថែទាំ	១១.៣០៧	៤៦.០៣១	៤១.៥៩៤	១៧០.៩៥១
ចំណាយការជួល	៤.៦២៨	១៨.៨៤១	២.៤១១	៩.៩០៩
ចំណាយការធ្វើដំណើរ	៣.០៦៧	១២.៤៨៦	៥៨៩	២.៤២១
ផ្សេងៗ	៣៧.៣៨២	១៥២.១៨០	៤៥.៥៩៤	១៨៧.៣៩១
	១.១០៣.៨៣២	៤.៤៩៣.៧០០	១.១៥៦.២០០	៤.៧៥១.៩៨២

ព័ត៌មានកម្រៃសវនកម្ម

កម្រៃខាងក្រោមនេះគឺជាកម្រៃដែលបានបង់ ឬត្រូវបង់ឱ្យក្រុមហ៊ុន ប្រាយីតជីវហាវខ្មែរ (ខេមបូឌា)។

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ	៣៩.៥០០	១៦០.៨០៥	៣៦.៥០០	១៤៧.៦៤៣
	៣៩.៥០០	១៦០.៨០៥	៣៦.៥០០	១៤៧.៦៤៣

២៥. ចំណាយពន្ធលើប្រាក់ចំណូល

ក. ចំណាយពន្ធលើប្រាក់ចំណូល

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ	១.៩៦៦.៨១៧	៨.០០៦.៩១២	៥៤០.៦៧៧	២.២២២.១៨២
ពន្ធពន្យារ	(៣១៩.៤៨០)	(១.៣០០.៦០៣)	(៣៧៧.៤៨៦)	(១.៥៥១.៤៦៧)
	១.៦៤៧.៣៣៧	៦.៧០៦.៣០៩	១៦៣.១៩១	៦៦៧.៧១៥

ខ. ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណូល និងចំណេញតាមគណនេយ្យ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញមុនពន្ធលើប្រាក់ចំណូល	៨.២៧៨.០៦៧	៣៣.៧០០.០១១	២.៣៥០.៥៦៣	៩.៦៦០.៨១៣
ពន្ធគណនាតាមអត្រា ២០%	១.៦៥៥.៦១៣	៦.៧៤០.០០២	៤៧០.១១៣	១.៩៣២.១៦៣
ផលប៉ះពាល់ពន្ធទាក់ទងនឹង៖				
ចំណាយមិនត្រូវកាត់កងតាមច្បាប់ពន្ធ	២១.៥៤៥	៨៧.៧១០	៣៤.៣០៦	១៤០.៩៩៩
ការទទួលស្គាល់លម្អៀងបណ្តោះអាសន្នដែលមិនបានទទួលស្គាល់ក្នុងគ្រាមុន	(២៩.៨២១)	(១២១.៤០៣)	(៣៤១.២២៨)	(១.៤០២.៤៤៧)
ចំណាយពន្ធលើប្រាក់ចំណូល	<u>១.៦៤៧.៣៣៧</u>	<u>៦.៧០៦.៣០៩</u>	<u>១៦៣.១៩១</u>	<u>៦៧០.៧១៥</u>

យោងតាមបទប្បញ្ញត្តិពន្ធកម្ពុជា ធនាគារត្រូវបង់ពន្ធលើប្រាក់ចំណូល២០%។

គ. បញ្ហាផ្សេងៗ

ពន្ធត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្នលើបទប្បញ្ញត្តិពន្ធដារ ដែលបានចូលជាធរមាននាការបរិច្ឆេទរាយការណ៍។ គណៈគ្រប់គ្រងវាយតម្លៃទៅតាមការិយបរិច្ឆេទ អំពីស្ថានភាពដែលបានកើតឡើងក្នុងលិខិតប្រកាសពន្ធ ដែលទាក់ទងទៅនឹងបទប្បញ្ញត្តិពន្ធ និងបំណកស្រាយរបស់វាដែលបានចូលជាធរមាន។ ធនាគារកត់ត្រា សំវិធានធនតាមភាពសមស្រប ទៅតាមមូលដ្ឋាននៃចំនួនទឹកប្រាក់ដែលរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងអស់នេះមានការផ្លាស់ប្តូរពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុងក្រោយបំផុតលើចំនួនបំណុលពន្ធនឹងធ្វើឡើង បន្ទាប់ពីមានការត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយខុសគ្នាពីចំនួនដែលបានទទួលស្គាល់ពីដំបូង នោះភាពលម្អៀងនេះនឹងធ្វើឱ្យប៉ះពាល់ដល់សមតុល្យបំណុលពន្ធក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធត្រូវបានធ្វើឡើង។

២៦. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ (កំណត់សម្គាល់ ៤)	៦.០៨៣.១៦៥	២៤.៤៨៤.៧៣៩	៤.៤១៦.១១៧	១៨.០៣៩.៨៣៨
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល៖				
គណនីចរន្ត	៤៧.៦៤០.៦៣០	១៩១.៧៥៣.៥៣៧	១៧.២៨៥.៧៤៦	៧០.៦១២.២៧២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ៖				
គណនីចរន្ត	៤៤៤.៩៤៣	១.៧៩០.៨៩៥	២០៨.៣០០	៨៥០.៩០៦
ប្រាក់បញ្ញើមានកាលកំណត់ ដែលមានកាលកំណត់បីខែឬតិចជាង	៦៩.១១១.៨០១	២៧៨.១៧៤.៩៩៩	៥៩.០០០.០០០	២៤១.០១៥.០០០
	<u>១២៣.២៨០.៥៣៩</u>	<u>៤៩៦.២០៤.១៧០</u>	<u>៨០.៩១០.១៦៣</u>	<u>៣៣០.៥១៨.០១៦</u>

២៧. ព័ត៌មានអំពីលំហូរសាច់ប្រាក់

ក. លំហូរសាច់ប្រាក់ពីប្រតិបត្តិការ

	កំណត់សម្គាល់	២០២៤		២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញមុនពន្ធលើប្រាក់ចំណូល		៨.២៧៨.០៦៧	៣៣.៧០០.០១១	២.៣៥០.៥៦៣	៩.៦៦០.៨១៣
និយ័តកម្ម៖					
ចំណាយរំលស់ទ្រព្យសកម្មរូបី និងអរូបី	២៣	១.៦១២.២៥៣	៦.៥៦៣.៤៨២	១.៤១៧.៣៣៥	៥.៨២៥.២៤៧
ខាតពីការថយចុះតម្លៃឥណទាន	២០	១.៦៣១.៩៩៧	៦.៦៤៣.៨៦០	៨៥៧.០២០	៣.៥២២.៣៥២
ចំណូលការប្រាក់សុទ្ធ	១៨	(១៥.៥៧៦.១០១)	(៦៣.៤១០.៣០៧)	(៨.២១៤.៣៩៦)	(៣៣.៧៦១.១៦៧)
ខាតពីការប្តូររូបិយប័ណ្ណមិនទាន់ទទួលស្គាល់		១២៩	៥២៥	១.១៦៦	៤.៧៩២
ចំណេញលើការកែប្រែតម្លៃសន្យា		(៧២.៨៣៤)	(២៩៦.៥០៧)	-	-
បម្រែបម្រួលដើមទុនបង្វិល៖					
ទុនបម្រុងកាតព្វកិច្ច		(៦.១៥១.០០១)	(២៥.០៤០.៧២៥)	(១១.៣៦១.៦៤៣)	(៤៦.៦៩៦.៣៥៣)
ឥណទាន និងបុរេប្រទាន		(១៨.៦៩១.៥២៧)	(៧៦.០៩៣.២០៦)	(៧៣.២៨២.៨៤៩)	(៣០១.១៩២.៥០៩)
ទ្រព្យសកម្មផ្សេងៗ		(៣១២.៩៩៦)	(១.២៧៤.២០៦)	(៧៧.១៨២)	(៣១៧.២១៩)
ប្រាក់បញ្ញើរបស់អតិថិជន		១០៩.៥៧២.៥១៩	៤៤៦.០៦៩.៧២៥	១៣៥.៨៨៣.១៧០	៥៥៨.៤៧៩.៨២៩
បំណុលផ្សេងៗ		២១៤.៣៥៧	៨៧២.៦៤៧	៨៦.៥៥២	៣៥៥.៧២៩
សាច់ប្រាក់ពីក្នុងប្រតិបត្តិការ		៨០.៥០៤.៨៦៣	៣២៧.៧៣៥.២៩៩	៤៧.៦៥៩.៧៣៦	១៩៥.៨៨១.៥១៤

ខ. សកម្មភាពវិនិយោគមិនមែនសាច់ប្រាក់

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់ ១០)	២៥៤.៨៣៧	១.០៣៧.៤៤១	១.៥២៦.២៣១	៦.២៧២.៨០៩
កំណើន/(តំហាយ)ទឹកប្រាក់បង់មុនសម្រាប់ការទិញទ្រព្យសកម្មមូលធន	១០៤.៤៨០	៤២៥.៣៣៩	(៣៣០.៨១៥)	(១.៣៥៩.៦៥១)
កំណើនទឹកប្រាក់ត្រូវបង់សម្រាប់ការទិញទ្រព្យសកម្មមូលធន	-	-	២៨.៣០០	១១៦.៣១៤
សាច់ប្រាក់បានប្រើសម្រាប់ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៣៥៩.៣១៧	១.៤៦២.៧៨០	១.២២៣.៧១៦	៥.០២៩.៤៧២

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការទិញទ្រព្យសកម្មអរូបី (កំណត់សម្គាល់ ១១)	៤៣៥.៥០០	១.៧៧២.៩២១	៧៣៤.៣២៣	៣.០១៨.០៦៨
កំណើន/(តំហាយ)ទឹកប្រាក់ត្រូវបង់សម្រាប់ការទិញទ្រព្យសកម្មមូលធន	២៦.៥០០	១០៧.៨៨១	(២៥២.០០០)	(១.០៣៥.៧២០)
សាច់ប្រាក់បានប្រើសម្រាប់ការទិញទ្រព្យសកម្ម	៤៦២.០០០	១.៨៨០.៨០២	៤៨២.៣២៣	១.៩៨២.៣៤៨

គ. ការរៀងផ្ទាត់បំណុលសុទ្ធ

ផ្នែកនេះបង្ហាញពីការវិភាគបំណុលសុទ្ធ និងបម្រែបម្រួលបំណុលសុទ្ធសម្រាប់ឆ្នាំនីមួយៗដែលបានបង្ហាញ។

បំណុលសុទ្ធ	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ និងសាច់ប្រាក់សមមូល បំណុលភតិសន្យា	១២៣.២៨០.៥៣៩ (២.១៥៥.០៣០)	៤៩៦.២០៤.១៧០ (៨.៦៧៣.៩៩៦)	៨០.៩១០.១៦៣ (១.៧២៥.៥៨៩)	៣៣០.៥១៨.០១៦ (៧.០៤៩.០៣១)
បំណុលសុទ្ធ	<u>១២១.១២៥.៥០៩</u>	<u>៤៨៧.៥៣០.១៧៤</u>	<u>៧៩.១៨៤.៥៧៤</u>	<u>៣២៣.៤៦៨.៩៨៥</u>
សាច់ប្រាក់ និងការវិនិយោគសាច់ប្រាក់ងាយស្រួល បំណុលដុល - អត្រាការប្រាក់ថេរ	១២៣.២៨០.៥៣៩ (២.១៥៥.០៣០)	៤៩៦.២០៤.១៧០ (៨.៦៧៣.៩៩៦)	៨០.៩១០.១៦៣ (១.៧២៥.៥៨៩)	៣៣០.៥១៨.០១៦ (៧.០៤៩.០៣១)
បំណុលសុទ្ធ	<u>១២១.១២៥.៥០៩</u>	<u>៤៨៧.៥៣០.១៧៤</u>	<u>៧៩.១៨៤.៥៧៤</u>	<u>៣២៣.៤៦៨.៩៨៥</u>

	បំណុលពី សកម្មភាព ហិរញ្ញប្បទាន	ទ្រព្យសកម្ម ផ្សេងៗ	
	បំណុល ភតិសន្យា ដុល្លារអាមេរិក	សាច់ប្រាក់ សមមូល ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
បំណុលសុទ្ធគិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	(២.២៩៧.៥២៣)	៧២.៧៣១.៣២៩	៧០.៤៣៣.៨០៦
លំហូរសាច់ប្រាក់	៥៧១.៩៣៤	៨.១៧៨.៨៣៤	៨.៧៥០.៧៦៨
ចំណាយផ្សេងៗ៖			
ចំណាយការប្រាក់	១៣៥.០៣២	-	១៣៥.០៣២
ការប្រាក់បានបង់(បង្ហាញជាលំហូរសាច់ប្រាក់ប្រតិបត្តិការ)	(១៣៥.០៣២)	-	(១៣៥.០៣២)
បំណុលសុទ្ធគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	<u>(១.៨៦០.៦២១)</u>	<u>៨០.៩១០.១៦៣</u>	<u>៧៩.០៤៩.៥៤២</u>
គិតជាពាន់រៀល	<u>(៧.០៤៩.០៣១)</u>	<u>៣៣០.៥១៨.០១៦</u>	<u>៣២៣.៤៦៨.៩៨៥</u>
បំណុលសុទ្ធគិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	(១.៧២៥.៥៨៩)	៨០.៩១០.១៦៣	៧៩.១៨៤.៥៧៤
លំហូរសាច់ប្រាក់	៥៨២.៩៦៣	៤២.៣៧០.៣៧៦	៤២.៩៥៣.៣៣៩
ភតិសន្យាថ្មី	(១.០៨៥.២៣៨)	-	(១.០៨៥.២៣៨)
ចំណាយផ្សេងៗ៖			
ចំណេញលើការកែប្រែភតិសន្យា	៧២.៨៣៤	-	៧២.៨៣៤
ចំណាយការប្រាក់	១២៩.២០៩	-	១២៩.២០៩
ការប្រាក់បានបង់ (បង្ហាញជាលំហូរសាច់ប្រាក់ប្រតិបត្តិការ)	(១២៩.២០៩)	-	(១២៩.២០៩)
បំណុលសុទ្ធគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	<u>(២.១៥៥.០៣០)</u>	<u>១២៣.២៨០.៥៣៩</u>	<u>១២១.១២៥.៥០៩</u>
គិតជាពាន់រៀល	<u>(៨.៦៧៣.៩៩៦)</u>	<u>៤៩៦.២០៤.១៧០</u>	<u>៤៨៧.៥៣០.១៧៤</u>

២៨. កិច្ចសន្យា និងយថាហេតុ

ក. កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាផ្នែកហិរញ្ញវត្ថុផ្សេងៗ

ធនាគារមានកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការ ដែលត្រូវផ្តល់ឥណទានឱ្យអតិថិជន និងហ្វាស៊ីលីតឺផ្សេងៗ ដូចខាងក្រោម៖

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កិច្ចសន្យាផ្តល់ឥណទាន	៦.៥០០.០០០	២៦.១៦២.៥០០	៨.៥០០.០០០	៣៤.៧២២.៥០០
ឥណទានវិបារបន៍មិនបានប្រើ	២៨៧.០២៩	១.១៥៥.២៩២	៩២៤.២៥៨	៣.៧៧៥.៥៩៤
ចំនួនមានហានិភ័យសរុប	៦.៧៨៧.០២៩	២៧.៣១៧.៧៩២	៩.៤២៤.២៥៨	៣៨.៤៩៨.០៩៤
ដក៖ សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(២២.៧៧១)	(៩១.៦៥៣)	(២៤.៧៦៥)	(១០១.១៦៥)
ចំនួនមានហានិភ័យសុទ្ធ	<u>៦.៧៦៤.២៥៨</u>	<u>២៧.២២៦.១៣៩</u>	<u>៩.៣៩៩.៤៩៣</u>	<u>៣៨.៣៩៦.៩២៩</u>

សំវិធានធនសម្រាប់ការខាតបង់ ECL កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គិតត្រឹមថ្ងៃទី០១ ខែមករា	២៤.៧៦៥	១០១.១៦៥	១៣.២០៤	៥៤.៣៦១
កត់ត្រាជាបន្ទុកក្នុងចំណេញ-ខាត	(១.៩៩៤)	(៨.១២៦)	១១.៥៦១	៤៧.៥១៦
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១.៣៨៦)	-	(៧១២)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	<u>២២.៧៧១</u>	<u>៩១.៦៥៣</u>	<u>២៤.៧៦៥</u>	<u>១០១.១៦៥</u>

ខ. កិច្ចសន្យាកតិសន្យាប្រតិបត្តិ

១). កិច្ចសន្យាកតិសន្យា - ធនាគារជាភាគីអ្នកជួល

ធនាគារបានទទួលស្គាល់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងបំណុលកតិសន្យាចំពោះកិច្ចសន្យាកតិសន្យា ដែលធនាគារជាភាគីអ្នកជួល លើកលែងតែកតិសន្យាទាំងឡាយណាដែលមានតម្លៃទាប និងមានរយៈពេលខ្លី សូមមើល កំណត់សម្គាល់ ២.១២.ក.iii និងកំណត់សម្គាល់៩ សម្រាប់ព័ត៌មានបន្ថែម។ កិច្ចសន្យាកតិសន្យាដែលមានតម្លៃទាប និងមាន រយៈពេលខ្លី មិនមានចំនួនជាសារវន្តទេ។

ii). កិច្ចសន្យាកតិសន្យា - ធនាគារជាភាគីម្ចាស់ទ្រព្យជួល

ធនាគារជួលបន្តនូវអគារការិយាល័យរបស់ខ្លួនឱ្យទៅភាគទុនិក ក្រោមកតិសន្យាប្រតិបត្តិ ដែលមានចំណាត់ថ្នាក់ជូលជូនពីរ ឆ្នាំ។ ចំណាត់ថ្នាក់ជូលត្រូវបានបញ្ចប់នៅក្នុងខែមេសា ឆ្នាំ២០២៤។

ទឹកប្រាក់ថ្លៃជួលត្រូវទទួលបានអប្បបរមាសរុបនាពេលអនាគត ក្រោមកិច្ចសន្យាភតិសន្យាប្រតិបត្តិមិនអាចលុបចោលបាន មានដូចខាងក្រោម៖

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្នុងរយៈពេល១ឆ្នាំ	-	-	១៨.០០០	៧៣.៥៣០
ពី១ឆ្នាំ ទៅ ៥ឆ្នាំ	-	-	-	-
	-	-	១៨.០០០	៧៣.៥៣០

គ. កិច្ចសន្យាសម្រាប់ការទិញទ្រព្យសកម្មមូលធន

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្នុងរយៈពេល១ឆ្នាំ				
ទ្រព្យសកម្មអរូបី	៥២៥.០០០	២.១១៣.១២៥	៨៩៨.០០០	៣.៦៦៨.៣៣០
ទ្រព្យសម្បត្តិ និងបរិក្ខារ	-	-	១៨១.៥៨៤	៧៤១.៧៧១
	៥២៥.០០០	២.១១៣.១២៥	១.០៧៩.៥៨៤	៤.៤១០.១០១

២៩. ប្រតិបត្តិការភាគីពាក់ព័ន្ធ

ក. ភាគីពាក់ព័ន្ធ និងទំនាក់ទំនង

ភាគីពាក់ព័ន្ធរបស់ធនាគារ មានដូចខាងក្រោម៖

ភាគីពាក់ព័ន្ធ

លោក សែ អង្គលីន

លោក វង្ស ហោង

គណៈគ្រប់គ្រងសំខាន់ៗ

ទំនាក់ទំនង

ភាគទុនិក

ភាគទុនិក

អភិបាល និងគណៈគ្រប់គ្រងប្រតិបត្តិទាំងអស់របស់ធនាគារ ដែលមានសិទ្ធិធ្វើការសម្រេចចិត្តសំខាន់ៗ ពាក់ព័ន្ធទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ (រួមទាំងសមាជិកគ្រួសារជិតស្និទ្ធរបស់ពួកគាត់)។

ខ. ឥណទានដល់គណៈគ្រប់គ្រងសំខាន់ៗ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យឥណទាននៅសល់	២៥៦.១៥១	១.០៣១.០០៨	-	-
ដក៖ សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(១.៣៣២)	(៥.៣៦១)	-	-
សមតុល្យឥណទានសុទ្ធ	២៥៤.៨១៩	១.០២៥.៦៤៧	-	-
ចំណូលការប្រាក់	១២.៤៧៧	៥០.៧៩៤	-	-

ឥណទានធ្វើឡើងដល់គណៈគ្រប់គ្រងសំខាន់ៗរបស់ធនាគារ គឺមានលក្ខខណ្ឌធម្មតា។

	២០២៤	២០២៣
អត្រាការប្រាក់លើឥណទានដល់គណៈគ្រប់គ្រងសំខាន់ៗ	៦,៥%	គ្មាន

គ. ប្រាក់បញ្ញើរបស់ភាគីពាក់ព័ន្ធ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគទុនិក	១១១.០៩៧.០៣៦	៤៤៧.១៦៥.៥៧០	៨៣.០៦៦.៩៧៨	៣៣៩.៣២៨.៦០៥
គណៈគ្រប់គ្រងសំខាន់ៗ	១៥៩.៤៩១	៦៤១.៩៥១	២៩.៧២៩	១២១.៤៤៣
ក្រុមប្រឹក្សាភិបាល	២០.៦៣៥	៨៣.០៥៦	-	-
	<u>១១១.២៧៧.១៦២</u>	<u>៤៤៧.៨៩០.៥៧៧</u>	<u>៨៣.០៩៦.៧០៧</u>	<u>៣៣៩.៤៥០.០៤៨</u>
ចំណាយការប្រាក់	<u>២.១៥០.៧២១</u>	<u>៨.៧៥៥.៥៨៥</u>	<u>៨៤.៧១៥</u>	<u>៣៤៨.១៧៩</u>

អត្រាការប្រាក់ប្រចាំឆ្នាំ ក្នុងអំឡុងឆ្នាំមានដូចខាងក្រោម៖

	២០២៤	២០២៣
គណនីចរន្ត	គ្មាន	គ្មាន
គណនីសន្សំ	០,២៥%	០,២៥%
ប្រាក់បញ្ញើមានការកំណត់	៥,៥% - ៦,៥%	៥,៥% - ៦,៥%

ឃ. ប្រតិបត្តិការផ្សេងៗជាមួយភាគីពាក់ព័ន្ធ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគទុនិក				
ចំណូលពីការជួល	<u>៩.០០០</u>	<u>៣៦.៦៣៩</u>	<u>៣៦.០០០</u>	<u>១៤៧.៩៦០</u>

ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធស្ថិតនៅក្រោមលក្ខខណ្ឌអាជីវកម្មធម្មតា។

ង. ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី	៤៤៣.៨៨០	១.៨០៧.០៣៥	៤៣៩.៥១១	១.៨០៦.៣៩០
កម្រៃរបស់អភិបាល	៦៣.៥៤០	២៥៨.៦៧១	៧.៥០០	៣០.៨២៥
	<u>៥០៧.៤២០</u>	<u>២.០៦៥.៧០៦</u>	<u>៤៤៧.០១១</u>	<u>១.៨៣៧.២១៥</u>

